

របាយការណ៍ប្រចាំឆ្នាំ 2025

ក្រុមហ៊ុនអេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្តុរ៉េន (ខេមបូឌា) ម.ក



*រូបភាពត្រូវបានបង្កើតឡើងដោយ AI

1. ព័ត៌មានសង្ខេបអំពីអាជីវកម្ម

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

3

សាររបស់អគ្គនាយក

5

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

7

2. ព័ត៌មានអំពីអាជីវកម្ម

អំពីក្រុមហ៊ុន FWD

11

ផលិតផលធានារ៉ាប់រង

13

ដៃគូសហការ និងបណ្តាញចែកចាយ

17

អតិថិជន

20

3. ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម

រចនាសម្ព័ន្ធក្រុមហ៊ុន

24

ក្រុមប្រឹក្សាភិបាល

24

គណៈគ្រប់គ្រង

28

របាយការណ៍របស់គណៈកម្មាធិការ

31

គណៈកម្មាធិការសវនកម្ម

31

គណៈកម្មាធិការវិនិយោគ

32

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន

33

របាយការណ៍អភិបាលកិច្ចក្រុមហ៊ុន

34

4. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

ដើមទុន និងការគ្រប់គ្រងកម្រិតសាធារណភាព
ការវិនិយោគ

36

ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង

36

លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម

36

យុទ្ធសាស្ត្រ និងការគ្រប់គ្រងធានារ៉ាប់រងបន្ត

37

ការគ្រប់គ្រងហានិភ័យ

38

បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)

38

40

5. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

44



ព័ត៌មានសង្ខេប អំពីអាជីវកម្ម



សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



“ឆ្នាំ 2025 គឺជាឆ្នាំនៃការរីកចម្រើនប្រកបដោយស្ថិរភាព សម្រាប់ FWD Cambodia។ ខណៈពេលដែលយើងបាន និងកំពុងបន្តពង្រឹងទំនុកចិត្ត ការគ្រប់គ្រង និងគុណភាពនៃសេវាកម្ម ដើម្បីឱ្យសេវាធានារ៉ាប់រង មានភាពងាយស្រួល យើងផ្ដោតលើការវិនិយោគលើការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការកសាងមូលដ្ឋានជីវិតមាំមួនយើងផងដែរ។ យើងមានជំហរច្បាស់លាស់ក្នុងការផ្តល់តម្លៃប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់ទិដ្ឋភាពធានារ៉ាប់រងនៅកម្ពុជា។”

ឆ្នាំ 2025 គឺជាឆ្នាំនៃការរីកចម្រើនប្រកបដោយស្ថិរភាពសម្រាប់ FWD Cambodia ខណៈដែលយើងបន្តពង្រឹងអាជីវកម្ម និងត្រៀមខ្លួនសម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជានាពេលអនាគត។

កម្ពុជា នៅតែជាទីផ្សារដែលមានអត្រាអ្នកប្រើប្រាស់ធានារ៉ាប់រងទាប ប៉ុន្តែមានសក្តានុពលខ្ពស់។ ក្នុងបរិបទនេះ FWD Cambodia មិនត្រឹមតែចូលរួមចំណែកក្នុងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងជួយតម្រង់ទិសដៅទីផ្សារផងដែរ។ ការផ្ដោតសំខាន់របស់យើងគឺ ការកសាងទំនុកចិត្ត លើកកម្ពស់ស្តង់ដារ និងពង្រីកការការពារប្រកបដោយគុណភាពជូនប្រជាជនកម្ពុជា។

យើងបានពង្រឹងជំហរក្នុងទីផ្សារតាមរយៈវិន័យ ភាពច្នៃប្រឌិតលើផលិតផល និងការយកចិត្តទុកដាក់ខ្ពស់លើបទពិសោធន៍អតិថិជន ដើម្បីកសាងអាជីវកម្មមួយដែលមានការរីកចម្រើនប្រកបដោយគុណភាព។

ការកសាងអាជីវកម្មមានចីរភាព

ក្នុងឆ្នាំ 2025 យើងបន្តធ្វើឱ្យធានារ៉ាប់រងកាន់តែសាមញ្ញ ផលិតផលកាន់តែងាយស្រួលយល់ និងបទពិសោធន៍កាន់តែប្រសើរ និងច្បាស់លាស់។ ទាំងនេះមិនមែនជាការកែលម្អតូចតាចទេ តែវាជាការផ្លាស់ប្តូរដ៏ចាំបាច់ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ល្អពីសេវាធានារ៉ាប់រង។ ភ្នាក់ងារចែកចាយរបស់យើង តាមរយៈបេឡាកាស្ថាន (Bancassurance) និងភ្នាក់ងារធានារ៉ាប់រង (Agency) បានពង្រីកការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្ដោតលើអតិថិជនគោលដៅតាមវិធីដ៏ត្រឹមត្រូវ និងផ្តល់ដំណោះស្រាយសមស្រប ខណៈបន្តពង្រឹងការថែរក្សាអតិថិជនដែលមានស្រាប់ និងប្តេជ្ញាផ្តល់សេវាកម្មដល់អតិថិជនថ្មីដោយទំនួលខុសត្រូវខ្ពស់។

អភិបាលកិច្ច និងទំនួលខុសត្រូវ

អភិបាលកិច្ចរឹងមាំនៅតែជាមូលដ្ឋានសំខាន់របស់យើង។ ក្រុមប្រឹក្សាភិបាលបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើហានិភ័យ ការអនុលោមតាមបទប្បញ្ញត្តិ និងក្រមសីលធម៌អាជីវកម្ម។

ស្របពេលជាមួយគ្នាដែរ យើងជឿជាក់ថា ធានារ៉ាប់រងមានតួនាទីទូលំទូលាយក្នុងសង្គម។ យើងក៏បន្តអនុវត្តកម្មវិធី បរិស្ថាន សង្គម និងអភិបាលកិច្ច ESG ដោយផ្ដោតលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការចូលរួមជាមួយសហគមន៍ ព្រោះយើងជឿជាក់ថាការរីកចម្រើនរយៈពេលវែង គឺជាការបង្កើតតម្លៃ និងប្រយោជន៍សម្រាប់សង្គមទាំងមូល ។

មូលដ្ឋានរឹងមាំសម្រាប់អនាគត

យើងបានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុ តាមរយៈការអនុវត្តយ៉ាងម៉ត់ចត់ លើការគ្រប់គ្រងមូលធន ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងការចំណាយ។ ដោយហេតុថា FWD Cambodia ជាផ្នែកមួយនៃ FWD កត្តានេះជួយឱ្យយើងទទួលបានអត្ថប្រយោជន៍ថ្នាក់តំបន់ ពីការផ្តល់ជំនាញ និងការអនុវត្តនូវប្រព័ន្ធអភិបាលកិច្ចរឹងមាំ ដែលនឹងធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព។

ឆ្ពោះទៅអនាគត

យើងឈានជើងចូលទៅដំណាក់កាលបន្ទាប់ដោយទំនុកចិត្ត និងយល់ច្បាស់ពីអាទិភាពចំពោះមុខ។ យើងនឹងបន្តភាពរីកចម្រើនដោយម៉ឺងម៉ាត់វិនិយោគប្រកបដោយគោលដៅច្បាស់លាស់ និងផ្ដោតលើការផ្តល់តម្លៃពិតប្រាកដជូនអតិថិជន។

ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមអរគុណដល់បុគ្គលិក ដៃគូអាជីវកម្ម និយ័តករ និងភាគទុនិក សម្រាប់ការជឿជាក់ និងការគាំទ្រ។

Peter Grimes
ប្រធានក្រុមប្រឹក្សាភិបាល

2021



“ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មី
ដែលមានភាពច្នៃប្រឌិតបំផុត
ក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2021”

2023



“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មី
ដែលរីកចម្រើនរហ័សជាងគេបំផុត
ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ 2023”

2025



“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
ដែលផ្តល់នូវបទពិសោធន៍អតិថិជន
ល្អបំផុត ក្នុងឆ្នាំ 2025”

សាររបស់អគ្គនាយក



“យើងកំពុងកសាងអាជីវកម្មធានារ៉ាប់រងអាយុជីវិតមួយ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា ដែលងាយស្រួលយល់ អាចជឿទុកចិត្តបាន និងបង្កើតតម្លៃរយៈពេលវែង”

ឆ្នាំ 2025 គឺជាឆ្នាំនៃការរីកចម្រើនប្រកបដោយស្ថេរភាព និងវិន័យសម្រាប់ FWD Cambodia។ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ 2021 មក គោលបំណងរបស់យើងតែងតែច្បាស់លាស់ គឺការកសាងក្រុមហ៊ុនធានារ៉ាប់រងដែលផ្តោតលើអតិថិជនជាគោល បង្កើតទំនុកចិត្ត និងពង្រីកការការពារដល់ប្រជាជនកម្ពុជា។ យើងដំណើរការនៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ ហើយមានគ្រួសារជាច្រើនមិនទាន់ទទួលបានការការពារគ្រប់គ្រាន់។ នេះមិនមែនជាឧបសគ្គទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងព្រោះថា តួនាទីរបស់យើងមិនត្រឹមតែពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយលើកកម្ពស់ទីផ្សារទាំងមូលផងដែរ។

យុទ្ធសាស្ត្រច្បាស់លាស់

យើងអនុវត្តយុទ្ធសាស្ត្រដោយផ្តោតលើ 3 ចំណុចសំខាន់ៗមាន៖ ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការផ្តល់តម្លៃពិតប្រាកដដល់អតិថិជន។

ក្នុងឆ្នាំ 2025 យើងបានពង្រឹងសមត្ថភាពស្នូល និងពង្រីកវត្តមានក្នុងទីផ្សារ តាមរយៈការអនុវត្តយ៉ាងមានវិន័យ។ យើងបានពង្រឹងបណ្តាញបែងចែកសំណុំ (Bancassurance) បន្តអភិវឌ្ឍគុណភាពទីប្រឹក្សាធានារ៉ាប់រង និងកែលម្អសេវាកម្មនៅគ្រប់ចំណុចដែលពាក់ព័ន្ធនឹងបទពិសោធន៍អតិថិជន។ ជាមួយគ្នានេះ យើងក៏បានវិនិយោគលើកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ និងការចូលរួមជាមួយសហគមន៍ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីការការពារ ដែលជាគន្លឹះសម្រាប់ការរីកចម្រើនរយៈពេលវែង។

អ្វីដែលយើងកំពុងកសាង

យើងមិនផ្តោតលើលទ្ធផលរយៈពេលខ្លីទេ ប៉ុន្តែយើងកំពុងកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគត៖

- ផលិតផលសាមញ្ញ ងាយយល់ និងសមស្របទៅនឹងតម្រូវការអតិថិជន
- បទពិសោធន៍ទាមទារសំណង ដែលអាចជឿទុកចិត្តបាន
- ក្រុមការងារផ្នែកលក់ដែលផ្តោតលើគុណភាព
- ប្រតិបត្តិការដែលមានប្រសិទ្ធភាព និងអនុលោមតាមបទប្បញ្ញត្តិ

នៅក្នុងឆ្នាំ 2025 យើងបានអនុវត្តការកែលម្អចំនួនសំខាន់ៗលើរយៈពេលដំណើរការទាមទារសំណង បទពិសោធន៍អតិថិជន និងនីតិវិធីប្រតិបត្តិការផ្ទៃក្នុង។ ទាំងនេះគឺជាមូលដ្ឋានសំខាន់ៗដែលកំណត់នូវអាជីវកម្មធានារ៉ាប់រងប្រកបដោយចីរភាព។

ការអនុវត្តអាជីវកម្មប្រកបដោយវិន័យ

យើងសម្រេចបាននូវការរីកចម្រើនប្រកបដោយស្ថិរភាពក្នុងឆ្នាំ 2025 ដោយមានកំណើនអាជីវកម្មថ្មី និងការពង្រីកបណ្តាញចែកចាយ។ ត្រឹម

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ក្រុមហ៊ុនបានកត់ត្រាចំណូលបុព្វលាភធានារ៉ាប់រងដុលចំនួន 1.9 លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីកំណើនប្រកបដោយវិន័យ ជាពិសេសតាមរយៈភ្នាក់ងារធានារ៉ាប់រង និងបើកកាស៊ីនេនៃ ស្របតាមយុទ្ធសាស្ត្រអាជីវកម្មប្រកបដោយការប្រុងប្រយ័ត្នរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានរក្សានូវស្ថានភាពដើមទុន និងសមត្ថភាពទូទាត់សំណងរឹងមាំ ដោយអត្រាសាធនភាព (Solvency Ratio) មានកម្រិត 231% នៅចុងឆ្នាំ ដែលនៅខ្ពស់ជាងតម្រូវការដោយច្បាប់។ ក្រុមហ៊ុនបន្តផ្តោតលើគុណភាព និងចីរភាពនៃកំណើន ដោយយកចិត្តទុកដាក់លើការបន្តកិច្ចសន្យារបស់អតិថិជន ស្តង់ដារសេវាកម្ម ភាពរឹងមាំនៃដើមទុន និងការបង្កើតម្លៃរយៈពេលវែង ជាជាងការផ្តោតលើបរិមាណអាជីវកម្មរយៈពេលខ្លី។

ឱកាស

ទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានសក្តានុពលខ្ពស់។ ការកើនឡើងនៃចំណូល ប្រជាជនរីកចំរើន និងការយល់ដឹងកាន់តែច្បាស់អំពីការការពារ និងបន្តជំរុញតម្រូវការ។ យើងមានមូលដ្ឋានល្អ ហើយយើងក៏យល់ថា ការរីកចម្រើនត្រូវការពេលវេលា ភាពអត់ធ្មត់ និងវិន័យច្បាស់លាស់។

កត្តាអាទិភាព

- ឆ្ពោះទៅអនាគត យើងនឹងផ្តោតលើ 3 ចំណុចសំខាន់៖
- ពង្រឹងទំនុកចិត្ត តាមរយៈសេវាកម្មដាក់លាក់ និងបទពិសោធន៍ក្នុងការទាមទារសំណង
 - ពង្រីកការការពារ ដល់ប្រជាជនដែលមិនទាន់ទទួលបានសេវាប្រឹក្សាគ្រប់គ្រាន់
 - កែលម្អបទពិសោធន៍អតិថិជន ដោយប្រើបច្ចេកវិទ្យាឌីជីថល
- ជាមួយគ្នានេះ យើងនឹងបន្តវិនិយោគលើបុគ្គលិក ពង្រឹងដៃគូអាជីវកម្ម និងរក្សាវិន័យក្នុងការអនុវត្តការងារ។

សេចក្តីសន្និដ្ឋាន

យើងស្ថិតនៅដំណាក់កាលដំបូងនៃដំណើរអាជីវកម្ម ហើយយើងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការកសាងអាជីវកម្មមួយដែលមានអត្ថន័យជួយដល់គ្រួសារកម្ពុជាការពារអ្វីដែលសំខាន់បំផុតក្នុងជីវិតសម្រាប់ពួកគេ។

យើងប្តេជ្ញាផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន តាមរយៈការអនុវត្តជារៀងរាល់ថ្ងៃ។

លោក ជឹម គង់ហ៊ុយ
អគ្គនាយក ក្រុមហ៊ុន FWD Cambodia

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ទ្រព្យសកម្មសរុប

▲ 2%

កើនឡើងគិតពីឆ្នាំ 2024

12,923
2025

12,707
2024

មូលធនសរុប

▼ 7%

ថយចុះគិតពីឆ្នាំ 2024

9,248
2025

9,939
2024

កម្រិតសាធារណ

▼ 10 pps

ថយចុះគិតពីឆ្នាំ 2024

231%
2025

241%
2024

ចំណូលបុព្វលាភធានារ៉ាប់រងដុល

▲ 16%

កើនឡើងគិតពីឆ្នាំ 2024

1,902
2025

1,634
2024

ចំណាយសរុប

▼ 3%

ថយចុះគិតពីឆ្នាំ 2024

6,099
2025

6,280
2024

ខាតពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ

▼ 8%

ថយចុះគិតពីឆ្នាំ 2024

(3,691)
2025

(4,031)
2024

សម្រាប់ឆ្នាំហិរញ្ញវត្ថុបញ្ចប់ថ្ងៃទី 31 ខែធ្នូ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ពាន់ដុល្លារអាមេរិក)

	2025	2024	2023	CAGR
ប្រាក់បញ្ញើនៅធនាគារ	8,600	7,400	10,700	(10)%
ទ្រព្យសកម្មសរុប	12,923	12,707	16,706	(12)%
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,521	1,478	724	87%
បំណុលសរុប	3,675	2,768	2,735	16%
មូលធនសរុប	9,248	9,939	13,971	(19)%

របាយការណ៍លទ្ធផលពេញលេញ (ពាន់ដុល្លារអាមេរិក)

ចំណូលបុព្វលាភធានារ៉ាប់រងដុល	1,902	1,634	1,429	15%
អត្ថប្រយោជន៍កិច្ចសន្យាធានារ៉ាប់រងសុទ្ធ	1,213	872	543	49%
ចំណាយសរុប	6,099	6,280	6,503	(3)%
ខាតពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	(3,691)	(4,031)	(4,368)	(8)%

សូចនាករសមិទ្ធផលសំខាន់ (%)

អនុបាតចំណាយប្រតិបត្តិការ (% នៃចំណូលបុព្វលាភធានារ៉ាប់រងសរុបគិតតាមកម្រិតមធ្យម)	208%	282%	357%	(24)%
កម្រិតសាធារណ	231%	241%	349%	(19)%

**លេខទាំងអស់ត្រូវបានរងសវនកម្មលើកលែងតែអនុបាតចំណាយប្រតិបត្តិការ

ឆ្នាំ 2025 បង្ហាញពីការរីកចម្រើនដោយមានវិនិយោគសម្រាប់ក្រុមហ៊ុន FWD Cambodia។ ប្រាក់ចំណូលពីបុព្វលាភបន្តកើនឡើងយ៉ាងស្ថិរភាព ខណៈដែលប្រសិទ្ធភាពចំណាយបានកែលម្អឡើងគួរអោយកត់សម្គាល់។ ក្រុមហ៊ុនផ្តោតសំខាន់លើការពង្រឹងមូលដ្ឋានគ្រឹះ ការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការរក្សានូវមូលធន និងសាធារណភាពឱ្យមានភាពរឹងមាំ ដើម្បីគាំទ្រកំណើនរយៈពេលវែងប្រកបដោយចីរភាព។

សេចក្តីថ្លែងអំពីស្ថានភាពហិរញ្ញវត្ថុ

ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ទ្រព្យសកម្មសរុបរបស់ FWD Cambodia មានចំនួន 12.9 លានដុល្លារអាមេរិក ដែលរក្សាបាននូវស្ថិរភាពប្រហាក់ប្រហែលនឹងឆ្នាំ 2024 ដែលមានចំនួន 12.7 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបភាគច្រើនរួមមាន ប្រាក់បញ្ញើនៅធនាគារ និងសាច់ប្រាក់។

បំណុលសរុបបានកើនឡើងដល់ 3.7 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 បើប្រៀបធៀបនឹង 2.8 លានដុល្លារអាមេរិក នៅឆ្នាំ 2024 ដែលការកើនឡើងនេះភាគច្រើនបណ្តាលមកពីការកើនឡើងនៃ បំណុលកិច្ចសន្យាធានារ៉ាប់រង ដល់ 2.5 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ប្រៀបធៀបនឹង 1.5 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2024។ ការកើនឡើងនេះស្របតាមកំណើន និងការអភិវឌ្ឍន៍នៃអាជីវកម្មដែលកំពុងដំណើរការ ខណៈដែលបណ្តាសន្យារ៉ាប់រងកាន់តែច្រើនបានឈានចូលដំណាក់កាលទូទាត់អត្ថប្រយោជន៍។

មូលធនសរុប មានចំនួន 9.2 លានដុល្លារអាមេរិក នៅចុងឆ្នាំ 2025 (ឆ្នាំ 2024 មានចំនួន 9.9 លានដុល្លារអាមេរិក និងឆ្នាំ 2023 មានចំនួន 14.0 លានដុល្លារអាមេរិក) ដែលឆ្លុះបញ្ចាំងពីការខាតបង់ប្រតិបត្តិការបន្តក្នុងដំណាក់កាលវិនិយោគ និងពង្រីកអាជីវកម្ម។ ទោះជាយ៉ាងណាកម្រិតមូលធននៅតែមានភាពគ្រប់គ្រាន់សម្រាប់គាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីម្ចាស់ភាគហ៊ុន។

របាយការណ៍លទ្ធផលពេញលេញ

លទ្ធផលបុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងសរុបបានកើនឡើងដល់ 1.9 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ពី 1.6 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 និង 1.4 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដែលសម្រេចបានអត្រាកំណើនមធ្យមប្រចាំឆ្នាំ (CAGR) រយៈពេល 3 ឆ្នាំ ចំនួន 15%។ កំណើននេះឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការពង្រីកមូលដ្ឋានអតិថិជន និងផលប៉ះពាល់អាជីវកម្មរបស់ក្រុមហ៊ុន ដោយមានការគាំទ្រពីវិធីសាស្ត្រប្រកបដោយវិន័យក្នុងការពង្រីកបណ្តាញចែកចាយ និងការពង្រឹងការផ្តល់ជូនផលិតផល។

ក្រុមហ៊ុនបន្តផ្តោតលើ គុណភាពនៃកំណើនបុព្វលាភធានារ៉ាប់រង ដោយផ្តោតលើនិរន្តរភាពអាជីវកម្ម ការកំណត់តម្លៃសមស្រប និងស្ថិរភាពនៃអតិថិជន ជាជាងការស្វែងរកកំណើនបរិមាណដែលអាចប៉ះពាល់ដល់សំព័ន្ធរយៈពេលវែង។

អត្ថប្រយោជន៍សុទ្ធនៃកិច្ចសន្យាធានារ៉ាប់រង

អត្ថប្រយោជន៍សុទ្ធនៃកិច្ចសន្យាធានារ៉ាប់រងបានកើនឡើងដល់ 1.2 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ប្រៀបធៀបនឹង 0.9 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 និង 0.5 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2023។

ការគ្រប់គ្រងចំណាយ និងប្រសិទ្ធភាពប្រតិបត្តិការ

ចំណាយសរុបបានថយចុះមកត្រឹម 6.1 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ពី 6.3 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2024 និង 6.5 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2023 ដែលបណ្តាលឱ្យមានអត្រាថយចុះមធ្យមប្រចាំឆ្នាំ (CAGR) រយៈពេល 3 ឆ្នាំ ចំនួន 3%។

លទ្ធផលនេះឆ្លុះបញ្ចាំងពីការបន្តអនុវត្តវិន័យក្នុងការគ្រប់គ្រងចំណាយ ការពង្រឹងការគ្រប់គ្រងថវិកា និងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ទោះបីជាក្រុមហ៊ុនបន្តវិនិយោគលើសមត្ថភាពស្នូល ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។

ការកែលម្អប្រសិទ្ធភាពចំណាយនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈ អនុបាតចំណាយប្រតិបត្តិការ (គិតជាភាគរយនៃ ចំណូលបុព្វលាភធានារ៉ាប់រងសរុបគិតតាមកម្រិតមធ្យម) ដែលបានប្រសើរឡើងមកត្រឹម 208% ក្នុងឆ្នាំ 2025 ប្រៀបធៀបនឹង 282% ក្នុងឆ្នាំ 2024 និង 357% ក្នុងឆ្នាំ 2023។ អត្រាកំណើនមធ្យមប្រចាំឆ្នាំរយៈពេល 3 ឆ្នាំ ចំនួន 24% បង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យចរនាសម្ព័ន្ធចំណាយមានភាពស្របគ្នាជាមួយទំហំបុព្វលាភធានារ៉ាប់រង ខណៈដែលអាជីវកម្មបន្តរីកចម្រើន។

ប្រាក់ចំណេញ និងការខាតបង់

ក្រុមហ៊ុនបានកត់ត្រា ការខាតបង់សុទ្ធ ចំនួន 3.7 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025 ប្រៀបធៀបនឹង 4.0 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2024។ ថ្នាក់គ្រប់គ្រងនៅតែផ្តោតលើការបង្កើនប្រសិទ្ធភាពបន្ថែម និងការពង្រីកចំណូលពីបុព្វលាភធានារ៉ាប់រង ដើម្បីពង្រឹង ប្រសិទ្ធភាពប្រតិបត្តិការតាមទំហំអាជីវកម្ម (Operating Leverage) ក្នុងរយៈពេលវែង។

ដើមទុនរឹងមាំ និងកម្រិតសាធារណៈ

ក្រុមហ៊ុនបានរក្សានូវស្ថានភាពមូលធនដ៏រឹងមាំពេញមួយឆ្នាំ។ កម្រិតសាធារណៈ (Solvency Ratio) មានកម្រិត 231% នៅចុងឆ្នាំ 2025 (ឆ្នាំ 2024 មានកម្រិត 241% និងឆ្នាំ 2023 មានកម្រិត 349%) ហើយបន្តស្ថិតនៅខ្ពស់ជាងកម្រិតតម្រូវរបស់និយ័តករ នេះបង្ហាញឱ្យឃើញថា អាជីវកម្មកំពុងវិវឌ្ឍទៅរកស្ថានភាពប្រក្រតីតាមទំហំអាជីវកម្មជាបណ្តើរៗ។ ការថយចុះនៃកម្រិតសាធារណៈក្នុងរយៈពេល 3 ឆ្នាំនេះ ឆ្លុះបញ្ចាំងពីការប្រើប្រាស់មូលធនដើម្បីគាំទ្រដល់កំណើនអាជីវកម្មដ៏មានប្រសិទ្ធភាព និងការកើនឡើងនៃបំណុលកិច្ចសន្យាធានារ៉ាប់រង។

សមិទ្ធផលនៃវិស័យធានារ៉ាប់រងអាយុជីវិត


(ពាន់ដុល្លារអាមេរិក)

	2025	2024	2023	CAGR
បុព្វលាភធានារ៉ាប់រងសមមូលប្រចាំឆ្នាំ	55,758	61,458	59,401	(3)%
បុព្វលាភធានារ៉ាប់រងសរុប	203,764	200,219	194,708	2%

ដកស្រង់ពីសមាគមធានារ៉ាប់រងកម្ពុជា (Insurance Association of Cambodia) – របាយការណ៍ទីផ្សារវិស័យធានារ៉ាប់រងអាយុជីវិតឆ្នាំ 2025

វិស័យធានារ៉ាប់រងអាយុជីវិតមានកំណើនយឺតជាងមុនក្នុងឆ្នាំ 2025 ដោយបុព្វលាភធានារ៉ាប់រងសរុបកើនឡើងត្រឹមតែ 1.8% ធៀបនឹងឆ្នាំមុន ប្រៀបធៀបនឹងកំណើន 2.8% ក្នុងឆ្នាំ 2024។

កំណើនក្នុងឆ្នាំ 2025 ភាគច្រើនបានមកពី ការបន្តសុពលភាពបណ្តុះសន្យារ៉ាប់រង (Renewal Business) ដែលសម្រេចបានកំណើន 6.3% ដែលបង្ហាញពីការកែលម្អគួរឱ្យកត់សម្គាល់ ប្រៀបធៀបនឹងកំណើន 2.4% ដែលសម្រេចបានក្នុងឆ្នាំមុន។



បណ្តាញចែកចាយផលិតផលធានារ៉ាប់រងឆ្នាំ 2025

ក្នុងឆ្នាំ 2025 ការចែកចាយផលិតផលធានារ៉ាប់រងភាគច្រើនមកពីដៃគូសហការ ដែលមានចំណែក 70.0% នៃបុព្វលាភធានារ៉ាប់រងសរុប ដែលឆ្លុះបញ្ចាំងពីការពឹងផ្អែកខ្ពស់លើទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ។

បណ្តាញភ្នាក់ងារធានារ៉ាប់រង មានចំណែក 27.3% ដោយដើរតួនាទីជាបណ្តាញចែកចាយសំខាន់បំពេញបន្ថែម និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ចំណែកបណ្តាញឌីជីថល (Digital) ដឹងសាធានារ៉ាប់រង (Broker) និងបណ្តាញផ្សេងៗ រួមគ្នាមានចំណែកតិចជាង 3% ដែលបង្ហាញថាបណ្តាញទាំងនេះនៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និងមានការរួមចំណែកនៅមានកម្រិតនៅឡើយក្នុងដំណាក់កាលបច្ចុប្បន្ន។

ជាមួយ បណ្តាញចែកចាយចំរុះនៅតែមានហានិភ័យប្រមូលផ្តុំខ្ពស់ជាមួយនឹងកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មបណ្តាញចែកចាយសម្រាប់រយៈពេលមធ្យមទៅរយៈពេលវែង។




ព័ត៌មាន

អំពីអាជីវកម្ម

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (1828.HK) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ 40 លាននាក់ក្នុងទីផ្សារចំនួន 10 រួមទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត BRI Life នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ។



ក្រុមហ៊ុនផ្ដោតលើការយកអតិថិជនជាគោល និងការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន និងងាយស្រួលយល់ជាងមុន។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 នៅក្នុងចំណោមទីផ្សារធានារ៉ាប់រងដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកជាមួយនឹងចក្ខុវិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ហើយក្នុងឆ្នាំ 2025 ក្រុមហ៊ុននេះក៏បានចាប់ផ្តើមដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈជាផ្លូវការដែលមានលេខកូដភាគហ៊ុន 1828។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន FWD បានចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ 2021 និងទទួលបានការទទួលស្គាល់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ រង្វាន់ទាំងនោះរួមមាន “ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2021” ពីស្ថាប័ន Global Business Outlook ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2023” ពីស្ថាប័ន International Finance Awards ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវបទពិសោធន៍អតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2025” ពីកម្មវិធី The Asian Experience Awards ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

គុណតម្លៃរបស់យើង

PICCO គឺជាត្រីវិស័យដែលជួយបង្ហាញផ្លូវសម្រាប់ការទំនាក់ទំនង និងសកម្មភាពប្រចាំថ្ងៃរបស់យើង។ PICCO សំដៅដល់ សកម្មច្នៃប្រឌិត ប្តេជ្ញាចិត្ត យកចិត្តទុកដាក់ បើកទូលាយ។ គុណតម្លៃទាំងនេះគាំទ្រដល់អាជីវកម្មរបស់យើងឱ្យបានរីកចម្រើន និងលូតលាស់។ គុណតម្លៃខាងលើរួមជាមួយទស្សនវិស័យច្បាស់លាស់របស់យើង ក៏ដើរតួនាទីក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់សាធារណជនចំពោះសេវាធានារ៉ាប់រងផងដែរ។

សកម្ម បំពេញការងារដោយឆន្ទៈខ្ពស់  Proactive Perform with passion	ច្នៃប្រឌិត ហ៊ានគិត និងធ្វើអ្វីដែលថ្មី  Innovative Dare to be different	ប្តេជ្ញាចិត្ត ជោគជ័យរួមគ្នា  Committed Succeed together	យកចិត្តទុកដាក់ មនុស្សគ្រប់រូបមានសារៈសំខាន់  Caring Everyone matters	បើកទូលាយ ធ្វើអ្វីដែលត្រឹមត្រូវ  Open Do the right thing
--	---	--	---	--

ពានរង្វាន់ និងការទទួលស្គាល់

ក្រុមហ៊ុន FWD Cambodia បន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងទីផ្សារដោយផ្ដោតលើការយកអតិថិជនជាគោល និងការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធឌីជីថល ក្នុងគោលបំណងផ្តល់នូវ បទសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនអតិថិជន។ តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលសាមញ្ញ រហ័ស និងងាយស្រួលប្រើប្រាស់ ត្រូវបានទទួលស្គាល់លើវេទិកាពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់។ ការទទួលស្គាល់ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD Cambodia ក្នុងការបង្កើតបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង និងគាំទ្រឱ្យគ្រួសារកម្ពុជា រស់នៅដោយភាពរីករាយ។

2021

“ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុត”



ក្រុមហ៊ុន FWD Cambodia ទទួលបានពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ 2021” ក្នុងកម្មវិធី Annual Global Business Outlook Awards 2021។

ពានរង្វាន់នេះទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD Cambodia ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពច្នៃប្រឌិត ដើម្បីផ្តល់បទពិសោធន៍ធានារ៉ាប់រងដែលកាន់តែងាយស្រួល រហ័ស ជូនដល់អតិថិជន និងសហគមន៍។

Global Business Outlook Awards មានប្រភពមកពីចក្រភពអង់គ្លេស មានគោលបំណងទទួលស្គាល់ និងលើកសរសើរភាពឆ្លើយតបសម្រាប់អ្នកជំនាញ និងថ្នាក់ដឹកនាំអាជីវកម្មជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និងលើកកម្ពស់ស្នាដៃដ៏លេចធ្លោរបស់អាជីវកម្ម និងថ្នាក់ដឹកនាំក្នុងវិស័យផ្សេងៗ។

2023

“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុត”



ក្រុមហ៊ុន FWD Cambodia មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុត ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2023” តាមរយៈការផ្តល់ពានរង្វាន់ ក្នុងកម្មវិធី International Finance Awards Ceremony ដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

ពានរង្វាន់នេះទទួលស្គាល់ការចូលរួមដ៏សំខាន់ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD Cambodia ក្នុងការជួយឱ្យគ្រួសារកម្ពុជា រស់នៅដោយភាពរីករាយ តាមរយៈក្រុមការងារដែលមានវិជ្ជាជីវៈ ការផ្តល់ជូនដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលគាំទ្រដោយបច្ចេកវិទ្យាបែបឌីជីថល។

International Finance Awards មានមូលដ្ឋាននៅចក្រភពអង់គ្លេស ផ្តល់ការទទួលស្គាល់ដល់ថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញវត្ថុតាមរយៈដំណើរការស្រាវជ្រាវ និងវាយតម្លៃយ៉ាងម៉ត់ចត់។ ម្ចាស់ពានរង្វាន់ត្រូវបានជ្រើសរើសដោយផ្អែកលើគុណភាពនៃពាក្យស្នើសុំ និងសមិទ្ធផលកន្លងមក។

2025

“ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវបទពិសោធន៍អតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជា”



Asian
Experience
Awards 2025

ក្រុមហ៊ុន FWD Cambodia ទទួលបានការទទួលស្គាល់លំដាប់អន្តរជាតិក្នុងនាមជា “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវបទពិសោធន៍អតិថិជនល្អបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2025” នៅក្នុងពិធីប្រគល់ពានរង្វាន់ The Asian Experience Awards នៅប្រទេសសិង្ហបុរី។

ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុន FWD Cambodia ដោយផ្ដោតសំខាន់លើការរួមចំណែកយ៉ាងសកម្ម និងការប្តេជ្ញាចិត្តក្នុងការជួយដល់ក្រុមគ្រួសារកម្ពុជារស់នៅដោយភាពរីករាយតាមរយៈក្រុមការងារប្រកបដោយវិជ្ជាជីវៈ ការផ្តល់ជូនដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការបំរើសេវាកម្មបច្ចេកវិទ្យាបែបឌីជីថល។

The Asian Experience Awards គឺជាកម្មវិធីផ្តល់ការទទួលស្គាល់ និងប្រគល់ពានរង្វាន់លំដាប់អន្តរជាតិទៅលើកំរិតច្នៃប្រឌិតរបស់ម្ចាស់ពានរង្វាន់ដែលបានបង្កើតបទពិសោធន៍ថ្មី និងមានអត្ថន័យសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធ។ ការទទួលស្គាល់នីមួយៗត្រូវបានកាត់ការស្រាវជ្រាវ និងវិភាគស៊ីជម្រៅ បូករួមនឹងដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត។ ម្ចាស់ពានរង្វាន់ទាំងអស់ត្រូវបានជ្រើសរើសដោយស្រាវជ្រាវ និងបង្ហាញពីសមិទ្ធផលជោគជ័យជាក់លាក់ នៅក្នុងពាក្យចូលរួមប្រកួត។

ផលិតផលធានារ៉ាប់រង

វិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ក្នុងអំឡុងពេល 10 ឆ្នាំចុងក្រោយ ហើយក៏កំពុងក្លាយជាផ្នែកសំខាន់មួយនៃការធ្វើផែនការហិរញ្ញវត្ថុប្រចាំថ្ងៃ។

ខណៈពេលវិស័យធានារ៉ាប់រងអាយុជីវិតសម្រេចបាននូវបុព្វលាភធានារ៉ាប់រងដុល ទំហំសរុបប្រហាក់ប្រហែល 200 លានដុល្លារអាមេរិកក្នុងឆ្នាំ 2025 តែគ្រួសារកម្ពុជាភាគច្រើន នៅមិនទាន់មានធានារ៉ាប់រង ជាមួយអត្រាចូលរួមសេដ្ឋកិច្ចទាបជាង 1% នៃផលិតផលក្នុងស្រុកសរុប(GDP)។ ទិន្នន័យនេះបង្ហាញថាគ្រួសារកម្ពុជាមិនមានការការពារគ្រប់គ្រាន់នៅឡើយសម្រាប់ករណីអតិថិជនដែលអាចកើតឡើង ហើយនេះជាឱកាសសម្រាប់បង្កើនការដៀកទុកចិត្តតាមរយៈផលិតផលធានារ៉ាប់រងដែលមានភាពសាមញ្ញ ដោយឆ្លើយតបតម្រូវការចាំបាច់របស់អតិថិជន។

នៅក្រុមហ៊ុន FWD Cambodia យើងយកចិត្តទុកដាក់លើតម្រូវការ និងបទពិសោធន៍អតិថិជនជាធំ ដោយផលិតផលរបស់យើងត្រូវបានរចនាឡើងដោយផ្អែកលើតម្រូវការរបស់គ្រួសារកម្ពុជា ដែលមានដូចជា ការការពារគ្រួសារពីហេតុការណ៍មិនបានព្រៀងទុក ការជួយអតិថិជនគ្រប់គ្រង និងការពារបំណុលរយៈពេលវែង និងការគាំទ្រការសន្សំប្រាក់រយៈពេលវែង សម្រាប់គោលដៅអនាគត ដូចជាការសិក្សារបស់កូនៗ ឬ ការចូលនិវត្តន៍។ ជំនួសដោយលក្ខខណ្ឌស្មុគស្មាញ ផលិតផលរបស់យើងផ្តោតលើអត្ថប្រយោជន៍ច្បាស់លាស់ ជម្រើសងាយស្រួល និងតម្រូវការនៃការការពារ ដើម្បីជួយឱ្យអតិថិជនមានទំនុកចិត្ត ជាមួយនឹងផលិតផលសាមញ្ញងាយយល់ និងទទួលបានបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង។

FWD Cambodia ផ្តល់ជូនផលិតផលធានារ៉ាប់រងច្រើនប្រភេទ រួមមាន ផលិតផលសន្សំប្រាក់ ការការពារជីវិត ការការពារជំងឺធ្ងន់ធ្ងរ និងការការពារបំណុល ដូចដែលបានពណ៌នាខាងក្រោម។



FWD សារវជីវិត ជួយសម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នកដើម្បីរស់នៅដោយភាពរីករាយជាមួយមនុស្សជាទីស្រឡាញ់។ ផលិតផលនេះរួមបញ្ចូលគ្នានូវគម្រោងសន្សំ និងការការពារអាយុជីវិត។ លោកអ្នកនឹងទទួលបានសាច់ប្រាក់ប្រចាំឆ្នាំបន្ថែមលើអត្ថប្រយោជន៍ដល់កាលកំណត់ និងអាចបង្កើនទំហំនៃការការពាររហូតដល់ 10 ដងនៃគម្រោងមូលដ្ឋាន។ FWD សារវជីវិត មានលក្ខណៈពិសេសដូចជា៖

- ទទួលបានសាច់ប្រាក់ប្រចាំឆ្នាំ ដើម្បីជាទំនុកចិត្ត
- ទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ស្មើនឹង 100% នៃទឹកប្រាក់ធានារ៉ាប់រង
- មាន 3 ជម្រើសសម្រាប់ការសន្សំ និងការធានារ៉ាប់រង៖ 8ឆ្នាំ 10ឆ្នាំ និង15ឆ្នាំ
- ទទួលបានការការពារទូលំទូលាយសម្រាប់ការធ្វើរោគវិនិច្ឆ័យឃើញមានជំងឺធ្ងន់ធ្ងរ គ្រប់ដំណាក់កាល (ដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ)
- អាចបន្ថែមការការពាររហូតដល់ 10 ដងនៃគម្រោងមូលដ្ឋាន ដោយបូកបន្ថែមការការពារអាយុជីវិត គ្រោះថ្នាក់ និងជំងឺធ្ងន់ធ្ងរ

FWD សន្សំខ្ចីៗ

FWD សន្សំខ្ចីៗ គឺជាគម្រោងសន្សំក្នុងរយៈពេលខ្លី ដោយទទួលបានការធានារ៉ាប់រងរយៈពេលវែង។ សន្សំសម្រាប់ការសិក្សាកូនៗ សន្សំសម្រាប់អនាគតគ្រួសារ និងសន្សំជាមួយការការពារហិរញ្ញវត្ថុ។ FWD សន្សំខ្ចីៗ មានលក្ខណៈពិសេសដូចជា៖

- ទទួលទឹកប្រាក់សំណង 200% នៃទឹកប្រាក់ធានារ៉ាប់រង និងរហូតដល់ 400% សម្រាប់គ្រោះអកុសល បណ្តាលពីគ្រោះថ្នាក់ចៃដន្យ
- ជ្រើសរើសគម្រោង សន្សំរយៈពេល 10ឆ្នាំ ដោយទទួលបានការធានារ៉ាប់រង 15ឆ្នាំ ឬ 20ឆ្នាំ ឬសន្សំរយៈពេល 5ឆ្នាំ ដោយទទួលបានការធានារ៉ាប់រងរយៈពេល 10ឆ្នាំ
- ទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ ចាប់ពី 150% រហូតដល់ 180% នៃទឹកប្រាក់ធានារ៉ាប់រង
- ជម្រើសគម្រោងបន្ថែមសម្រាប់ការពារលើជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីក គាំងបេះដូង និង ជំងឺដាច់ស្បែករយាមខួរក្បាល

FWD ការពារខ្ញុំ

FWD ការពារខ្ញុំ រួមបញ្ចូលគ្នានូវការការពារករណីគ្រោះអកុសល និង ជំងឺមហារីកគ្រប់ដំណាក់កាល រួមទាំងករណីជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។ FWD ការពារខ្ញុំ មានលក្ខណៈពិសេសដូចជា៖

- ទទួលបានការការពារ 100% នៃទឹកប្រាក់ធានារ៉ាប់រង ដោយ រយៈពេលនៃការបង់បុព្វលាភ ដូចគ្នាទៅនឹងរយៈពេលនៃការការពារជាមួយនឹងការទាមទារសំណងដែលមានភាពងាយស្រួល
- មាន 3 ជម្រើសនៃការការពារសម្រាប់រយៈពេល 5ឆ្នាំ 10ឆ្នាំ ឬ 15ឆ្នាំ
- ជម្រើសក្នុងការបន្ថែមការការពារលើអត្ថប្រយោជន៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និងជំងឺធ្ងន់ធ្ងរ រហូតដល់ 5 ដងនៃទឹកប្រាក់ធានារ៉ាប់រងនៃគម្រោងមូលដ្ឋាន
- តម្លៃសមរម្យដោយរក្សាការការពារខ្ពស់ រួមបញ្ចូលនឹងការការពារលើ ជំងឺមហារីកដំណាក់កាលដំបូង និងដំណាក់កាលធ្ងន់ធ្ងរ

FWD សងកម្ចីពេញលេញ

FWD សងកម្ចីពេញលេញ បង្កើតឡើងដើម្បីការពារបំណុលមិនឱ្យក្លាយជាបន្ទុករបស់គ្រួសារ និងរក្សាកម្មសិទ្ធិទ្រព្យសម្បត្តិ ជាមរតករបស់កូនចៅជំនាន់ក្រោយ ទោះជាក្នុងករណីមិនបានព្រៀងទុកណាមួយនឹងបានកើតឡើង។ គម្រោង FWD សងកម្ចីពេញលេញ មានលក្ខណៈពិសេសដូចជា៖

- ទទួលសំណងការការពារលើប្រាក់កម្ចីដែលនៅសល់ ករណីគ្រោះអកុសលកើតឡើង ទឹកប្រាក់ដែលនៅសល់បន្ទាប់ពីសងកម្ចីរួចនឹងបានដល់ក្រុមគ្រួសារ
- ជម្រើសធានារ៉ាប់រងដែលស្របតាមរយៈពេលសងកម្ចីរបស់អ្នក ចាប់ពី 1ឆ្នាំរហូតដល់ 30ឆ្នាំ
- ទទួលបានទឹកប្រាក់ការពារបូកបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់
- ទទួលបានការធានាលើគ្រប់ប្រភេទកម្ចី រួមទាំងកម្ចីទិញផ្ទះ កម្ចីអាជីវកម្មធុនតូច ឬមធ្យម កម្ចីសហគ្រាសធំៗ កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀត
- ទទួលបានការការពាររយៈពេលវែង អាស្រ័យទៅលើរយៈពេលនៃកម្ចីរបស់អ្នក ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងតែមួយលើក ឬអាចបន្ថែមកម្ចីសម្រាប់បង់បុព្វលាភធានារ៉ាប់រង

FWD សងកម្ចី

គម្រោង FWD សងកម្ចី ការពារបំណុលជាច្រើនប្រភេទដើម្បីធានាថាបំណុលនឹងមិនក្លាយជាបន្ទុករបស់គ្រួសារ ក្នុងករណី បាត់បង់ជីវិត ឬធ្លាក់ខ្លួនពិការជាអចិន្ត្រៃយ៍។ គម្រោង FWD សងកម្ចី មានលក្ខណៈពិសេសដូចជា៖

- ការពារកម្ចីច្រើនប្រភេទដូចជា កម្ចីទិញផ្ទះ កម្ចីបុគ្គល ឬកម្ចីអាជីវកម្ម
- ជម្រើសធានារ៉ាប់រងដែលស្របតាមរយៈពេលសងកម្ចីរបស់អ្នក ចាប់ពី 1ឆ្នាំរហូតដល់ 30ឆ្នាំ
- ទទួលបានទឹកប្រាក់បន្ថែមចំនួន 100% នៃទឹកប្រាក់ធានារ៉ាប់រង ករណីមរណភាព ដោយសារគ្រោះថ្នាក់
- ចំនួនទឹកប្រាក់ធានាដែលថយចុះដែលស្របនឹង ចំនួនកម្ចីសរុបតាមពេលជាក់ស្តែងបានទូទាត់
- ទទួលបានការការពាររយៈពេលវែង អាស្រ័យទៅលើរយៈពេលនៃកម្ចីរបស់អ្នក ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងតែមួយលើក ឬអាចបន្ថែមកម្ចីសម្រាប់បង់បុព្វលាភធានារ៉ាប់រង



LifeCancerCare ជាគម្រោងដែលមានភាពសាមញ្ញ និងចំណាយតិច សម្រាប់ការពារជំងឺមហារីក រាប់បញ្ចូលទាំងជំងឺមហារីកទូទៅ និងជំងឺមហារីកដែលកម្រ ដោយផ្តល់ការការពារមិនថារករោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូង ឬដំណាក់កាលចុងក្រោយ។ LifeCancerCare មានលក្ខណៈពិសេសដូចជា៖

- ផ្តល់សំណងលើជំងឺមហារីកដំណាក់កាលដំបូង ឬ ដំណាក់កាលចុងក្រោយ រហូតដល់ 25,000 ដុល្លារអាមេរិក និង រហូតដល់ 5,000 ដុល្លារអាមេរិក ក្នុងករណីបាត់បង់អាយុជីវិត
- បុព្វលាភធានារ៉ាប់រងមានតម្លៃថេរសមរម្យរយៈពេល5ឆ្នាំ ហើយប្រសិនបើលោកអ្នកបន្តទិញទៀត យើងធានាថា គម្រោងរបស់លោកអ្នកនឹងត្រូវលក់ជូន ដោយពុំមានទាមទារលក្ខខណ្ឌបន្ថែម
- ឆ្លើយសំណួរសុខភាពងាយៗចំនួន 3 ដើម្បីចុះឈ្មោះ និងទទួលបានការធានារ៉ាប់រងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ

ខណៈពេលដែលសង្គមឌីជីថលកើនឡើងនៅប្រទេសកម្ពុជា ធានារ៉ាប់រងកំពុងតែអភិវឌ្ឍន៍ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនគ្រប់ទីកន្លែង។ ទិដ្ឋភាពទីផ្សារទាំងមូលបង្ហាញថា ភាពងាយស្រួល និងការជឿទុកចិត្តក្លាយជាចំណុចសំខាន់ក្នុងការជ្រើសរើសធានារ៉ាប់រងជាពិសេសសម្រាប់មនុស្សវ័យក្មេង និងក្រុមអ្នកធ្វើការ។ ដោយហេតុនេះ FWD Cambodia បានដំណើរការជាក្រុមហ៊ុនធានារ៉ាប់រងផ្តោតលើឌីជីថលជាចម្បង ដោយប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យវិភាគ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ វិន័យក្នុងការអនុម័តធានារ៉ាប់រង និងគុណភាពសេវាកម្ម។ ការចុះឈ្មោះតាមប្រព័ន្ធឌីជីថល ឯកសារងាយស្រួល និងការទូទាត់ ឬទាមទារសំណងតាមអេឡិចត្រូនិក អនុញ្ញាតឱ្យអតិថិជនប្រើធានារ៉ាប់រងតាមកម្មវិធីធនាគារតាមទូរស័ព្ទដៃ និងប្រព័ន្ធអនឡាញដែលអតិថិជនប្រើស្រាប់ ជួយឱ្យយើងអាចផ្តល់សេវាដល់អតិថិជនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទាំងបណ្តាញឌីជីថល និងការជួបផ្ទាល់។

ការសហការជាមួយធនាគារក៏មានតួនាទីសំខាន់ដូចគ្នា សម្រាប់ធានារ៉ាប់រងអាយុជីវិត ដើម្បីទទួលបានការចាប់អារម្មណ៍ពីអតិថិជនតាមរយៈស្ថាប័នធនាគារដែលជឿទុកចិត្ត ហើយកំពុងតែផ្តល់តម្រូវការប្រចាំថ្ងៃដូចជា ការសន្សំ បំណុល និងការទូទាត់ចំណាយផ្សេងៗ។ FWD Cambodia រួមជាមួយដៃគូធនាគាររបស់យើង មានការប្តេជ្ញាផ្តល់ជូនការចែកចាយតាមបណ្តាញជាច្រើន ដោយបញ្ចូលសាខាអ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន និងវេទិកាឌីជីថល ដើម្បីធ្វើឱ្យការធានារ៉ាប់រងកាន់តែងាយស្រួលប្រើ និងជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជន។ ការសហការទាំងនេះជួយលើកកម្ពស់គុណភាពជីវិតរបស់អតិថិជនតាមរយៈការការពារហិរញ្ញវត្ថុ។

ដៃគូសហការ និងបណ្តាញចែកចាយ

យុទ្ធសាស្ត្រផ្នែកលក់របស់ក្រុមហ៊ុន FWD Cambodia ក្នុងឆ្នាំ 2025 (គោលការណ៍ 3Rs)

យុទ្ធសាស្ត្រផ្នែកលក់នៅឆ្នាំ 2025 របស់ក្រុមហ៊ុន FWD Cambodia ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើផ្នែក ស្នូលសំខាន់ៗ ដូចជា ពង្រីកសមត្ថភាពការងារ និងពង្រឹងកំណើនប្រកបដោយចីរភាព។ ក្រុមហ៊ុនបានផ្តោតលើ សសរស្តម្ភយុទ្ធសាស្ត្រស្នូលធំៗចំនួនបី គឺ៖ 3Rs - កែលម្អឡើងវិញនូវម៉ូដែល ភ្នាក់ងារធានារ៉ាប់រង (Redesigning Agency) រៀបចំឡើងវិញនូវការជ្រើសរើស និងការបណ្តុះបណ្តាល (Redefining Recruitment & Training) និងពង្រឹងកម្លាំងបើកកាស្យូរ៉េ (Refueling Bancassurance) - ដើម្បីកសាងចែកចាយល្អមួយដែលអាចជាមាត្រដ្ឋានដ៏មានគុណភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត។

កែលម្អឡើងវិញនូវម៉ូដែល ភ្នាក់ងារធានារ៉ាប់រង (Redesigning Agency)

យើងបាន និងកំពុងកែលម្អឡើងវិញនូវម៉ូដែល (Model) ចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង ដើម្បីបង្កើតកម្លាំង ប្រកបដោយភាពជាអ្នកដឹកនាំដែលអាចធ្វើជាមាត្រដ្ឋាន និងភាពធន់ គាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព និងរយៈពេលវែងនៃការចែកចាយតាមភ្នាក់ងារធានារ៉ាប់រង។

យើងកំពុងផ្លាស់ប្តូរពីម៉ូដែល ភ្នាក់ងារធានារ៉ាប់រងបែបប្រពៃណី ទៅជាម៉ូដែល ភ្នាក់ងារធានារ៉ាប់រងបែបថ្មី ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅដល់ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងវិសាលភាពនៃការគ្រប់គ្រងក្រុមការងារ។ នេះអនុញ្ញាតឱ្យយើងពង្រីកការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនផលិតភាពការងារជាក្រុម និងផ្តល់នូវមាតិកាអំពីពាន់តែច្បាស់លាស់សម្រាប់អ្នកដឹកនាំ និងភ្នាក់ងារធានារ៉ាប់រង។

តាមរយៈការពង្រឹងកម្រិតនៃការគ្រប់គ្រង និងរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ យើងមានគោលបំណងជំរុញសន្ទុះនៃការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងឱ្យកាន់តែរឹងមាំ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ និងការពង្រីកភ្នាក់ងារធានារ៉ាប់រងប្រកបដោយចីរភាព ក្នុងខណៈពេលដែលយើងត្រូវរក្សានូវវិជ្ជាជីវៈរបស់យើងឱ្យបានល្អបំផុត។

រៀបចំឡើងវិញនូវការជ្រើសរើស និងការបណ្តុះបណ្តាល (Redefining Recruitment & Training)

យើងបាន និងកំពុងរៀបចំឡើងវិញ នូវរបៀបនៃការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងដែលមានទេពកោសល្យ ផ្តល់ការអភិវឌ្ឍជូនភ្នាក់ងារធានារ៉ាប់រង និងធ្វើឱ្យបាននូវការអនុវត្តវិធីសាស្ត្ររួមបញ្ចូលគ្នារវាង "ការជ្រើសរើស (Recruit) ការបណ្តុះបណ្តាល (Train) ការធ្វើសកម្មភាពរហូតដោយស្រប (Activate)"។

យុទ្ធសាស្ត្រនៃការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងរបស់យើង គឺផ្តោតលើការទាក់ទាញបេក្ខជនដែលមានគុណភាពឱ្យកាន់តែច្រើនជាងមុនស្របតាមស្តង់ដារភ្នាក់ងារធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ ខណៈពេលដែលមេរៀននៃការបណ្តុះបណ្តាលរបស់យើងត្រូវបានបង្កើនជាបន្តបន្ទាប់ ដើម្បីធានាបាននូវការធ្វើឱ្យសកម្មលក់ឱ្យបានលឿនជាងមុន បង្កើនសមត្ថភាពលក់កាន់តែប្រសើរ និងទទួលបានផលិតភាពកាន់តែខ្ពស់ជាងមុន។ កម្មវិធីបណ្តុះបណ្តាលរបស់យើង ត្រូវបានតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអនុវត្តនៃការលក់ជាក់ស្តែង ដោយធានាថាភ្នាក់ងារធានារ៉ាប់រងមិនត្រឹមតែត្រូវបានបណ្តុះបណ្តាលជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងវិស័យធានារ៉ាប់រងរបស់យើងនេះផងដែរ។

តាមរយៈការផ្សារភ្ជាប់ការជ្រើសរើសភ្នាក់ងារធានារ៉ាប់រង ជាមួយនឹងរចនាសម្ព័ន្ធនៃការបណ្តុះបណ្តាលជាបន្តបន្ទាប់ និងចំណុចសំខាន់ៗនៃការជួយជម្រុញសកម្មភាពលក់ យើងបាន និងកំពុងកំពុងពង្រឹងប្រសិទ្ធភាព និងគុណភាពទាំងមូលនៃភ្នាក់ងារធានារ៉ាប់រងរបស់យើង ដើម្បីកសាងធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ប្រកបដោយចីរភាពសម្រាប់ក្រុមហ៊ុន FWD Cambodia ។

ពង្រឹងកម្លាំងបើកកាស្យូរ៉េ (Refueling Bancassurance)

យើងបាន និងកំពុងពង្រឹងបន្ថែមនូវកម្លាំងនៃបណ្តាញចែកចាយបើកកាស្យូរ៉េ របស់យើងដោយពង្រឹងភាពជាដៃគូសហការ និងពង្រីកឱកាសណែនាំអតិថិជនគោលដៅដែលមានគុណភាពខ្ពស់។

ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ ជីប ម៉ុង (Chip Mong Commercial Bank) យើងផ្តោតលើការកែលម្អគុណភាពនៃអតិថិជនគោលដៅដែលណែនាំដោយធនាគារ ពង្រឹងសមត្ថភាពភ្នាក់ងារធានារ៉ាប់រងជួរមុខរបស់យើង និងបង្កើនសកម្មភាពណែនាំបន្ថែមចូលទៅកាន់អតិថិជនគោលដៅផ្សេងៗទៀតរបស់ធនាគារ។ យើងបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលជូនបុគ្គលិករបស់ធនាគារ អំពីដំណើរការនៃការណែនាំអតិថិជនគោលដៅ ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងធានារ៉ាប់រង ដោយបំពាក់បំប៉នពួកគេនូវចំណេះដឹងធានារ៉ាប់រងអាយុជីវិត ដើម្បីផ្តល់ចំណាប់អារម្មណ៍បន្តពីអតិថិជនគោលដៅ ជូនភ្នាក់ងារធានារ៉ាប់រងរបស់ក្រុមហ៊ុន FWD Cambodia ប្រកបដោយទំនុកចិត្ត និងអនុញ្ញាតឱ្យអតិថិជនបានស្តាប់ បានយល់ដោយទំនុកចិត្តពីផលិតផលបើកកាស្យូរ៉េល្អៗ របស់ក្រុមហ៊ុន FWD Cambodia ថែមទៀត។

ចំណែកឯភ្នាក់ងារធានារ៉ាប់រង របស់ក្រុមហ៊ុន FWD Cambodia បាន និងកំពុងអភិវឌ្ឍជំនាញយ៉ាងច្បាស់លាស់ និងមានឧបករណ៍បែបឌីជីថលគ្រប់គ្រាន់ ដើម្បីបន្តការសន្ទនាជាមួយអតិថិជនរហូតឆ្ពោះទៅដល់ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អជូនពួកគាត់ដោយ FWD Cambodia ត្រឹមត្រូវតាមតម្រូវការពិតរបស់ពួកគាត់។

ក្នុងពេលជាមួយគ្នានេះផងដែរ យើងបានពង្រឹងការសហការបន្ថែមជាមួយធនាគារដឹកនាំ ដើម្បីពង្រីកការណែនាំឱ្យរឹតតែទូលំទូលាយជាងមុន ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់ការណែនាំអតិថិជនគោលដៅ។ វិធីសាស្ត្រនេះអនុញ្ញាតឱ្យអាជីវកម្មបើកកាស្នួររបស់យើង មិនត្រឹមតែផ្តល់លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំប៉ុណ្ណោះទេ ហើយថែមទាំងមានកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែងផងដែរ។



បណ្តាញចែកចាយបើកកាស្នួរ

បណ្តាញចែកចាយបើកកាស្នួរ នៅតែជាបណ្តាញជំរុញដ៏សំខាន់សម្រាប់ ក្រុមហ៊ុន FWD Cambodia ក្នុងឆ្នាំ 2025 ដោយផ្តល់នូវលទ្ធផលដ៏ល្អរឹងមាំ និងបញ្ជាក់ជាថ្មីនូវសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងបណ្តាញពហុចែកចាយរបស់យើង។

នៅឆ្នាំ 2025 បណ្តាញចែកចាយបើកកាស្នួរ បានចូលរួមចំណែកជាលទ្ធផល 332បណ្តាសន្យារ៉ាប់រង សរុបជាបុព្វលាភសមមូលប្រចាំឆ្នាំ (APE) ចំនួន 0.6 លានដុល្លារអាមេរិក ដែលប្រហែលនឹង 74% នៃ APE សរុបសម្រាប់ឆ្នាំនេះ។ លទ្ធផលនេះបានគូសបញ្ជាក់ពីសក្តានុពលនៃបណ្តាញចែកចាយបើកកាស្នួរ របស់ក្រុមហ៊ុន FWD Cambodia ដែលបានចូលរួមចំណែកផ្តល់នូវលទ្ធផលបុព្វលាភធានារ៉ាប់រងជាមធ្យមខ្ពស់ជាងមុន និងរួមចំណែកដល់ប្រាក់ចំណូលប្រកបដោយចីរភាពរបស់ក្រុមហ៊ុនរយៈពេលវែង។

យុទ្ធសាស្ត្រចែកចាយបើកកាស្នួរ របស់យើងផ្តោតលើការកសាងភាពជាដៃគូសហការរយៈពេលវែង និងស៊ីជម្រៅជាមួយធនាគារដៃគូ។ ក្នុងឆ្នាំ 2025 យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារពាណិជ្ជ ដឹកនាំ ដើម្បីបង្កើនគុណភាពនៃការណែនាំអតិថិជនគោលដៅពង្រឹងសមត្ថភាពភ្នាក់ងារធានារ៉ាប់រង បង្កើនការយល់ដឹងអំពីដំណោះស្រាយហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់គុណតម្លៃដ៏មានសារៈសំខាន់បំផុតដល់អតិថិជននៃដៃគូសហការរបស់យើង។

គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសំខាន់ៗរបស់យើង នៅក្នុងឆ្នាំ 2025 រួមមាន៖

- បណ្តុះបណ្តាលបុគ្គលិកធនាគារដៃគូ ដើម្បីពង្រឹង និងកែលម្អការយល់ដឹងអំពីដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការណែនាំអតិថិជនគោលដៅប្រកបដោយទំនុកចិត្ត។
- គាំទ្រយ៉ាងពេញទំហឹងដល់ការត្រៀមខ្លួនឱ្យបានយ៉ាងល្អ សម្រាប់ការទទួលយកអាជ្ញាប័ណ្ណណែនាំអតិថិជនគោលដៅ ដើម្បីឱ្យមានការណែនាំអតិថិជនរឹតតែមានប្រសិទ្ធភាព និងគោរពតាមបទបញ្ញត្តិ ណែនាំដោយ និយ័តករធានារ៉ាប់រងកម្ពុជា។
- បាន និងកំពុងបន្តសហការយ៉ាងស្អិតម្ត ជាមួយធនាគារដៃគូ ដើម្បីពង្រីកឱកាសណែនាំអតិថិជនគោលដៅ ឱ្យបានរឹតតែទូលំទូលាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

តាមរយៈការពង្រឹងសមត្ថភាព និងគុណភាពធនធានមនុស្ស ការអនុញ្ញាតឱ្យ ភ្នាក់ងារធានារ៉ាប់រងរបស់យើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលល្អៗ និងទាន់សម័យ និងការពង្រីកឱកាសណែនាំអតិថិជនគោលដៅបន្ថែម នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ យើងជឿជាក់ថា បណ្តាញចែកចាយបើកកាស្នួររបស់យើង គឺជាសសរស្តម្ភ នៃភាពរីកចម្រើនដែលអាចធ្វើមាត្រដ្ឋានប្រកបដោយភាពធន់សម្រាប់ក្រុមហ៊ុន FWD Cambodia ។

បណ្តាញចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង (Agency Channel)

បណ្តាញចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង នៅតែបន្តជាបណ្តាញចែកចាយដ៏សំខាន់សម្រាប់ក្រុមហ៊ុន FWD Cambodia ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយយ៉ាងល្អជូនអតិថិជន ការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងប្រកបដោយគុណភាព និងជាបណ្តាញដែលផ្តល់និរន្តរភាពអាជីវកម្មរយៈពេលវែង។

នៅឆ្នាំ 2025 បណ្តាញចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង ធ្វើបានលទ្ធផលចំនួន 332 បណ្តាសន្យារ៉ាប់រង ដែលផ្តល់បុព្វលាភធានារ៉ាប់រងសមមូលប្រចាំឆ្នាំសរុបចំនួន 0.2 លានដុល្លារអាមេរិក ដោយមានការចូលរួមពី ភ្នាក់ងារធានារ៉ាប់រងសរុបចំនួន 217 នាក់។ ក្នុងឆ្នាំនេះផងដែរ យើងបានជ្រើសរើសភ្នាក់ងារធានារ៉ាប់រង ចំនួន 105 នាក់ដោយជោគជ័យ ដែលបង្ហាញថា ភ្នាក់ងារធានារ៉ាប់រង គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ចំពោះកំណើននៃកម្លាំងចែកចាយទូទៅរបស់ក្រុមហ៊ុន។

ក្រៅពីការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ នៅក្នុងឆ្នាំ 2025 យើងក៏បានកត់សម្គាល់ផងដែរថា យើងបានចាប់ផ្តើមការរចនាឡើងវិញនូវរចនាសម្ព័ន្ធភ្នាក់ងារធានារ៉ាប់រងដែលមានស្រាប់ ឆ្ពោះទៅរករចនាសម្ព័ន្ធភ្នាក់ងារធានារ៉ាប់រងប្រកបដោយភាពជាអ្នកដឹកនាំមានគោលដៅដើម្បីពង្រឹងការទទួលខុសត្រូវ ការកែលម្អវិសាលភាពនៃការគ្រប់គ្រង និងការអនុញ្ញាតឱ្យមានការធ្វើកំណែទម្រង់ថ្មីៗនាពេលអនាគត។

ជាផ្នែកមួយនៃរបៀបវារៈនៃការផ្លាស់ប្តូររចនាសម្ព័ន្ធ ចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រងរបស់យើង យើងបានផ្តោតលើចំណុចធំៗចំនួនបី៖

- ពង្រីកការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងខណៈពេលដែលមានការជំរុញសកម្មភាពនៃការលក់បន្ថែម។
- បង្កើនកម្មវិធីបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ ស្របតាមការអនុវត្ត នៃការលក់ពិតប្រាកដ។
- កសាងភាពជាអ្នកដឹកនាំឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រដល់ផលិតភាព និងការរីកចម្រើនរបស់ក្រុម។

ខណៈពេលដែលការប្រតិបត្តិការការងារ របស់បណ្តាញចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង នៅឆ្នាំ 2025 ត្រូវបានបង្កើតឡើងដោយបង្គោលបួរ រចនាសម្ព័ន្ធថ្មី និងការកសាងសមត្ថភាពសម្រាប់ភ្នាក់ងារធានារ៉ាប់រង គំនិតផ្តួចផ្តើមទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តការងារកាន់តែរឹងមាំ ការធ្វើសកម្មភាពលក់កាន់តែច្រើន និងមូលដ្ឋានប្រកបដោយចីរភាពនៅក្នុងឆ្នាំខាងមុខបន្តទៀត។



តួនាទីជាយុទ្ធសាស្ត្រ នៃបណ្តាញចែកចាយរបស់ក្រុមហ៊ុន FWD Cambodia

រួមគ្នាទាំងបណ្តាញចែកចាយ តាមរយៈភ្នាក់ងារធានារ៉ាប់រង និងបើកកាស៊ីនូ យើងបានរួមចំណែក 664 បណ្តាសន្យារ៉ាប់រង ដែលមានទឹកប្រាក់បុព្វលាភធានារ៉ាប់រងសមមូលប្រចាំឆ្នាំសរុប ចំនួន 0.8 លានដុល្លារអាមេរិក ក្នុងឆ្នាំ 2025។ ខណៈពេលដែលបណ្តាញចែកចាយបើកកាស៊ីនូបានផ្តល់នូវទំហំបណ្តាខ្ពស់ជាងមុន បណ្តាញចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង នៅតែមានសារៈសំខាន់ក្នុងការកសាងកម្លាំងចែកចាយរបស់យើងដោយផ្ទាល់តាមរយៈ ការជ្រើសរើសភ្នាក់ងារធានារ៉ាប់រងប្រកបដោយគុណភាព ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការកសាងទំនាក់ទំនងដ៏ល្អជាមួយអតិថិជនរបស់យើង។


យុទ្ធសាស្ត្របណ្តាញដែលមានគុណភាពនេះបាន និងកំពុងធ្វើឱ្យក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត FWD Cambodia សម្រេចបាននូវកំណើនចម្រុះប្រកបដោយចីរភាព ចំណាប់ផ្តើមនៃការធ្វើពិពិធកម្មដ៏ល្អ (កាត់បន្ថយហានិភ័យនៃការប្រមូលផ្តុំ) និងកសាងភាពធន់កាន់តែរឹងមាំសម្រាប់ពេលអនាគត។

អតិថិជន

ផ្នែកសេវាកម្មអតិថិជនរបស់ FWD Cambodia

សេវាកម្មសំខាន់ៗមានដូចជា៖

- **ដំណើរការទទួលអតិថិជនថ្មី**
ធានាដំណើរការទទួលអតិថិជនថ្មីឱ្យមានភាពរលូន និងមានប្រសិទ្ធភាពដើម្បីផ្តល់បទពិសោធន៍ដ៏ល្អចាប់ផ្តើមពីដំបូង។
- **សេវាកម្មបន្ទាប់ពីការលក់**
ផ្តល់សេវាកម្មគ្រប់ដំណាក់កាលសម្រាប់បណ្តាសន្យារ៉ាប់រងរួមមានការគ្រប់គ្រងបណ្តា និងការបន្តសុពលភាពបណ្តា។
- **ការដោះស្រាយបណ្តឹង**
គ្រប់គ្រង និងដោះស្រាយបញ្ហា និងបណ្តឹងរបស់អតិថិជនឱ្យទាន់ពេលវេលា យុត្តិធម៌ និងមានប្រសិទ្ធភាព។
- **ផ្នែកសេវាកម្មទំនាក់ទំនង**
ផ្តល់សេវាកម្មទទួល និងធ្វើការហៅចេញ ដោយមានវិជ្ជាជីវៈខ្ពស់ដើម្បីបម្រើអតិថិជន។
- **សេវាកម្មទំនាក់ទំនងតាមប្រព័ន្ធខ្លីជីវថល**
ផ្តល់សេវាកម្មឆ្លើយតបអតិថិជនតាមរយៈ សារ និង Telegram យ៉ាងឆាប់រហ័ស និងងាយស្រួល សម្រាប់ការទំនាក់ទំនងដែលមានប្រសិទ្ធភាព។
- **កម្មវិធី FWD Omne សេវាប្រើប្រាស់ដោយខ្លួនឯង**
អនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការ និងគ្រប់គ្រងបណ្តាសន្យារ៉ាប់រងដោយខ្លួនឯងបានគ្រប់ពេលវេលា (24/7) តាមរយៈកម្មវិធី FWD Omne ។



គោលការណ៍ផ្នែកលើអតិថិជន



នៅក្រុមហ៊ុន FWD យើងចាត់ទុកអតិថិជនជាចំណុចកណ្តាលនៃអ្វីៗទាំងអស់ដែលក្រុមហ៊ុនធ្វើ។ ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការយល់ដឹង និងដោះស្រាយតម្រូវការពិតប្រាកដរបស់អតិថិជនដើម្បីជួយបង្កើនគុណតម្លៃនៃការការពារផ្នែកសុខភាព និងហានិភ័យនៃការបាត់បង់ជីវិតនៅក្នុងទីផ្សាររបស់ក្រុមហ៊ុន។

ជំរុញដោយការផ្តោតខ្លាំងទៅលើការអភិវឌ្ឍជាបន្តបន្ទាប់ ក្រុមហ៊ុនខិតខំផ្តល់បទពិសោធន៍ដល់អតិថិជនដោយរលូនគ្រប់ដំណាក់កាល ដែលងាយយល់ ងាយទិញ ងាយទាមទារសំណង ងាយទំនាក់ទំនង និងងាយឱ្យអតិថិជនស្រឡាញ់ចូលចិត្ត។



ចាប់តាំងពីថ្ងៃចាប់ផ្តើមរបស់ក្រុមហ៊ុនមក ក្រុមហ៊ុនបានដាក់បញ្ចូលគំនិតផ្នែកលើអតិថិជនយ៉ាងជាប់លាប់ទៅក្នុងការរចនា និងបង្កើតផលិតផល និងសេវាកម្ម។ ខាងក្រោមនេះគឺជាគម្រោងសំខាន់ៗមួយចំនួនដែលផ្នែកលើអតិថិជន ត្រូវបានអនុវត្តតាមដំណើររបស់អតិថិជន។



ងាយស្រួលយល់

ក្រុមហ៊ុនជឿជាក់ថា អតិថិជនអាចយល់បានយ៉ាងងាយស្រួលអំពីផលិតផលធានារ៉ាប់រងដែលអតិថិជនបានជ្រើសរើស និងវិសាលភាពនៃការការពារ។ ដើម្បីសម្រេចបានចំនុចនេះ ក្រុមហ៊ុនបានខិតខំធ្វើឱ្យផលិតផលមានភាពច្បាស់លាស់ ផ្ទាល់ខ្លួន និងសាមញ្ញ។ ឯកសារបណ្តុះបណ្តាលរ៉ាប់រងត្រូវបានរៀបរៀងឡើងវិញឱ្យងាយយល់ជាងមុននៅគ្រប់ទីផ្សាររបស់យើង ហើយក៏បានកាត់បន្ថយលក្ខខណ្ឌមិនធានាយ៉ាងច្រើន ដើម្បីឱ្យអតិថិជនសាទរជ័រិត ដោយមិនបាច់បារម្ភអំពីការការពារដែលមិនធានា។



ងាយស្រួលទិញ

ក្រុមហ៊ុនមានដំណើរការមុនពេលទិញងាយស្រួល ដោយណែនាំការលក់ដោយមិនប្រើក្រដាស និងអនុញ្ញាតឱ្យអតិថិជនទិញផលិតផលតាមកម្មវិធីទូរស័ព្ទដែលងាយប្រើ។ សំណួរវាយតម្លៃហានិភ័យសម្រាប់ផលិតផលមួយចំនួនក៏ត្រូវបានធ្វើឱ្យសាមញ្ញផងដែរ។ ព្រមទាំង បានពង្រីកដល់អតិថិជន ដើម្បីឱ្យអតិថិជនអាចជួបបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ទាំងតាមអនឡាញ និងនៅក្រៅ។ ដើម្បីគាំទ្ររឿងនេះបាន ក្រុមហ៊ុនផ្តល់ឧបករណ៍វិភាគជាច្រើនដល់ដៃគូ ដើម្បីជួយពន្យល់អតិថិជនបានកាន់តែច្បាស់។



ងាយស្រួលទាមទារសំណង

ក្រុមហ៊ុនខិតខំធ្វើឱ្យអតិថិជនមានភាពស្ងប់ចិត្ត នៅពេលធ្វើការទាមទារសំណង។ កម្មវិធីថ្មីដែលបានដាក់ដំណើរការមានឈ្មោះថា AI Claims 2.0 អាចវាយតម្លៃ និងផ្តល់លទ្ធផលបានយ៉ាងរហ័សសម្រាប់ករណីហានិភ័យទាប ដោយកាត់បន្ថយពេលវេលាពិនិត្យពីប្រហែលពីរថ្ងៃ មកសល់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

ក្រុមហ៊ុនក៏បន្តអភិវឌ្ឍដំណើរការទាមទារប្រាក់សំណងឌីជីថលឱ្យមានភាពរលូន និងឆាប់រហ័ស ដើម្បីឱ្យអតិថិជនទទួលបានការទូទាត់បានទាន់ពេលវេលា នៅពេលដែលត្រូវការ។



ងាយស្រួលទាក់ទង

ក្រុមហ៊ុនផ្តល់បទពិសោធន៍សម្រាប់អតិថិជនដែលមានភាពរលូន និងងាយស្រួលប្រើ ដោយនាំមកជាមួយការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មកាន់តែច្រើន។ អតិថិជនអាចទំនាក់ទំនងជាមួយក្រុមហ៊ុនបានយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធ Chatbot បច្ចេកវិទ្យា AI ដែលអាចឆ្លើយតបសំណួរបាន 24 ម៉ោងក្នុងមួយថ្ងៃ។

លើសពីនេះ ការថែរក្សាអតិថិជនរបស់ក្រុមហ៊ុន មិនមានតែផ្នែកធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងកម្មវិធីរង្វាន់ បទពិសោធន៍រស់នៅ ការថែទាំបន្ទាប់ពីការទាមទារសំណង និងសេវាកម្មផ្សេងៗ ដើម្បីជួយបំពេញតម្រូវការអតិថិជនបានកាន់តែល្អប្រសើរ។



ងាយស្រួលឱ្យអតិថិជនស្រឡាញ់ពេញចិត្ត

យើងហៅរបស់យើងត្រូវបានទទួលស្គាល់ថា “មានភាពទំនើប និងខុសប្លែកពីគេ” ដោយផ្អែកទៅលើការស្ទង់មតិរបស់ Blackbox Research។ ក្រុមហ៊ុនបន្តបង្កើតផលិតផលថ្មីៗ ដើម្បីផ្តល់ការការពារដែលសមរម្យ និងអាចទទួលយកបានសម្រាប់បុគ្គល និងគ្រួសារ។ លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ការគាំទ្របន្ទាប់ពីការទាមទារសំណង តាមរយៈកម្មវិធី FWD Care ដើម្បីជួយអតិថិជនក្នុងការស្តារជីវិតប្រចាំថ្ងៃ។

ការយកចិត្តទុកដាក់ ការស្គាល់អតិថិជន និងការស្គាល់អត្តសញ្ញាណអតិថិជន

ការយកចិត្តទុក ការដាក់ស្គាល់អតិថិជន និងការស្គាល់អត្តសញ្ញាណអតិថិជន គឺជាមូលដ្ឋានសំខាន់ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការប្រតិបត្តិដោយសុចរិតភាព ការអនុលោមតាមបទប្បញ្ញត្តិ និងការការពារអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

ស្របតាមគោលនយោបាយប្រឆាំងការលាងលុយ ការបង្ក្រាបហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្ម ក្រុមហ៊ុនអនុវត្តវិធីសាស្ត្រពឹងផ្អែកលើហានិភ័យ សម្រាប់ការត្រួតពិនិត្យអតិថិជន មុនពេលបង្កើតទំនាក់ទំនង និងក្នុងអំឡុងពេលទំនាក់ទំនងអតិថិជន។ វាមានការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន ការយល់ដឹងអំពីប្រភេទ និងគោលបំណងនៃទំនាក់ទំនងនីមួយៗ និងការវាយតម្លៃប្រវត្តិរបបហានិភ័យរបស់អតិថិជន។ វិធានការទាំងនេះធានាថាព័ត៌មានរបស់អតិថិជនត្រូវបានរក្សាទុកឱ្យមានភាពត្រឹមត្រូវ និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ហើយគាំទ្រដល់ការសម្គាល់ និងការគ្រប់គ្រងហានិភ័យអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលអាចកើតមានបានយ៉ាងមានប្រសិទ្ធភាព។

ការត្រួតពិនិត្យជាបន្តបន្ទាប់ ត្រូវបានអនុវត្ត ដើម្បីធានាថាព័ត៌មានរបស់អតិថិជនត្រូវបានរក្សាទុកឱ្យមានភាពត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ព្រមទាំងសម្រាប់ការសម្គាល់ជាមុននៃសកម្មភាពមិនប្រក្រតី ឬសកម្មភាពគួរសង្ស័យ។ នៅពេលត្រូវបានកំណត់ថាមានហានិភ័យកម្រិតខ្ពស់ វិធានការ ការត្រួតពិនិត្យយ៉ាងតឹងរឹងបន្ថែម នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ស្របតាមលក្ខខណ្ឌបទប្បញ្ញត្តិ និងគោលនយោបាយផ្ទៃក្នុង។

ទិន្នន័យអតិថិជនត្រូវបានគ្រប់គ្រងដោយអនុលោមយ៉ាងតឹងរឹងតាម គោលការណ៍ និងវិធានការដែលពាក់ព័ន្ធនឹងទិន្នន័យឯកជនភាព និងសុវត្ថិភាពព័ត៌មាន។ បុគ្គលិកដែលពាក់ព័ន្ធនឹងការចុះបញ្ជីអតិថិជន ការផ្តល់សេវាកម្ម និងការត្រួតពិនិត្យជាបន្តបន្ទាប់ ទទួលបានការ

បណ្តុះបណ្តាលជាប្រចាំ ដើម្បីធានាឱ្យមានការអនុវត្តស្តង់ដារ ការស្គាល់អត្តសញ្ញាណអតិថិជន និង ការត្រួតពិនិត្យអត្តសញ្ញាណ យ៉ាងមាន ភាពស្មើគ្នា និងមានប្រសិទ្ធភាពទូទាំងស្ថាប័ន។

ការគ្រប់គ្រងការទាមទារសំណង

ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់បទពិសោធន៍ទាមទារសំណងដែលមានភាពសាមញ្ញ ប្រសិទ្ធភាព និងផ្តោតលើអតិថិជនជាចម្បង។ ដំណើរការ ទាមទារសំណងត្រូវបានរៀបចំឡើង ដើម្បីគាំទ្រការពិនិត្យ និងការទូទាត់ឱ្យបានទាន់ពេលវេលា ខណៈពេលដែលថែរក្សាការត្រួតពិនិត្យយ៉ាង តឹងរឹង និងការអនុលោមពេញលេញតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌគោលការណ៍ពាក់ព័ន្ធ។

អតិថិជនអាចដាក់ស្នើការទាមទារសំណងតាមរយៈបណ្តាញឌីជីថល ឬតាមរយៈសេវាកម្មរបស់បុគ្គលិក ដោយមានដំណើរការដាក់ស្នើឯកសារ តាមប្រព័ន្ធអេឡិចត្រូនិកពីដើមរហូតដល់ចប់។ ដំណាក់កាលនៃការទាមទារសំណងរួមមាន ការផ្ទៀងផ្ទាត់ឯកសារ ការវាយតម្លៃសិទ្ធិទទួលបាន និងការអនុម័តការទូទាត់ ស្របតាមលក្ខខណ្ឌនៃបណ្តុះបណ្តាលស្យាវ៉ាប់រង។ ឧបករណ៍ឌីជីថល និងដំណើរការស្វ័យប្រវត្តិត្រូវបានប្រើប្រាស់ ដើម្បី បង្កើនប្រសិទ្ធភាពសម្រាប់ករណីដែលមានលក្ខណៈធម្មតា រីឯករណីស្មុគស្មាញត្រូវបានដោះស្រាយដោយអ្នកជំនាញផ្នែកទាមទារប្រាក់សំណង ដើម្បីធានាការត្រួតពិនិត្យសមស្រប និងលទ្ធផលដែលយុត្តិធម៌។

ការបង្ហាញភាពច្បាស់លាស់ត្រូវបានផ្តោតសំខាន់ក្នុងដំណើរការទាំងមូលនៃការទាមទារសំណង។ អតិថិជនត្រូវបានជូនដំណឹងជាមុន និង ជាបន្តបន្ទាប់អំពីស្ថានភាពសំណើ ឯកសារដែលត្រូវការបន្ថែម និងលទ្ធផល តាមរយៈបណ្តាញទំនាក់ទំនងដែលបានកំណត់។ សូចនាករ ប្រសិទ្ធភាពនៃការទាមទារប្រាក់សំណង និងបទពិសោធន៍អតិថិជន ត្រូវបានតាមដានជាប្រចាំ ដើម្បីគាំទ្រការកែលម្អជាបន្តបន្ទាប់ និងធានា គុណភាពសេវាកម្មឱ្យមានភាពជាប់លាប់។

ការគ្រប់គ្រងបណ្តឹង និងវិវាទ

ក្រុមហ៊ុនមាន គោលនយោបាយគ្រប់គ្រងបណ្តឹងអតិថិជន ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ហើយស្របតាមស្តង់ដាររបស់ FWD និង តម្រូវការរបស់និយ័តករធានារ៉ាប់រងកម្ពុជា។ គោលការណ៍នេះធានាថាការដោះស្រាយបណ្តឹង និងវិវាទរបស់អតិថិជនដោយយុត្តិធម៌ បើកចំហ និងមានប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវលើការគ្រប់គ្រងបណ្តឹង ជាមួយការត្រួតពិនិត្យដែលត្រូវបានផ្ទេរទៅឱ្យគណៈកម្មាធិការអភិបាលកិច្ច ក្រុមហ៊ុន (Corporate Governance Committee)។ ការគ្រប់គ្រងពាក្យបណ្តឹងប្រចាំថ្ងៃ ត្រូវបានត្រួតពិនិត្យដោយផ្នែកប្រតិបត្តិការ (Compliance) និងផ្នែកប្រតិបត្តិការអតិថិជន (Customer Operations) ផ្ទាល់ ដោយបំបែកចេញពីសកម្មភាពលក់ និងចែកចាយ។ ករណីពាក្យបណ្តឹងដែលស្មុគស្មាញ ឬមានហានិភ័យខ្ពស់ នឹងត្រូវបានយកទៅពិចារណាដោយគណៈកម្មាធិការដែលបានកំណត់ និង ថ្នាក់ដឹកនាំជាន់ខ្ពស់តាមភាពសមស្រប។

នីតិវិធីច្បាស់លាស់ត្រូវបានរៀបចំ ដើម្បីគ្របដណ្តប់លើការទទួលបណ្តឹង ការស៊ើបអង្កេត ការដោះស្រាយ និងការទំនាក់ទំនងជាមួយអតិថិជន។ ពាក្យបណ្តឹងទាំងអស់ត្រូវបានកត់ត្រា និងតាមដានតាមប្រព័ន្ធកណ្តាល ហើយត្រូវអនុវត្តតាមកំហិតពេលវេលាដែលបានកំណត់ដោយ បទប្បញ្ញត្តិយ៉ាងតឹងរឹង។ ពាក្យបណ្តឹងសំខាន់ៗ និងករណីដែលមិនទាន់ដោះស្រាយ នឹងត្រូវបានរាយការណ៍ទៅនិយ័តករធានារ៉ាប់រងកម្ពុជា ស្របតាមកាតព្វកិច្ចបទប្បញ្ញត្តិដែលពាក់ព័ន្ធ។

និន្នាការពាក្យបណ្តឹង និងមូលហេតុដើមត្រូវបានពិនិត្យជាប្រចាំ ដើម្បីគាំទ្រការកែលម្អជាបន្តបន្ទាប់ និងធានាលទ្ធផលសម្រាប់អតិថិជនឱ្យមាន ភាពយុត្តិធម៌ និងសមស្របជាដាច់ខាត។

ព័ត៌មានអំពី អភិបាលកិច្ចសាជីវកម្ម



រចនាសម្ព័ន្ធក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល



សមាសភាពក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកដែលមានជំនាញ ភាពប៉ិនប្រសប់ និងបទពិសោធន៍យ៉ាងទូលំទូលាយ។ ភាពចម្រុះនៃទស្សនវិស័យនេះ ជួយពង្រឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងគាំទ្រដល់អភិបាលកិច្ចដ៏រឹងមាំ និងមានប្រសិទ្ធភាព។

បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលត្រូវបានបង្កើតឡើងដោយមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន 7 រូប ដែលក្នុងនោះមួយរូបជាប្រធានក្រុមប្រឹក្សាភិបាល បីរូបជាសមាជិកក្រុមប្រឹក្សាភិបាល (រួមទាំងអគ្គនាយក) និងបីរូបទៀតជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ ប្រវត្តិរូបសង្ខេបរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់យើង មានចែងនៅក្នុងផ្នែក “ក្រុមប្រឹក្សាភិបាល” នៃរបាយការណ៍ប្រចាំឆ្នាំនេះ។



លោក PETER KARL GRIMES

ប្រធានក្រុមប្រឹក្សាភិបាល

លោក Peter បានបម្រើការងារជាអគ្គនាយកប្រចាំតំបន់ សម្រាប់ប្រទេសថៃ និងប្រទេសកម្ពុជា ចាប់ពីឆ្នាំ 2020 ដល់ឆ្នាំ 2024 លោកបានផ្តល់ការគ្រូតពិនិត្យលើការគ្រប់គ្រងទូទៅ និងបានដឹកនាំទិសដៅយុទ្ធសាស្ត្រនៃអាជីវកម្មធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន FWD នៅទីផ្សារទាំងពីរ។ លោកមានបទពិសោធន៍ជាង 35 ឆ្នាំនៅតំបន់អាស៊ី រួមទាំងមានបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងស្នាដៃឈានមុខគេដែលត្រូវបានទទួលស្គាល់ក្នុងវិស័យធានារ៉ាប់រង និងមានជំនាញស៊ីជម្រៅនៅតាមបណ្តាទីផ្សារជាច្រើនក្នុងតំបន់អាស៊ី។

ក្នុងនាមជាអគ្គនាយកស្ថាបនិក នៅប្រទេសហ្វីលីពីន លោកបានដឹកនាំអាជីវកម្មចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2014 រហូតដល់ចុងឆ្នាំ 2019 ដែលក្នុងអំឡុងពេលនោះ ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយក្នុងចំណោមក្រុមហ៊ុនដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេស និងសម្រេចបាននូវចំណាត់ថ្នាក់ទីផ្សារកំពូលទាំង 10។

លោកបានចូលរួមជាមួយក្រុមហ៊ុន FWD នៅដើមឆ្នាំ 2013 ពីក្រុមហ៊ុន Shoreline Asia ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកសេវាកម្មហិរញ្ញវត្ថុឯករាជ្យ និងជំនាញ កន្លែងដែលលោកធ្លាប់ធ្វើជាដៃគូប្រឹក្សាជាន់ខ្ពស់។ មុនពេលនោះ លោកបានចំណាយពេលជាង 10 ឆ្នាំជាមួយក្រុមហ៊ុន Prudential ដែលឈានដល់ចំណាត់ថ្នាក់ក្នុងតួនាទីជាប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Pru Life UK នៅក្នុងប្រទេសហ្វីលីពីន។



លោក DAVID JOHN KORUNIC

អភិបាលមិនប្រតិបត្តិ

លោក David គឺជាគណនេយ្យករជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាមួយនឹងបទពិសោធន៍វិជ្ជាជីវៈជាង 39 ឆ្នាំ រួមទាំងមានបទពិសោធន៍ 36 ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ដែលបទពិសោធន៍ទាំងអស់នេះគឺលោកបានបម្រើការងារនៅទូទាំងតំបន់អាស៊ី។ លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកតស៊ូមតិដ៏ខ្លាំងម្នាក់សម្រាប់ការផ្លាស់ប្តូរនៅកន្លែងធ្វើការ ភាពចម្រុះ និងការរាប់បញ្ចូលគ្នាក្នុងស្ថាប័ន។ ការរួមចំណែករបស់លោកនៅក្នុងវិស័យទាំងនេះទទួលបានការទទួលស្គាល់ពីស្ថាប័ន និងការបោះពុម្ពផ្សាយជាសកលផ្សេងៗ រួមទាំងអង្គការសហប្រជាជាតិផងដែរ។

ពេញមួយអាជីពរបស់លោក លោកបានកាន់តំណែងជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើននៅតាមបណ្តាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិធំៗ។ គួរនាំពីមុនរបស់លោក រួមមានជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំប្រទេស និងប្រចាំតំបន់ ព្រមទាំងគួរនាំជានាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេស និងជាអគ្គនាយកជាមួយក្រុមហ៊ុនធានារ៉ាប់រងឈានមុខ ដូចជា Manulife, Allianz និង Krungthai-AXA ផងដែរ។



លោក JOHN MICHAEL FLANDERS

អភិបាលមិនប្រតិបត្តិ

លោក John បានបម្រើការងារជានាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសថៃ ចាប់តាំងពីឆ្នាំ 2020 ដែលនៅទីនោះ លោកទទួលបានបន្ទុកត្រួតពិនិត្យលើមុខងារការងារគណនាបុព្វលាភធានារ៉ាប់រងសាជីវកម្មប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់គ្រងព័ត៌មាន យុទ្ធសាស្ត្រហិរញ្ញវត្ថុ ការវិនិយោគ និងផ្នែកលទ្ធកម្មផងដែរ។

លោកនាំមកនូវបទពិសោធន៍ជាង 30 ឆ្នាំនៅក្នុងវិស័យធានារ៉ាប់រងនៅទូទាំងតំបន់អាស៊ី។ លោកធ្លាប់បានកាន់តំណែងជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិឈានមុខ រួមមានក្រុមហ៊ុន Prudential, Manulife Insurance និង Manulife Aset Manajemen Indonesia ដោយគ្រប់គ្រងលើការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ គណនាបុព្វលាភធានារ៉ាប់រង និងការគ្រប់គ្រងយុទ្ធសាស្ត្រ។



លោក គង់ គង់ហ៊ុយ

អភិបាល

លោក គង់ហ៊ុយ មានបទពិសោធន៍ដឹកនាំជិត 27 ឆ្នាំ នៅលើវិស័យ FMCG ធានារ៉ាប់រងអាយុជីវិតធនាគារ និងសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោកគឺជាអគ្គនាយក របស់ក្រុមហ៊ុន ដែលទទួលខុសត្រូវលើការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ ការជំរុញកំណើនប្រកបដោយចីរភាព និងការធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិទាំងស្រុង។

មុនពេលចូលរួមជាមួយក្រុមហ៊ុន FWD លោកបានកាន់តំណែងជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើននៅតាមបណ្តាក្រុមហ៊ុន រួមមាន ជាអគ្គនាយករងនៅធនាគារពហុជាតិមួយ និងជានាយកផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសកលមួយកន្លែង ដែលលោកបានដឹកនាំការលក់ ប្រតិបត្តិការ និងផ្តួចផ្តើមគំនិតផ្លាស់ប្តូរទម្រង់ស្ថាប័ន។ លោកក៏ធ្លាប់បានផ្តល់ការប្រឹក្សាដល់អាជីវកម្មនានានៅកម្ពុជាក្នុងនាមជាទីប្រឹក្សា និងនាំមកនូវប្រវត្តិការសិក្សាមើលអន្តរជាតិ ជាមួយនឹងការផ្តោតលើការដឹកនាំលើការការពារអតិថិជន ស្តង់ដារវិជ្ជាជីវៈ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។



លោក TOMAS POKORNY
អភិបាលឯករាជ្យ

លោក Tomas គឺជាអ្នកដឹកនាំអាជីវកម្ម និងជាសហគ្រិនដ៏ឆ្លើយតប ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធហេតុទូទៅបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ការបណ្តាក់ទុនផ្នែកបច្ចេកវិទ្យា និងការវិនិយោគក្នុងដំណាក់កាលដំបូង ។ លោកបានកាន់តំណែងជាខ្លួនជាច្រើន រួមមានជាអគ្គនាយក និងជាសហស្ថាបនិកនៃក្រុមហ៊ុន Pi Pay Plc. សមាជិកក្រុមប្រឹក្សាភិបាលអគ្គលេខាធិការ និងជាប្រធានគណៈកម្មាធិការសហគមន៍ និងសមាជិកភាពនៅសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)។ លោកក៏ជាស្ថាបនិកនៃក្រុមហ៊ុន D.Q.D Consulting Co., Ltd. និងក្រុមហ៊ុន D.Q.D Manufacturing Co., Ltd. ព្រមទាំងបម្រើការងារជាអ្នកណែនាំសម្រាប់ស្ថាប័ន 500 Global ផងដែរ។

បន្ថែមលើតួនាទីជាអ្នកប្រតិបត្តិ និងសហគ្រិន លោកក៏ជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុនផងដែរ។ លោកក៏បម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន IG Group International Pte. Ltd., ក្រុមហ៊ុន Jalat Logistics Co., Ltd. និងសហគ្រាសដទៃទៀតជាច្រើន។

វិស័យជំនាញស្នូលរបស់លោក រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងការបណ្តាក់ទុនដែលជំរុញដោយបច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធនឹងផលប៉ះពាល់របស់វានៅលើឧស្សាហកម្មបែបប្រពៃណី។ ការយកចិត្តទុកដាក់លើជំនាញវិជ្ជាជីវៈរបស់លោក គឺផ្តោតលើការច្នៃប្រឌិតក្នុងការអភិវឌ្ឍអាជីវកម្ម ការរៀបចំផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រអភិវឌ្ឍ ព្រមទាំងការរួមបញ្ចូលគ្នានិងការទិញយកក្រុមហ៊ុន (mergers & acquisitions) និងឱកាសវិនិយោគក្នុងដំណាក់កាលដំបូង។ បច្ចុប្បន្ន លោកកំពុងផ្តោតពេលវេលាដើម្បីគាំទ្រដល់ក្រុមហ៊ុនបង្កើតថ្មី ក្នុងដំណាក់កាលដំបូងជាច្រើន និងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធហេតុទូទៅក្រុមហ៊ុនបង្កើតថ្មីឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។



អ្នកស្រី លី ស៊ីរិនី
អភិបាលឯករាជ្យ

អ្នកស្រី ស៊ីរិនី គឺជាអគ្គនាយិកានៃក្រុមហ៊ុន Seeva Capital ដោយនាំមកនូវបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យធនាគារវិនិយោគ រចនាសម្ព័ន្ធហិរញ្ញវត្ថុ និងមូលនិធិឯកជនផ្នែកអចលនទ្រព្យ។ មុនពេលផ្លាស់ប្តូរទីលំនៅមកកាន់ប្រទេសកម្ពុជា អ្នកស្រីធ្លាប់បានបម្រើការងារក្នុងវិស័យធនាគារវិនិយោគនៅក្រុមហ៊ុន Citigroup ក្នុងទីក្រុងញូវយ៉ក ដែលនៅទីនោះអ្នកស្រីបានគ្រប់គ្រងលើប្រតិបត្តិការហិរញ្ញប្បទានគម្រោងអចលនទ្រព្យដែលមានរចនាសម្ព័ន្ធស្មុគស្មាញតាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ។ ការងាររបស់អ្នកស្រីរួមបញ្ចូលទាំងការប្រើប្រាស់មូលបត្របំណុលដែលជាប់ពន្ធ និងការលើកលែងពន្ធ ឧបករណ៍និស្សន្ទ (derivatives) ការបោះផ្សាយលក់មូលបត្រជាឯកជន និងការបង្កើតភាពជឿជាក់លើឥណទានពីសហគ្រាសដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ នៅក្នុងផ្នែក Citi Community Capital ដែលអ្នកស្រីធ្លាប់ជាសមាជិកនោះ បានដាក់ពង្រាយថវិកាជាង 4 ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សហគមន៍។

មុនពេលចូលរួមជាមួយក្រុមហ៊ុន Citigroup អ្នកស្រីធ្លាប់បានបម្រើការងារផ្នែកការទិញយកអាជីវកម្ម នៅក្រុមហ៊ុនមូលនិធិឯកជនផ្នែកអចលនទ្រព្យមួយ ដែលមានទ្រព្យសម្បត្តិក្រោមការគ្រប់គ្រងជាង 2.5 ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើការស្វែងរក និងការអនុវត្តការវិនិយោគលើវិស័យអចលនទ្រព្យ តាមរយៈរចនាសម្ព័ន្ធតណទានពន្ធ (tax-credit syndication structures) ដែលផ្តល់មូលនិធិដោយវិនិយោគិនរបស់ស្ថាប័ន។

បច្ចុប្បន្ន អ្នកស្រីកំពុងបម្រើការងារជាសមាជិកគណៈកម្មាធិការឥណទាននៃ ហេផេនស៊ី អហ្វ (ខេមបូឌា) ម.ក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ Harpswell ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍអ្នកដឹកនាំស្ត្រីជំនាន់ក្រោយជាសកល។



លោក ដូង សារៈ
អភិបាលឯករាជ្យ

លោក សារៈ មានបទពិសោធន៍វិជ្ជាជីវៈជិត 30 ឆ្នាំ រួមទាំងបទពិសោធន៍ 15 ឆ្នាំជាមួយ International Finance Corporation (IFC) នៃ World Bank Group នៅទូទាំងប្រទេសកម្ពុជា និងតំបន់មេគង្គ។ ជំនាញរបស់លោកផ្តោតទៅលើការវិនិយោគ និងការប្រឹក្សាយោបល់សាជីវកម្ម វិស័យកសិឧស្សាហកម្ម និងការអភិវឌ្ឍវិស័យឯកជន។

ចាប់ពីឆ្នាំ 2014 ដល់ឆ្នាំ 2019 លោកបានបម្រើការងារជាប្រធាន (Country Head) របស់ស្ថាប័ន IFC ប្រចាំប្រទេសកម្ពុជា កន្លែងដែលលោកបានគ្រប់គ្រងយុទ្ធសាស្ត្រទំនាក់ទំនងជាមួយដៃគូរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ ការងាររបស់លោក បានគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមានកសិឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ដឹកជញ្ជូន និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPPs)។

ចន្លោះឆ្នាំ 2018 និង 2022 លោកបានបម្រើការងារជាប្រធានផ្នែកប្រឹក្សាយោបល់ប្រចាំតំបន់មេគង្គ (Regional Mekong Advisory Lead) ដោយបានដឹកនាំដោយជោគជ័យនូវកិច្ចការប្រឹក្សាយោបល់ជាមួយបណ្តាក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុក។ ការងាររបស់លោកបានផ្តោតសំខាន់លើការជួយជម្រុញឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រីកខ្លួន បង្កើនផលិតភាព អភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ និងស្វែងរកការវិនិយោគពីក្រៅប្រទេស តាមរយៈការពង្រឹងឡើងវិញនៃយុទ្ធសាស្ត្រសាជីវកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ។

បច្ចុប្បន្ន លោក សារៈ គឺជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន SME Frontier Partners ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងការវិនិយោគ។ លោកក៏បម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាទីប្រឹក្សាសាជីវកម្មជាន់ខ្ពស់ សម្រាប់អង្គការជាតិ និងអន្តរជាតិផ្សេងៗ ដោយបានរួមចំណែកនូវជំនាញយ៉ាងស៊ីជម្រៅរបស់លោក ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យឯកជន។

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវលើអភិបាលកិច្ចទូទៅរបស់ក្រុមហ៊ុន និងផ្តល់ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើផ្នែកយុទ្ធសាស្ត្រ ដំណើរការការងារ ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមច្បាប់។

ការទទួលខុសត្រូវលើការអនុម័ត

ក្រុមប្រឹក្សាភិបាលអនុម័តលើទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ផែនការអាជីវកម្ម និងកញ្ចប់ថវិកាប្រចាំឆ្នាំ ការផ្លាស់ប្តូរលក្ខណៈសម្បត្តិណាមួយចំពោះសកម្មភាពអាជីវកម្ម ប្រតិបត្តិការ និងកិច្ចសន្យាសំខាន់ៗ រចនាសម្ព័ន្ធដើមទុន និងការរៀបចំប្រភពទុន របាយការណ៍ហិរញ្ញវត្ថុគោលការណ៍និងការបែងចែកភាគលាភ ព្រមទាំងគោលការណ៍ ឬការអនុវត្តគណនេយ្យសំខាន់ៗ។ ក្រុមប្រឹក្សាភិបាលក៏អនុម័តផងដែរលើក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យសហគ្រាស សេចក្តីថ្លែងការណ៍អំពីកម្រិតហានិភ័យដែលអាចទទួលយកបាន ក្របខ័ណ្ឌគ្រប់គ្រងផ្ទៃក្នុងនិងការអនុលោមតាមច្បាប់ ព្រមទាំងគោលការណ៍សំខាន់ៗដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លើសពីនេះ ក្រុមប្រឹក្សាភិបាលមានតួនាទីតែងតាំង និងដកតំណែងសមាជិកក្រុមប្រឹក្សាភិបាល អគ្គនាយក លេខាភ្នាក់ងារ គណនេយ្យករ បុគ្គលិកជំនាញដែលបានតែងតាំង និងសវនករវិទ្យុក្រៅនិងក្នុង ព្រមទាំងអនុម័តលើការបង្កើត សមាសភាព និងប្រធានគណៈកម្មាធិការនានារបស់គណៈកម្មាធិការប្រឹក្សាភិបាល។

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងការតាមដាន

ក្រុមប្រឹក្សាភិបាលជាអ្នកកំណត់ក្រមសីលធម៌ និងអភិបាលកិច្ចរបស់ក្រុមហ៊ុន និងត្រួតពិនិត្យលើការគ្រប់គ្រងលើការអនុវត្តយុទ្ធសាស្ត្រនានាឱ្យស្របតាមកម្មវត្ថុ និងកម្រិតហានិភ័យដែលបានអនុម័ត។ ក្រុមប្រឹក្សាភិបាលតាមដានលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានភាពគ្រប់គ្រាន់នៃដើមទុន សាធនភាព ប្រាក់បម្រុង និងសន្ទនីយភាព ព្រមទាំងត្រួតពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុង ប្រព័ន្ធអនុលោមតាមច្បាប់ និងដំណើរការគ្រប់គ្រងហានិភ័យផងដែរ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាភិបាលក៏ត្រួតពិនិត្យផងដែរលើការអនុវត្តអភិបាលកិច្ចក្រុមហ៊ុន ប្រាក់បៀវត្សរបស់ថ្នាក់ដឹកនាំ និងផែនការផ្ទេរតំណែងបន្ត ការអនុលោមតាមបទប្បញ្ញត្តិ និងបញ្ហានានាដែលអាចប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះ និងនិរន្តរភាព ឬតម្លៃរបស់ក្រុមហ៊ុនរយៈពេលវែង។

គណៈគ្រប់គ្រង



តួនាទី និងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង



លោក ជីម គង់ហ៊ុយ
អគ្គនាយក

លោក គង់ហ៊ុយ មានការទទួលខុសត្រូវលើការគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន និងការអនុវត្តយុទ្ធសាស្ត្រផែនការ និងគោលការណ៍នានាដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ក្រោមអំណាចដែលបានប្រគល់ជូនដោយក្រុមប្រឹក្សាភិបាល អគ្គនាយក ត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងអនុវត្តផែនការអាជីវកម្ម និងកញ្ចប់ថវិកា ការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងការគ្រប់គ្រងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថាប័ន និងទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងធានាថាអាជីវកម្មដំណើរការទៅក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាននិងត្រូវបានអនុម័ត។

អគ្គនាយកក៏មានតួនាទីកំណត់អត្តសញ្ញាណ និងគ្រប់គ្រងហានិភ័យសំខាន់ៗ ធានាឱ្យមានការអនុលោមតាមច្បាប់ និងមុខងារសវនកម្មផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ផ្តល់ព័ត៌មានទាន់ពេលវេលា និងគ្រប់គ្រាន់ជូនដល់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានា ជម្រុញឱ្យមានបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងក្រមសីលធម៌ តែងតាំង និងវាយតម្លៃការងាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងគាំទ្រដល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល រួមទាំងការរៀបចំរបៀបវារៈប្រជុំ និងការអភិវឌ្ឍសមត្ថភាពដឹកនាំផងដែរ។



លោក Chao Gan
នាយកផ្នែកគណនាបុព្វលាភធានារ៉ាប់រង

លោក Chao ដឹកនាំមុខងារផ្នែកគណនាវាយតម្លៃហានិភ័យរបស់ក្រុមហ៊ុន ដោយមានបទពិសោធន៍ជាង 19 ឆ្នាំ រួមទាំងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងបណ្តាអង្គការពហុជាតិក្នុងប្រទេសអូស្ត្រាលី និងប្រទេសថៃ។ លោកគឺជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានគណនេយ្យករជំនាញនៃប្រទេសអូស្ត្រាលី និងជាអ្នកវិភាគហិរញ្ញវត្ថុដែលមានការទទួលស្គាល់ជាផ្លូវការ (Chartered Financial Analyst - CFA)។

ក្នុងនាមជានាយកផ្នែកគណនាវាយតម្លៃហានិភ័យ លោកត្រួតពិនិត្យលើការវិភាគ និងការវាយការណ៍ផ្នែកគណនេយ្យករជំនាញ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រ ការវាយការណ៍ហិរញ្ញវត្ថុ និងការព្យាករណ៍ព្រមទាំងអភិវឌ្ឍកម្លាំងនៃការប៉ាន់ស្មានដើម្បីវាយតម្លៃហានិភ័យហិរញ្ញវត្ថុ អនុវត្តការវិភាគទិន្នន័យដើម្បីតាមដានបទពិសោធន៍នៃការទាមទារសំណង និងនិរន្តរភាពនៃបណ្តាសន្យារ៉ាប់រង ផ្តល់ជំនួយជំនាញដល់គណៈកម្មាធិការពាក់ព័ន្ធអំពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបម្រើការជាគណនេយ្យករជំនាញដែលផ្តល់ការបញ្ជាក់របស់ក្រុមហ៊ុនសម្រាប់ការវាយការណ៍តាមច្បាប់កំណត់។



អ្នកស្រី ថៃ សុច័ន្ទណា
នាយិកាផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ

អ្នកស្រី សុច័ន្ទណា ត្រួតពិនិត្យលើគ្រប់ទិដ្ឋភាពទាំងអស់នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយនាំមកនូវបទពិសោធន៍ជាង 15 ឆ្នាំ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយក្រុមហ៊ុន អ្នកស្រីបានបម្រើការងារជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាមួយ។ ហើយអ្នកស្រីក៏ជាសមាជិកជាន់ខ្ពស់នៃសមាគមគណនេយ្យករជំនាញដែលមានការអាជ្ញាបណ្ណ (Fellow of the Association of Chartered Certified Accountants - FCCA) និងជាសមាជិកនៃវិទ្យាស្ថានគ្រប់គ្រងធានារ៉ាប់រងអាយុជីវិត (ALMI) ផងដែរ។

ក្នុងនាមជានាយិកាផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ អ្នកស្រីធានាថាក្រុមហ៊ុនរក្សាបាននូវដើមទុនសន្តិសុខភាព និងសាធារណភាព ដោយអនុលោមទៅតាមតម្រូវការបទប្បញ្ញត្តិ ត្រួតពិនិត្យលើភាពត្រឹមត្រូវនិងទាន់ពេលវេលានៃការរាយការណ៍ហិរញ្ញវត្ថុ និងការដាក់ជូនរបាយការណ៍តាមបទប្បញ្ញត្តិ គ្រប់គ្រងការវិវិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALM) ស្ថិតក្នុងក្របខ័ណ្ឌហានិភ័យ និងអភិបាលកិច្ចដែលបានអនុម័ត គាំទ្រដល់ក្រុមប្រឹក្សាភិបាលក្នុងការរក្សាការគ្រប់គ្រងហានិភ័យ និងបរិយាកាសត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រួតពិនិត្យលើមុខងារប្រតិបត្តិការ ដើម្បីធានាឱ្យមានដំណើរការការងារដ៏រឹងមាំ ការអនុលោមតាមបទប្បញ្ញត្តិ និងការប្រតិបត្តិចំពោះម្ចាស់បំណុលសន្យារ៉ាប់រងដោយយុត្តិធម៌។



លោក អ៊ុង សុទិកា
នាយកផ្នែកលក់

លោក សុទិកា គឺជានាយកផ្នែកលក់របស់ក្រុមហ៊ុន ដែលទទួលខុសត្រូវលើយុទ្ធសាស្ត្រលក់ និងការអនុវត្តនៅទូទាំងបណ្តាញភ្នាក់ងារ ដៃគូសហការ និងបណ្តាញឌីជីថល។ លោកមានបទពិសោធន៍ជាង 10 ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ជាមួយនឹងប្រវត្តិការងារដ៏រឹងមាំក្នុងការវាត់ទីបណ្តាញលក់ រួមទាំងសេវាធានារ៉ាប់រងតាមធនាគារ (Bancassurance) និងគំនិតផ្តួចផ្តើមឌីជីថលនៅក្នុងប្រទេសកម្ពុជា។ លោកទទួលបានសញ្ញាបត្រ Global MBA ពីសាលាធុរកិច្ចទីក្រុងរ៉ូម (Rome Business School) និងសាកលវិទ្យាល័យអន្តរជាតិ (Universitat Internacional de València - VIU) ហើយលោកក៏ជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានគ្រប់គ្រងការធានារ៉ាប់រងអាយុជីវិត (Fellow of the Life Management Institute - FLMI) ផងដែរ។

ក្នុងនាមជានាយកផ្នែកលក់ លោកដឹកនាំយុទ្ធសាស្ត្រចែកចាយពីដើមរហូតដល់ចប់ ដើម្បីនាំមកនូវកំណើនប្រកបដោយចីរភាព និងប្រាក់ចំណេញ ពង្រឹងផលិតភាពនៃបណ្តាញចែកចាយ និងដំណើរការការងាររបស់ដៃគូ ព្រមទាំងជម្រុញឱ្យមានការបង្កើតថ្មីដែលផ្តោតលើអតិថិជន និងប្រព័ន្ធឌីជីថល។ លោកក៏ធានាផងដែរថារាល់សកម្មភាពចែកចាយទាំងអស់ដំណើរការក្រោមអភិបាលកិច្ចដ៏រឹងមាំ ការអនុលោមតាមច្បាប់ និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ស្របទៅតាមគោលបំណងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងការរំពឹងទុករបស់ស្ថាប័នរៀបចំបទប្បញ្ញត្តិ។



លោក អ៊ាត ឌីម៉ង់
នាយកផ្នែកបច្ចេកវិទ្យា និងឌីជីថល

លោក ឌីម៉ង់ ទទួលខុសត្រូវលើផ្នែកបច្ចេកវិទ្យា និងឌីជីថលរបស់ក្រុមហ៊ុន ដែលរួមបញ្ចូលទាំងប្រព័ន្ធធានារ៉ាប់រងស្នូល ផ្តាច់ហ្វូមឌីជីថល ស្ថាបត្យកម្មទិន្នន័យ និងប្រតិបត្តិការបច្ចេកវិទ្យា។ លោកដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញយុទ្ធសាស្ត្រឌីជីថលរបស់ក្រុមហ៊ុនដំណើរការទៅបាន តាមរយៈការបង្កើតសមត្ថភាពបច្ចេកវិទ្យាដែលអាចពង្រីកបាន មានសុវត្ថិភាព និងមានភាពធន់ ដែលគាំទ្រដល់ប្រសិទ្ធភាពប្រតិបត្តិការ ភាពត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ ការអនុលោមតាមបទប្បញ្ញត្តិ និងលទ្ធផលរបស់អតិថិជន។

ក្នុងនាមជានាយកផ្នែកបច្ចេកវិទ្យា និងឌីជីថល លោកកំណត់ និងអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលរបស់ក្រុមហ៊ុន ឱ្យស្របទៅនឹងគោលបំណងអាជីវកម្ម និងស្តង់ដាររបស់ក្រុមហ៊ុន FWD ដឹកនាំការធ្វើទំនើបកម្មនៃប្រព័ន្ធស្នូល ផ្តាច់ហ្វូមឌីជីថល និងសមត្ថភាពទិន្នន័យ ត្រួតពិនិត្យលើសន្តិសុខព័ត៌មាន និងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ស្របតាមកម្រិតហានិភ័យ និងតម្រូវការបទប្បញ្ញត្តិដែលបានអនុម័ត ធានានូវភាពជឿជាក់ ដំណើរការការងារ និងភាពធន់នៃប្រព័ន្ធសំខាន់ៗ ព្រមទាំងកសាងក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលដែលមានវិន័យ និងមានសមត្ថភាពខ្ពស់ជាមួយនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងអភិបាលកិច្ចនៃការផ្តល់សេវាកម្ម។



អ្នកស្រី ហេង ពុទ្ធីរីត្ន
នាយិកាផ្នែកធនធានមនុស្ស និងទីផ្សារ

អ្នកស្រី ពុទ្ធីរីត្ន ដឹកនាំយុទ្ធសាស្ត្រផ្នែកធនធានមនុស្ស និងទីផ្សាររបស់ក្រុមហ៊ុន ដោយមានការទទួលខុសត្រូវលើការអភិវឌ្ឍស្ថាប័ន ការគ្រប់គ្រងអ្នកមានសមត្ថភាព ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក ព្រមទាំងម៉ាកសញ្ញា និងទីផ្សារ។ អ្នកស្រីមានបទពិសោធន៍ជាង 10 ឆ្នាំ នៅក្នុងផ្នែកធនធានមនុស្ស និងវប្បធម៌ស្ថាប័ននៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយក្រុមហ៊ុន FWD អ្នកស្រីបានបម្រើការជានាយកផ្នែកទំនាក់ទំនងបុគ្គលិក និងដៃគូអាជីវកម្ម នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ហើយអ្នកស្រីក៏ជាជ័យលាភីម្នាក់ដែលទទួលបានអាហារូបករណ៍ថ្នាក់ដឹកនាំប្រទេសអូស្ត្រាលី (Australia Leadership Award Fellowship) ផងដែរ។

ក្នុងនាមជានាយិកាផ្នែកធនធានមនុស្ស និងទីផ្សារ អ្នកស្រីជម្រុញឱ្យមានរបៀបវារៈរួមបញ្ចូលគ្នារវាងផ្នែកធនធានមនុស្ស និងទីផ្សារ ឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងគោលបំណងនៃកំណើនរយៈពេលវែង ត្រួតពិនិត្យលើប្រសិទ្ធភាពស្ថាប័ន ការអភិវឌ្ឍសមត្ថភាពដឹកនាំអភិបាលកិច្ចកម្លាំងពលកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក បង្កើតវប្បធម៌ការងារដែលមានដំណើរការខ្ពស់ និងផ្នែកលើគោលបំណងច្បាស់លាស់ ព្រមទាំងដឹកនាំគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងម៉ាកសញ្ញា ដើម្បីពង្រឹងទីតាំងទីផ្សារ និងភាពស្មោះត្រង់របស់អតិថិជន ស្របពេលដែលដើរតួជាដៃគូយុទ្ធសាស្ត្ររបស់អគ្គនាយក និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។

គណៈកម្មាធិការសវនកម្ម

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការសវនកម្ម ជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង មុខងារសវនកម្ម និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការសវនកម្ម ពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងបណ្តោះអាសន្ន មុនពេលដាក់ជូនក្រុមប្រឹក្សាភិបាល ដោយផ្ដោតលើគោលការណ៍ និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ ភាពគ្រប់គ្រាន់នៃសំវិធានធនបច្ចេកទេស និងទុនបម្រុង ទឹកប្រាក់នៅក្រៅតារាងតុល្យការ ការសន្មតអំពីនិរន្តរភាពនៃអាជីវកម្ម និងការអនុលោមតាមស្តង់ដារគណនេយ្យ និងតម្រូវការបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការសវនកម្ម ត្រួតពិនិត្យលើប្រសិទ្ធភាព និងឯករាជ្យភាពនៃមុខងារសវនកម្មផ្ទៃក្នុង ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើលក្ខន្តិកៈសវនកម្មផ្ទៃក្នុង និងផែនការសវនកម្មប្រចាំឆ្នាំ ពិនិត្យឡើងវិញនូវលទ្ធផលរកឃើញពីសវនកម្ម និងតាមដានការដោះស្រាយបញ្ហាបានទាន់ពេលវេលារបស់ថ្នាក់គ្រប់គ្រង។ គណៈកម្មាធិការជួបប្រជុំជាមួយប្រធានសវនកម្មផ្ទៃក្នុង ដោយមិនមានវត្តមានរបស់ថ្នាក់គ្រប់គ្រងជាទៀងទាត់។

គណៈកម្មាធិការសវនកម្ម ត្រួតពិនិត្យលើទំនាក់ទំនងជាមួយសវនករខាងក្រៅ រួមទាំងការផ្តល់អនុសាសន៍លើការតែងតាំង ការតែងតាំងឡើងវិញ ឬការដកចេញនូវសវនករ ការពិនិត្យឡើងវិញលើវិសាលភាព និងកម្រិតសវនកម្ម ការវាយតម្លៃលើឯករាជ្យភាព និងលទ្ធផលការងាររបស់សវនករ និងការពិនិត្យឡើងវិញនូវលទ្ធផលរកឃើញសំខាន់ៗពីសវនកម្ម និងរបាយការណ៍របស់ក្រុមហ៊ុន។ គណៈកម្មាធិការជួបប្រជុំជាមួយសវនករខាងក្រៅ ដោយមិនមានវត្តមានរបស់ថ្នាក់គ្រប់គ្រងយ៉ាងហោចណាស់មួយត្រីមាសម្តង។

គណៈកម្មាធិការសវនកម្ម ពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន ក្របខ័ណ្ឌអនុលោមភាព និងប្រព័ន្ធគ្រប់គ្រងហានិភ័យ រួមទាំងការត្រួតពិនិត្យលើការល្អិតបន្លំ ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ ជម្លោះផលប្រយោជន៍ និងការរំលោភលើបទប្បញ្ញត្តិ ហើយបញ្ជូនបញ្ហាសំខាន់ៗទៅកាន់ក្រុមប្រឹក្សាភិបាល ទៅកាន់គណៈកម្មាធិការហានិភ័យផ្ទៃក្នុង និងនិយ័តករធានារ៉ាប់រងកម្ពុជានៅពេលចាំបាច់។

គណៈកម្មាធិការសវនកម្ម រាយការណ៍ជាទៀងទាត់ជូនក្រុមប្រឹក្សាភិបាល និងបំពេញភារកិច្ចផ្សេងទៀតតាមតម្រូវការក្រោមច្បាប់ បទប្បញ្ញត្តិជាធរមាន និងប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រង ។

សមិទ្ធផលសំខាន់ៗប្រចាំឆ្នាំ

ក្នុងកំឡុងឆ្នាំ 2025 គណៈកម្មាធិការសវនកម្មបាន៖

- បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមអាណត្តិ និងតម្រូវការបទប្បញ្ញត្តិជាធរមាន។
- ពិនិត្យឡើងវិញនូវរបាយការណ៍សវនកម្មផ្ទៃក្នុងដែលគ្របដណ្តប់លើផ្នែកសំខាន់ៗ រួមមាន សវនកម្មលើការទាមទារសំណង ការប្រឆាំងការសម្អាតប្រាក់ សវនកម្មអាជីវកម្មថ្មី សវនកម្មលើការធានារ៉ាប់រង និងសវនកម្មលើការត្រួតពិនិត្យការប្រឆាំងការក្លែងបន្លំធានារ៉ាប់រង ហើយបានផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មផ្ទៃក្នុងទាំងនេះជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។
- ពិនិត្យឡើងវិញនូវរបាយការណ៍សវនកម្មស្តីពីការអភិវឌ្ឍ និងការកំណត់តម្លៃផលិតផល ដែលរៀបចំឡើងដោយសវនករផ្ទៃក្នុង។
- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័តលើ៖
 - របាយការណ៍ហិរញ្ញវត្ថុដែលបានរងសវនកម្ម ដែលបានបញ្ចប់ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024
 - លក្ខខណ្ឌយោង របស់គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការវិនិយោគ

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការវិនិយោគ ជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដើម្បីធានាថា សកម្មភាពទាំងនោះត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងអនុលោមតាមគោលនយោបាយវិនិយោគដែលបានអនុម័ត កម្រិតហានិភ័យដែលអាចទទួលយកបានស្របតាមបទប្បញ្ញត្តិជាធរមាន។

គណៈកម្មាធិការវិនិយោគ ពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគ និងការកែប្រែសំខាន់ៗ ជាញឹកញយ ផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាភិបាលអំពីការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ និងកលយុទ្ធ (Strategic and Tactical Asset Allocation) និងតាមដានលទ្ធផលការងារវិនិយោគធៀបនឹងសូចនាករវាស់វែងដែលបានអនុម័ត។ គណៈកម្មាធិការត្រួតពិនិត្យលើការតែងតាំង និងលទ្ធផលការងាររបស់អ្នកគ្រប់គ្រងការវិនិយោគ ពិនិត្យឡើងវិញនូវការផ្លាស់ប្តូរសំខាន់ៗចំពោះយុទ្ធសាស្ត្រវិនិយោគ និងអនុម័តលើឧបករណ៍វិនិយោគដែលត្រូវបានអនុញ្ញាត ស្របតាមតម្រូវការបទប្បញ្ញត្តិ។

គណៈកម្មាធិការវិនិយោគ ត្រួតពិនិត្យលើហានិភ័យពាក់ព័ន្ធនឹងការវិនិយោគ អនុលោមតាមតាមកម្រិតកំណត់នៃបទប្បញ្ញត្តិ និងប្រសិទ្ធភាពនៃអភិបាលកិច្ចវិនិយោគ ការត្រួតពិនិត្យផ្ទៃក្នុង និងការវាយតម្លៃការណ៍។ គណៈកម្មាធិការវាយតម្លៃការណ៍យ៉ាងទៀងទាត់ជូនក្រុមប្រឹក្សាភិបាលអំពីលទ្ធផលការងារវិនិយោគ ហានិភ័យ និងបញ្ហាអនុលោមតាម និងបំពេញភារកិច្ចផ្សេងទៀតដែលប្រគល់ជូនដោយក្រុមប្រឹក្សាភិបាល ឬតម្រូវក្រោមបទប្បញ្ញត្តិជាធរមាន។

សមិទ្ធផលសំខាន់ៗប្រចាំឆ្នាំ

ក្នុងឆ្នាំ 2025 គណៈកម្មាធិការវិនិយោគ បានរក្សាការត្រួតពិនិត្យយ៉ាងរឹងមាំលើសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងបរិបទប្រតិបត្តិការដែលពេញលេញដោយភាពប្រឈម ដោយធ្វើតុល្យភាពរវាងការរក្សាដើមទុន សន្ទនីយភាព និងការធ្វើឱ្យប្រសើរឡើងនូវផលទុន។

គណៈកម្មាធិការវិនិយោគ បានផ្តោតលើការអនុវត្តប្រកបដោយវិន័យនៅក្នុងក្របខ័ណ្ឌហានិភ័យបែបអភិរក្ស ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិពេញលេញ និងពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យឆ្ពោះទៅមុខ ដើម្បីគាំទ្រដល់ភាពធន់រយៈពេលវែងរបស់ក្រុមហ៊ុន។

ខាងក្រោមនេះជាសមិទ្ធផលសំខាន់ៗមួយចំនួន៖

- ផ្តល់ត្រឡប់មកវិញខ្ពស់ជាងផែនការ ជាមួយនឹងកម្រិតហានិភ័យបែបអភិរក្ស
សម្រេចបានចំណូលពីការវិនិយោគប្រចាំឆ្នាំ 2025 តាមរយៈការដាក់ពង្រាយនូវមូលនិធិលើស (Surplus Funds) ប្រកបដោយភាពត្រឹមត្រូវ ទៅក្នុងផលបត្រដែលមានពិធីកម្មល្អ និងផ្តោតលើការដាក់ប្រាក់បញ្ញើ។
- រក្សាបាននូវអភិបាលកិច្ចរឹងមាំ និងការអនុលោមតាមបទប្បញ្ញត្តិពេញលេញ
ធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិជាបន្តបន្ទាប់ទៅនឹងកម្រិតសាធារណៈ និងការប្រមូលផ្តុំ ដោយរាល់របាយការណ៍វិនិយោគប្រចាំត្រីមាស និងប្រចាំឆ្នាំទាំងអស់ត្រូវបានអនុម័ត និងដាក់ជូនទាន់ពេលវេលា។
- គ្រប់គ្រងហានិភ័យសន្ទនីយ និងតារាងតុល្យការដោយបុរេកម្ម
ធ្វើឱ្យប្រសើរឡើងនូវការដាក់ពង្រាយទុន ការបែងចែកប្រាក់បញ្ញើឡើងវិញ និងការលាយបញ្ចូលគ្នានៃឥណទាន ដើម្បីការពារសន្ទនីយចំពេលដែលបរិយាកាសអត្រាការប្រាក់មានការថយចុះ។
- ពង្រឹងការត្រួតពិនិត្យលើវិស័យធនាគារ និងហានិភ័យដៃគូកិច្ចសន្យា
ពង្រឹងការតាមដានលើកិច្ចសន្យាវិស័យធនាគារ រួមទាំងការកើនឡើងនៃកម្ចីមិនដំណើរការ (Non-Performing Loans) ដោយផ្តោតលើការត្រួតពិនិត្យដៃគូកិច្ចសន្យាសំខាន់ៗ និងការចូលរួមជាមួយស្ថាប័នរៀបចំដែនសមត្ថកិច្ចបានទាន់ពេលវេលា។
- ការត្រៀមលក្ខណៈរួចរាល់លើយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍សំពៀតវិនិយោគរយៈពេលវែង
ពង្រីកការផ្តោតរបស់គណៈកម្មាធិការវិនិយោគ ឱ្យលើសពីប្រាក់បញ្ញើ ដោយរួមបញ្ចូលទាំងការវិភាគគម្លាតរយៈពេល (Duration Gap) និងការវាយតម្លៃជ្រើសរើសលើឧបករណ៍វិនិយោគទុន ដើម្បីកំណើនរយៈពេលវែង។

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន ជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើក្របខ័ណ្ឌអភិបាលកិច្ចក្រុមហ៊ុន មុខងារអនុលោមភាព និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដោយផ្ដោតជាពិសេសលើហានិភ័យទាក់ទងនឹងក្រុមសីលធម៌ និងហានិភ័យមិនមែនហិរញ្ញវត្ថុ។

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលនូវក្របខ័ណ្ឌអនុលោមភាព ក្របខ័ណ្ឌគ្រប់គ្រងហានិភ័យប្រតិបត្តិការ គោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងស្តង់ដារសន្តិសុខព័ត៌មាន ឱ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ គណៈកម្មាធិការក៏ពិនិត្យផងដែរនូវហានិភ័យប្រតិបត្តិការនិងអនុលោមភាពសំខាន់ៗ ចុះបញ្ជីហានិភ័យ សូចនាករហានិភ័យគន្លឹះ និងកម្រិតកំណត់ហានិភ័យ ដើម្បីធានាបាននូវទិសដៅឱ្យស្របទៅនឹងកម្រិតហានិភ័យដែលក្រុមប្រឹក្សាភិបាលបានអនុម័ត។

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន ត្រួតពិនិត្យលើសកម្មភាពនៃមុខងារអនុលោមភាព និងមុខងារគ្រប់គ្រងហានិភ័យ ពិនិត្យផែនការប្រចាំឆ្នាំផ្នែកអនុលោមភាពនិងហានិភ័យប្រតិបត្តិការ របាយការណ៍ហានិភ័យគន្លឹះ ព្រមទាំងតាមដានការអនុវត្ត និងប្រសិទ្ធភាពនៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យមិនមែនហិរញ្ញវត្ថុ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ បន្ថែមពីនេះ គណៈកម្មាធិការពិនិត្យលើកិច្ចការសំខាន់ៗផ្នែកការធានារ៉ាប់រង និងការទាមទារសំណង ដែលមានផលប៉ះពាល់ដល់ហានិភ័យអនុលោមភាព ប្រតិបត្តិការ ឬក្រុមសីលធម៌អាជីវកម្ម។

គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន តាមដានរាល់របាយការណ៍ស្តីពីឧប្បត្តិហេតុហានិភ័យ ការរំលោភបំពាន និងកង្វះខាតនៃប្រព័ន្ធត្រួតពិនិត្យ ធានាឱ្យមានការកែតម្រូវទាន់ពេលវេលា និងបញ្ជូនកិច្ចការសំខាន់ៗនានាទៅកាន់ក្រុមប្រឹក្សាភិបាលក្នុងករណីចាំបាច់។ គណៈកម្មាធិការផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាភិបាលអំពីហានិភ័យទាំងឡាយណាដែលលើសពីកម្រិតហានិភ័យដែលបានអនុម័ត និងផ្តល់អនុសាសន៍នូវសកម្មភាពកាត់បន្ថយហានិភ័យ ឬសកម្មភាពស្តារឡើងវិញដែលសមស្រប។

រាយការណ៍ជាប្រចាំទៅកាន់ក្រុមប្រឹក្សាភិបាល និងបំពេញភារកិច្ចបន្ថែមផ្សេងៗទៀតទៅតាមការតម្រូវនៅក្រោមបទប្បញ្ញត្តិជាធរមាន ឬការចាត់តាំងដោយក្រុមប្រឹក្សាភិបាល។

សមិទ្ធផលសំខាន់ៗប្រចាំឆ្នាំ

ក្នុងកំឡុងឆ្នាំ2025 គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន សម្រេចបាននូវការងារដូចខាងក្រោម៖

- បានពិនិត្យឡើងវិញនូវបច្ចុប្បន្នភាពនៃអភិបាលកិច្ចក្រុមហ៊ុន ការអនុលោមភាព បទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ រួមទាំងកិច្ចការនានាដែលពាក់ព័ន្ធនឹងការដាក់ឯកសារ និងការជូនដំណឹងទៅកាន់និយ័តករ។
- បានពិនិត្យ និងអនុម័តលើការកែសម្រួលឯកសារអភិបាលកិច្ចសំខាន់ៗ រួមមាន៖
 - លក្ខខណ្ឌយោង របស់គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន និង
 - លក្ខខណ្ឌយោង របស់គណៈកម្មាធិការក្សាបន្តបណ្ណសន្យារ៉ាប់រង។
- បានពិនិត្យ និងអនុម័តលើឯកសារពាក់ព័ន្ធនឹងគោលការណ៍ផ្សេងៗ រួមទាំងបានកែសម្រួល គោលការណ៍វិន័យលើការចែកចាយផលិតផល។
- បានផ្តល់អនុសាសន៍លើកិច្ចការអភិបាលកិច្ច និងបទប្បញ្ញត្តិដែលពាក់ព័ន្ធជូនទៅក្រុមប្រឹក្សាភិបាល ដើម្បីជ្រាប និងអនុម័ត។

របាយការណ៍អភិបាលកិច្ចក្រុមហ៊ុន

ក. ការធ្វើកិច្ចការត្រឹមត្រូវឱ្យបានត្រឹមត្រូវនៅក្រុមហ៊ុន FWD

នៅក្រុមហ៊ុន អភិបាលកិច្ចក្រុមហ៊ុន ដែលមានប្រសិទ្ធភាព គឺជាគ្រឹះគាំទ្រដល់ទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ និងចីរភាពរយៈពេលវែង។ ដោយផ្អែកលើទស្សនៈអភិបាលកិច្ចរបស់ FWD ក្រុមហ៊ុនបានអនុវត្តនូវចនាសម្ព័ន្ធ ដំណើរការការងារ និងប្រព័ន្ធគ្រួតពិនិត្យច្បាស់លាស់ ដើម្បីគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ ការគ្រប់គ្រងហានិភ័យ និងគណនេយ្យភាព ស្របតាមតម្លៃស្នូលរបស់ FWD។

ខ. ក្របខ័ណ្ឌអភិបាលកិច្ចក្រុមហ៊ុន

ក្របខ័ណ្ឌអភិបាលកិច្ចក្រុមហ៊ុនរបស់ក្រុមហ៊ុន អនុលោមតាមក្របខ័ណ្ឌអភិបាលកិច្ចក្រុមហ៊ុនរបស់ FWD និងលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិរបស់ នីយ័តករធានារ៉ាប់រងកម្ពុជា (ន.ធា.ក.)។ ក្របខ័ណ្ឌនេះអនុញ្ញាតឱ្យមានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការអាជីវកម្មគាំទ្រដល់គោលដៅយុទ្ធសាស្ត្រស្ថិតក្នុងកម្រិតហានិភ័យដែលបានអនុម័ត និងធានាឱ្យមានការពិចារណាដ៏សមស្របលើផលប្រយោជន៍របស់ភាគីពាក់ព័ន្ធសំខាន់ៗ។

គ. ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើភាពជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុន ដោយផ្តល់នូវទិសដៅយុទ្ធសាស្ត្រ និងការត្រួតពិនិត្យលើការគ្រប់គ្រង ហានិភ័យ និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។ ក្នុងកំឡុងឆ្នាំ 2025 ក្រុមប្រឹក្សាភិបាលបានប្រជុំជាទៀងទាត់ដើម្បីពិនិត្យលើលទ្ធផលការងារអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និងកិច្ចការអភិបាលកិច្ច។

ក្រុមប្រឹក្សាភិបាលត្រូវបានគាំទ្រដោយគណៈកម្មាធិការជំនាញនានា ដែលដំណើរការនៅក្រោមលក្ខខណ្ឌយោង ដែលបានអនុម័ត រួមមាន៖

- គណៈកម្មាធិការសវនកម្ម៖ ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ការធ្វើសវនកម្ម ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ការអនុលោមភាព ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងការក្លែងបន្លំធានារ៉ាប់រង។
- គណៈកម្មាធិការវិនិយោគ៖ ពិនិត្យលើយុទ្ធសាស្ត្រវិនិយោគ លទ្ធផលការងារ សន្ទនីយ សាធារណៈ និងការអនុលោមតាមបទប្បញ្ញត្តិ។
- គណៈកម្មាធិការអភិបាលកិច្ចក្រុមហ៊ុន៖ ពិនិត្យលើការអនុវត្តអភិបាលកិច្ច ការអនុលោមភាព ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការតម្រឹមទិសដៅឱ្យស្របនឹង FWD។

ឃ. សកម្មភាព និងសមិទ្ធផលអភិបាលកិច្ចក្រុមហ៊ុនក្នុងឆ្នាំ 2025

សកម្មភាពសំខាន់ៗរួមមាន ការរៀបចំកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការជំនាញ ការដាក់ឯកសារជូនដំណឹងទៅកាន់នីយ័តករ ទាន់ពេលវេលា ការត្រួតពិនិត្យលើកិច្ចការសវនកម្មនិងអនុលោមភាព ការកែតម្រូវលើលទ្ធផលរកឃើញនៃសវនកម្មព្រមទាំងការពិនិត្យឡើងវិញតាមកាលកំណត់លើចនាសម្ព័ន្ធអភិបាលកិច្ច និងលក្ខខណ្ឌយោង។

ង. ការជ្រើសរើសការដឹកនាំ និងការត្រួតពិនិត្យអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យលើការតែងតាំងគណៈគ្រប់គ្រង និងតួនាទីអភិបាលកិច្ចសំខាន់ៗ ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដាររបស់បទប្បញ្ញត្តិ និងស្តង់ដាររបស់ក្រុមហ៊ុនមេ ។ ការផ្ទេរសិទ្ធិអំណាចច្បាស់លាស់ និងការបែងចែកកិច្ចទទួលខុសត្រូវ ត្រូវបានរក្សាទុកយ៉ាងម៉ត់ចត់។ ក្រុមហ៊ុនបានរក្សាទិសដៅឱ្យស្របនឹងស្តង់ដារអភិបាលកិច្ចរបស់ក្រុមហ៊ុនមេ តាមរយៈការត្រួតពិនិត្យនិងវាយតម្លៃការណ៍ជាប្រចាំ ការអនុវត្តគោលការណ៍របស់ក្រុមហ៊ុនមេ និងការវាយតម្លៃតាមកាលកំណត់លើប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាភិបាល។

ច. ការស្របទិសដៅជាមួយក្រុមហ៊ុនមេ និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនបានរក្សាទិសដៅយ៉ាងជិតស្និទ្ធជាមួយក្របខ័ណ្ឌអភិបាលកិច្ចក្រុមហ៊ុនរបស់ក្រុមហ៊ុនមេ តាមរយៈការវាយតម្លៃការណ៍ជាប្រចាំទៅកាន់ក្រុមហ៊ុនមេ ការអនុវត្តគោលនយោបាយរបស់ក្រុមហ៊ុនមេ និងការចូលរួមក្នុងគំនិតផ្តួចផ្តើមអភិបាលកិច្ចដែលដឹកនាំដោយក្រុមហ៊ុនមេ។ ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សាភិបាល ត្រូវបានធ្វើការពិនិត្យ និងវាយតម្លៃតាមកាលកំណត់ ស្របតាមការអនុវត្តរបស់ក្រុមហ៊ុនមេដោយផ្តោតលើការស្វែងរកឱកាសសម្រាប់ការកែលម្អជាបន្តបន្ទាប់ និងការពង្រឹងស្តង់ដារអភិបាលកិច្ចទូទាំងក្រុមហ៊ុន។

ព័ត៌មានអំពី

**ស្ថានភាពហិរញ្ញវត្ថុ
និងប្រតិបត្តិការអាជីវកម្ម**



ដើមទុន និងការគ្រប់គ្រងកម្រិតសាធារណភាព

ក្រុមហ៊ុន FWD Cambodia កំណត់សមត្ថភាពកម្រិតសាធារណភាព ស្របតាមប្រកាស (Prakas) របស់និយ័តករធានារ៉ាប់រងកម្ពុជា ស្តីអំពីការកំណត់កម្រិតសាធារណភាព ដែលកំណត់ឱ្យរក្សាទុកត្រូវបានសមត្ថភាពអប្បបរមាចំនួន 120%។ សម្រាប់ការធានារ៉ាប់រងអាយុជីវិត ដើមទុនដែលតម្រូវ ត្រូវបានគណនាផ្អែកលើអត្រា 4% នៃប្រាក់បម្រុងគណិតវិទ្យាសុទ្ធ និងអត្រា 0.3% នៃទឹកប្រាក់តាមហានិភ័យសុទ្ធ ដោយអនុវត្តតាមកម្រិតអប្បបរមាដែលបានកំណត់ ដើម្បីធានាឱ្យមានការប្រុងប្រយ័ត្នគ្រប់គ្រាន់។

អត្រាកម្រិតសាធារណភាព ត្រូវបានត្រួតពិនិត្យជាប្រចាំ តាមរយៈគោលនយោបាយគ្រប់គ្រងដើមទុន របស់ក្រុមហ៊ុន FWD Cambodia ដែលកំណត់វិធានការអនុវត្តតាមកម្រិតសញ្ញាប្រាប់ហានិភ័យផ្សេងៗ ចាប់ពីការត្រួតពិនិត្យធម្មតា រហូតដល់ការធ្វើផែនការស្តារឡើងវិញ នៅពេលសមត្ថភាពកម្រិតសាធារណភាព ឈានដល់កម្រិតដែលត្រូវតាមដាន។

ស្ថានភាពកម្រិតសាធារណភាពរយៈពេល 3ឆ្នាំ

ឆ្នាំ	2025	2024	2023
កម្រិតសាធារណភាព (%)	231%	241%	349%

ក្រុមហ៊ុន FWD Cambodia បានរក្សាស្ថានភាពកម្រិតសាធារណភាពខ្លាំងមាំមួនជាប់លាប់ក្នុងរយៈពេល 3ឆ្នាំកន្លងមក ជាមួយអត្រាកម្រិតសាធារណភាពមានកម្រិតលើសខ្ពស់ជាទីធ្លា ធៀបនឹងអត្រាតម្រូវការអប្បបរមា 120% ដែលបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា។

ការវិនិយោគ

ក្របខ័ណ្ឌបទប្បញ្ញត្តិកំណត់គោលការណ៍ និងកម្រិតដែលគ្រប់គ្រងសកម្មភាពវិនិយោគដែលអនុញ្ញាត រួមមាន លក្ខខណ្ឌទ្រព្យសម្បត្តិ កម្រិតកំហិតនៃការប៉ះពាល់ និងការពិចារណាហានិភ័យ ដើម្បីគាំទ្រដល់ការគ្រប់គ្រងប្រាក់របស់ម្ចាស់បណ្ណសន្យាធានារ៉ាប់រងឱ្យមានភាពប្រុងប្រយ័ត្នសុវត្ថិភាព និងសន្តិសុខភាព។ ក្រុមហ៊ុនគ្រប់គ្រងសកម្មភាពវិនិយោគរបស់ខ្លួន ស្របតាមតម្រូវការបទប្បញ្ញត្តិទាំងនេះ និងស្តង់ដារអភិបាលកិច្ចផ្ទៃក្នុង។

វិធីសាស្ត្រវិនិយោគបានគិតគូរដល់ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ស្ថានភាពទីផ្សារបច្ចុប្បន្ន ទំហំហានិភ័យដែលអាចទទួលយក និងតម្រូវការអាជីវកម្មរយៈពេលវែង។ ការអនុវត្តគ្រប់គ្រងសំពៀត ត្រូវបានរៀបចំឡើងដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយយុទ្ធសាស្ត្រដែលបានអនុម័ត ដោយស្ថិតក្រោមការត្រួតពិនិត្យ និងពិនិត្យឡើងវិញជាបន្តបន្ទាប់។

ការពិចារណាអំពីការគ្រប់គ្រងហានិភ័យត្រូវបានបញ្ចូលក្នុងដំណើរការវិនិយោគទាំងមូល រួមមានការតាមដានហានិភ័យនៃការប្រមូលផ្តុំហានិភ័យតណាទាន និងហានិភ័យទីផ្សារ ព្រមទាំងការអនុលោមតាមកម្រិត និងវិធានការត្រួតពិនិត្យដែលអាចអនុវត្តបាន។

ក្នុងរយៈពេលមធ្យម ក្រុមហ៊ុនរំពឹងថាសំពៀតនឹងវិវត្តស្របតាមកំណើនអាជីវកម្ម លំហូរមូលនិធិ និងអាទិភាពយុទ្ធសាស្ត្រ។ ឱកាសក្នុងការវិនិយោគ នឹងត្រូវបានវាយតម្លៃដោយជ្រើសរើស ដោយគិតគូរពីកម្រិតបទប្បញ្ញត្តិ ការអភិវឌ្ឍទីផ្សារ និងគោលការណ៍ណែនាំ និងការអនុម័តកម្រិតក្រុមហ៊ុន។

ការផ្លាស់ប្តូរសំខាន់ៗណាមួយចំពោះទិសដៅវិនិយោគ ឬរចនាសម្ព័ន្ធសំណុំវិនិយោគ នឹងត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន និងអនុវត្តតាមវិធីសាស្ត្រដែលមានតុល្យភាព ដោយគិតគូរយ៉ាងម៉ត់ចត់ពីផលប៉ះពាល់លើកម្រិតហានិភ័យ សាច់ប្រាក់ងាយស្រួល និងគោលបំណងហិរញ្ញវត្ថុសរុប។

ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង

ក្រុមហ៊ុន FWD Cambodia រក្សាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង ស្របតាមប្រកាស របស់និយ័តករធានារ៉ាប់រងកម្ពុជាស្តីពីប្រាក់បម្រុងបច្ចេកទេស។ សម្រាប់អាជីវកម្មធានារ៉ាប់រងអាយុជីវិតរយៈពេលវែង ប្រាក់បម្រុងបច្ចេកទេស ត្រូវបានកំណត់ដោយប្រើប្រាស់ វិធីសាស្ត្រវាយតម្លៃតាមបុព្វលាភធានារ៉ាប់រងសរុប (Gross Premium Valuation – GPV) ដែលបង្ហាញពីតម្លៃបច្ចុប្បន្ននៃអត្ថប្រយោជន៍នាពេលអនាគត មានការចំណាយ បុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលពីការវិនិយោគ ស្របតាមវិធីសាស្ត្រគណនាបុព្វលាភធានារ៉ាប់រង ដែលនិយ័តករធានារ៉ាប់រងកម្ពុជាបានកំណត់។ ការគណនានេះ អនុវត្តដោយប្រើវិធីសាស្ត្រប៉ាន់ប្រមាណល្អបំផុត (Best-estimate assumptions) ជាមួយកម្រិតនៃការសន្មតហានិភ័យសមស្រប (MfAD)។

ប្រាក់បម្រុងសម្រាប់ការទាមទារសំណងដែលបានកើតឡើង ប៉ុន្តែមិនទាន់ត្រូវបានរាយការណ៍ (IBNR) និងការទាមទារសំណងដែលកំពុងរង់ចាំ ក៏ត្រូវបានរក្សាទុកផងដែរ ដោយអនុវត្តតាមរូបមន្ត និងសេចក្តីណែនាំដែលបានកំណត់ក្នុងប្រកាស របស់និយ័តករធានារ៉ាប់រងកម្ពុជា។

ការអនុវត្តទាំងនេះធានាថា ប្រាក់បម្រុងរបស់ក្រុមហ៊ុន FWD Cambodia ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ន ស្របតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជាដើម្បីគាំទ្រ ការការពារម្ចាស់បណ្ណសន្យារ៉ាប់រង ប្រកបដោយភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។

ប្រាក់បម្រុងបច្ចេកទេស 3ឆ្នាំ តាមប្រភេទផលិតផល (ពាន់ដុល្លារអាមេរិក)

ផលិតផល	2025	2024	2023
ទាយជួទាន	2,513	1,462	702
ការការពារមានកាលកំណត់	8	16	22
ប្រាក់បម្រុងបច្ចេកទេសសរុប	2,521	1,478	724

ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង របស់ក្រុមហ៊ុន FWD Cambodia បានកើនឡើង ស្របតាមការលូតលាស់នៃបណ្តុំផលិតផល ដោយមានការជំរុញពីការលក់ផលិតផលប្រភេទទាយជួទាន (Endowment)។

លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម

ប្រាក់ចំណូលបុព្វលាភធានារ៉ាប់រង

នៅឆ្នាំ 2025 ក្រុមហ៊ុន FWD Cambodia បានគ្រប់គ្រងប្រាក់ចំណូលបុព្វលាភធានារ៉ាប់រង ដោយផ្ដោតខ្លាំងលើគុណភាព និងស្ថិរភាពសមស្របសម្រាប់អតិថិជន។ ជំនួសឱ្យការផ្ដោតតែទៅលើការកើនឡើងបរិមាណអាជីវកម្ម ក្រុមហ៊ុនបានអនុវត្តវិធីសាស្ត្រដែលមានវិន័យ ដោយផ្តល់អាទិភាពដល់អាជីវកម្មដែលមានការកំណត់តម្លៃសមរម្យ ការបែងចែកផលិតផលមានតុល្យភាព និងការអនុវត្តការលក់ប្រកបដោយទំនួលខុសត្រូវតាមគ្រប់បណ្តាញចែកចាយ។

ការកើនឡើងនៃបុព្វលាភធានារ៉ាប់រង ត្រូវបានគាំទ្រដោយការបន្តវិនិយោគផលិតផល ការពង្រីកដោយជ្រើសរើសបើកកាស៊ូមេន និងភ្នាក់ងារធានារ៉ាប់រង ព្រមទាំងការកែលម្អបទពិសោធន៍អតិថិជន ដែលជួយគាំទ្រដល់ការរក្សាអតិថិជន និងការបង្កើតតម្លៃរយៈពេលវែង។ វិន័យក្នុងការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងនៅតែជាចំណុចសំខាន់ពេញមួយឆ្នាំ ដើម្បីធានាថា ការកំណត់តម្លៃ ការជ្រើសរើសហានិភ័យ និងលក្ខខណ្ឌបណ្ណសន្យា ស្របតាមទំហំហានិភ័យដែលអាចទទួលយក និងគោលបំណងចំណេញរយៈពេលវែងរបស់ក្រុមហ៊ុន។

ការគ្រប់គ្រងចំណាយ

ការគ្រប់គ្រងចំណាយនៅតែជាផ្នែកសំខាន់មួយក្នុងឆ្នាំ 2025 ខណៈដែលក្រុមហ៊ុនបន្តពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងវិនិយោគដោយជ្រើសរើសលើយុទ្ធសាស្ត្រសំខាន់ៗ។ វិន័យក្នុងការគ្រប់គ្រងចំណាយត្រូវបានអនុវត្តទាំងអង្គភាព ដោយផ្តល់អាទិភាពយ៉ាងម៉ត់ចត់ដល់គម្រោងដែលគាំទ្រការរីកចម្រើនរយៈពេលវែង កែលម្អបទពិសោធន៍អតិថិជន និងធានាការអនុលោមតាមបទប្បញ្ញត្តិ។

ក្រុមហ៊ុនបានអនុវត្តវិធីសាស្ត្រមានតុល្យភាពរវាងការគ្រប់គ្រងចំណាយ និងការកសាងសមត្ថភាព ដោយធ្វើវិនិយោគជាក់លាក់លើបច្ចេកវិទ្យាឌីជីថល ការគាំទ្របណ្តាញចែកចាយ និងការអភិវឌ្ឍបុគ្គលិក ខណៈពេលដែលគ្រប់គ្រងចំណាយដែលអាចគ្រប់គ្រងបានយ៉ាងសកម្ម។ វិធីសាស្ត្រនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវសមត្ថភាពពង្រីកប្រតិបត្តិការ ដោយមិនប៉ះពាល់ដល់គុណភាពសេវាកម្ម ឬស្តង់ដារអភិបាលកិច្ចឡើយ។

ការគ្រប់គ្រងការទាមទារសំណង

ការគ្រប់គ្រងការទាមទារសំណង នៅតែជាគន្លឹះសំខាន់មួយក្នុងការកសាងទំនុកចិត្ត និងបទពិសោធន៍អតិថិជនក្នុងឆ្នាំ 2025។ ក្រុមហ៊ុនបានបន្តពង្រឹងដំណើរការទាមទារសំណង ដើម្បីផ្តល់លទ្ធផលដែលទាន់ពេលវេលា យុត្តិធម៌ និងបើកចំហ ដោយផ្អែកលើការគ្រប់គ្រងយ៉ាងរឹងមាំ និងវិធីសាស្ត្រសម្រេចចិត្តច្បាស់លាស់។

បទពិសោធន៍ការទាមទារសំណងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ តាមរយៈការពិនិត្យជាប្រចាំលើសំណុំករណី ការពង្រឹងវិធានការត្រួតពិនិត្យ

និងប្រព័ន្ធមតិយោបល់ពីផ្នែកវាយតម្លៃហានិភ័យ ដែលបានរៀបចំជាលក្ខណៈប្រព័ន្ធ ដើម្បីអាចសម្គាល់និន្នាការ និងហានិភ័យកើតឡើងថ្មីៗ បានពីដំបូង។

វិធានការការពារ និងរកឃើញការក្លែងបន្លំ ត្រូវបានអនុវត្តជាផ្នែកមូលដ្ឋានជាប្រចាំ ដោយមានការគាំទ្រពីការវិភាគទិន្នន័យ និងការគ្រប់គ្រង ផ្ទៃក្នុងយ៉ាងតឹងរឹង ដើម្បីការពារទាំងអតិថិជន និងភាពជាក់លាក់របស់សំណុំធានារ៉ាប់រងទាំងមូល។
តាមរយៈការរក្សាទុកវិធីសាស្ត្រដែលផ្តោតលើអតិថិជន ខណៈដែលរក្សាវិន័យក្នុងការគ្រប់គ្រងការទាមទារសំណង ក្រុមហ៊ុនបានបន្តពង្រឹង ទំនុកចិត្តលើផលិតផលរបស់ខ្លួន ខណៈពេលដែលធានាថាលទ្ធផលទាំងឡាយស្របតាមលក្ខខណ្ឌបណ្ណសន្យារ៉ាប់រង និងបទពិសោធន៍ដែល បានរំពឹងទុក។

យុទ្ធសាស្ត្រ និងការគ្រប់គ្រងធានារ៉ាប់រងបន្ត

ក្រុមហ៊ុន FWD Cambodia ប្រើប្រាស់ការធានារ៉ាប់រងបន្ត ស្របតាមគោលនយោបាយធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុន ដើម្បីគ្រប់គ្រង ហានិភ័យធានារ៉ាប់រង ដោយប្រុងប្រយ័ត្ន និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។

យុទ្ធសាស្ត្រគ្រប់គ្រងការធានារ៉ាប់រងបន្ត

យុទ្ធសាស្ត្រការធានារ៉ាប់រងបន្ត ត្រូវបានប្រើដើម្បីគ្រប់គ្រងហានិភ័យ ឱ្យស្ថិតនៅក្នុងកម្រិតទទួលយកហានិភ័យ បន្ថយអស្ថិរភាពនៃការទាមទារ សំណង បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងដើមទុន និងផ្តល់ការការពារប្រឆាំងនឹងព្រឹត្តិការណ៍ធំ និងគ្រោះមហន្តរាយ។ យន្តការទាំងនេះធានា ថា ក្រុមហ៊ុនអាចបំពេញកាតព្វកិច្ចបង់សំណង បានយ៉ាងទៀងទាត់ ក្រោមស្ថានភាពណានានា ខណៈពេលគាំទ្រ ដល់ការលូតលាស់អាជីវកម្ម ដោយមានវិន័យ និងមានចីរភាព។

ការជ្រើសរើសដៃគូធានារ៉ាប់រងបន្ត

ក្រុមហ៊ុនអនុវត្តដំណើរការជ្រើសរើសដែលមានក្បួនវិន័យ និងមានភាពបើកចំហច្បាស់លាស់។ ដៃគូធានារ៉ាប់រងបន្តទាំងក្នុងស្រុក និងអន្តរជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានអញ្ជើញចូលរួម ក្នុងដំណើរការ ប្រកួតប្រជែងរាល់លើក។ ការជ្រើសរើស ផ្អែកលើស្ថានភាព ហិរញ្ញវត្ថុ សមត្ថភាពបច្ចេកទេស លក្ខខណ្ឌសន្ធិសញ្ញា និងកត្តាសមស្រប ដទៃផ្សេងទៀត។

រចនាសម្ព័ន្ធគ្រប់គ្រងការធានារ៉ាប់រងបន្ត

សន្និសីទធានារ៉ាប់រងបន្តនីមួយៗ ត្រូវឆ្លងកាត់ ដំណើរការត្រួតពិនិត្យរួម ពីនាយកដ្ឋានមុខងារពាក់ព័ន្ធនានា រួមមាន ផ្នែកគណនាបុព្វលាភ ធានារ៉ាប់រង ផ្នែកផលិតផល ផ្នែកវាយតម្លៃហានិភ័យធានារ៉ាប់រង ផ្នែកទាមទារសំណង ផ្នែកហិរញ្ញវត្ថុ ផ្នែកច្បាប់ និងផ្នែកហានិភ័យ ដើម្បីធានា ឱ្យមានការសម្របសម្រួលប្រតិបត្តិការ និងលក្ខខណ្ឌសមស្រប មុនពេលដំណើរការ ចុះហត្ថលេខា និងការអនុម័ត ដោយគោរពតាម បទប្បញ្ញត្តិ និងការកំណត់ របស់និយ័តករធានារ៉ាប់រងកម្ពុជាទាក់ទងនឹងការធានារ៉ាប់រងបន្ត។

ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងដើមទុន

និយ័តករធានារ៉ាប់រងកម្ពុជា តម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ មានកាតព្វកិច្ចបង្ហាញនូវដើមទុនដើម្បីធានាថាក្រុមហ៊ុនធានារ៉ាប់រងអាច គ្រប់គ្រងការខាតបង់ជាយថាហេតុផ្សេងៗ និងអាចបំពេញកាតព្វកិច្ចជូនម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកទទួលសំណង និងអតិថិជន ក្នុងស្ថានភាព ឆ្លងឆ្នាំ ដោយនៅតែអាចការពារស្ថេរភាពហិរញ្ញវត្ថុ និងទំនុកចិត្តសាធារណៈ។

ក្រុមហ៊ុន FWD Cambodia គ្រប់គ្រងអាជីវកម្មរបស់ខ្លួនដោយធានាថា មានដើមទុនកម្រិតអប្បបរមាគ្រប់គ្រាន់ដែលត្រូវបានកំណត់ដោយ និយ័តករធានារ៉ាប់រង និងមានទុនបម្រុងផ្សេងទៀតសម្រាប់សកម្មភាពអាជីវកម្ម ដើម្បីបង្កើតនូវគុណតម្លៃ និងផលចំណេញដែលមាននិរន្តរភាព តាមការរំពឹងទុករបស់ម្ចាស់ភាគហ៊ុន។

ហានិភ័យប្រតិបត្តិការ និងអនុលោមភាព

ហានិភ័យប្រតិបត្តិការ ជាហានិភ័យដែលបណ្តាលមកពីការខូចខាត ឬការមិនអនុវត្តតាមដំណើរការផ្ទៃក្នុង កត្តាមនុស្ស និងប្រព័ន្ធគ្រប់គ្រង ឬកត្តាខាងក្រៅ។ ហានិភ័យអនុលោមភាព ជាហានិភ័យដែលបណ្តាលឱ្យខូចខាតឈ្មោះ ទណ្ឌកម្មផ្លូវច្បាប់ ឬការបាត់បង់ផ្នែកហិរញ្ញវត្ថុ ដែល បណ្តាលមកពីការមិនអនុវត្តឱ្យបានត្រឹមត្រូវនឹងអនុលោមភាពផ្នែកច្បាប់ បទប្បញ្ញត្តិ ស្តង់ដារក្នុងវិស័យ និងគោលនយោបាយផ្ទៃក្នុង។

ក្រុមហ៊ុន FWD Cambodia គ្រប់គ្រងហានិភ័យប្រតិបត្តិការឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាភាពធន់ប្រតិបត្តិការ និងអនុលោមភាពតាម បទប្បញ្ញត្តិដែលបានកំណត់។ ក្រុមហ៊ុន មានប្រព័ន្ធគ្រប់គ្រងហានិភ័យ រឹងមាំ និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យនៃការផ្តល់

សេវាកម្មអតិថិជនមិនស្មើគ្នា និងផលជះអវិជ្ជមានពីអាជីវកម្ម ជាមួយនឹងការធ្វើឱ្យដល់កម្រិតអប្បបរមានៃការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការខ្វះចន្លោះផ្នែកប្រតិបត្តិការ និងការគ្រប់គ្រង។

ហានិភ័យឥណទាន និងហានិភ័យប្រមូលផ្តុំទ្រព្យសកម្ម

ហានិភ័យឥណទាន ជាហានិភ័យដែលទាក់ទងនឹងកំហុស (ការខកខានសងបំណុលជាក់ស្តែង) កើតឡើង ពីអ្នកបោះផ្សាយ អ្នកធានាក្រុមហ៊ុនធានារ៉ាប់រងបន្ត ឬដៃគូ ដែលពាក់ព័ន្ធនឹងការប្រតិបត្តិការហិរញ្ញវត្ថុ ដោយការបំពេញកាតព្វកិច្ចក្នុងការទូទាត់ ប្រាក់ដើម ឬការប្រាក់សំណង និងការទូទាត់ផ្សេងៗទៀត។ ដើម្បីបន្ថយហានិភ័យឥណទាន ក្រុមហ៊ុន FWD Cambodia ភ្ជាប់ប្រតិបត្តិការជាមួយ ដៃគូផ្សេងៗដែលមានកម្រិតឥណទានល្អ។

ហានិភ័យប្រមូលផ្តុំទ្រព្យសកម្ម សំដៅដល់ការធានាកាតព្វកិច្ចនៃអាជីវកម្មរបស់ក្រុមហ៊ុន ទាំងអស់ជាមួយដៃគូតែមួយ។ ដើម្បីបញ្ចៀសហានិភ័យប្រមូលផ្តុំទ្រព្យសកម្ម ក្រុមហ៊ុន FWD Cambodia វិនិយោគសំពៀតទ្រព្យសកម្មរបស់ខ្លួនជាលក្ខណៈពិពិធកម្ម និងកម្រិតនូវចំនួនប្រមូលផ្តុំសម្រាប់ការវិនិយោគលើដៃគូតែមួយ។

ហានិភ័យសន្ទនីយ

ហានិភ័យសន្ទនីយ គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនបាន រួមមានការទូទាត់ប្រាក់សំណងនៅពេលដល់កំណត់។ ក្រុមហ៊ុនធ្វើការតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់ លើប្រភពសន្ទនីយ (ទ្រព្យសកម្ម) និងតម្រូវការសន្ទនីយ (បំណុល) របស់ខ្លួន ដើម្បីធានាថាកាតព្វកិច្ចហិរញ្ញវត្ថុអាចត្រូវបានបំពេញ ក្រោមសេនាវិជ្ជាភាពផ្សេងៗ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យនៃការផ្លាស់ប្តូរអត្រាការប្រាក់ ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាពិសេសគឺផលប៉ះពាល់លើតម្លៃទ្រព្យសកម្ម តម្លៃបំណុល ប្រាក់ចំណូល និងសាធារណៈ។

ក្រុមហ៊ុន គ្រប់គ្រងហានិភ័យអត្រាការប្រាក់ ដោយតាមដានយ៉ាងដិតដល់លើអត្រាការប្រាក់ក្នុងទីផ្សារ និងកែតម្រូវការសន្មតតម្លៃតាមស្ថានភាពជាក់ស្តែង។

ហានិភ័យធានារ៉ាប់រង

ហានិភ័យធានារ៉ាប់រង សំដៅទៅលើការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលកើតឡើងពីភាពមិនច្បាស់លាស់ ក្នុងការកំណត់ពេលវេលា កម្រិតញឹកញាប់ និងការប៉ះពាល់ធ្ងន់ធ្ងរនៃហានិភ័យដែលត្រូវបានធានា ព្រមទាំងភាពមិនត្រឹមត្រូវក្នុងការសន្មតតម្លៃ ការបម្រុងទុក ឬការសន្មត ដែលមានក្នុងកិច្ចសន្យាធានារ៉ាប់រង។

ដើម្បីកាត់បន្ថយហានិភ័យធានារ៉ាប់រងដែលខ្ពស់នេះ ក្រុមហ៊ុន FWD Cambodia ប្រើប្រាស់ការធានារ៉ាប់រងបន្ត នៅពេលដែលចាំបាច់។ ក្រុមហ៊ុន ធានាថា ការទទួលយក និងការវាយតម្លៃហានិភ័យធានារ៉ាប់រង ដោយផ្អែកលើការសន្មតប្រតិបត្តិការរឹងមាំ ដើម្បីកាត់បន្ថយការប្រែប្រួលហានិភ័យផ្នែកលើបទពិសោធន៍ជាក់ស្តែង និងពិនិត្យឡើងវិញជាទៀងទាត់នូវការសន្មតប្រតិបត្តិការ។

បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)

FWD Cambodia កំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតដែលប្រសើរជាងមុន និងមានចីរភាព។ យើងយល់ច្បាស់ និងផ្តល់អាទិភាពដល់បញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលមានសារៈសំខាន់បំផុតចំពោះភាគីដែលទទួលបានផលពីការសម្រេចចិត្តរបស់យើង។

យុទ្ធសាស្ត្រ ESG របស់ FWD

យុទ្ធសាស្ត្រ ESG របស់ FWD បង្ហាញពីអ្វីដែលយើងមានបំណងសម្រាប់ប្រជាជន និងសហគមន៍ដែលយើងបម្រើ និងសហគមន៍ដែលយើងនឹងបម្រើនាពេលអនាគត។ យើងខិតខំបង្កើតការផ្លាស់ប្តូរ រយៈពេលវែង តាមរយៈយុទ្ធសាស្ត្រចម្បងទាំងបីដូចខាងក្រោម៖

	យុទ្ធសាស្ត្រ ESG	អាទិភាព
 ការការពារដែលងាយស្រួលទទួលបាន	យើងខិតខំជួយអតិថិជន និងសហគមន៍ឱ្យទទួលបានសុខភាព និងការការពារហិរញ្ញវត្ថុកាន់តែប្រសើរ ដើម្បីអាចអបអរសាទរសុភមង្គលជីវិតទាំងបច្ចុប្បន្ន និងអនាគត។	- ជួយមនុស្សឱ្យទទួលបានការការពារដែលពួកគេចាំបាច់ត្រូវការ តាមរយៈផលិតផលធានារ៉ាប់រង អាហ្វឺរីត និងសុខភាពដែលងាយស្រួលទទួលបាន និងមានតម្លៃសមរម្យ។ - ប្រើប្រាស់វេទិកាឌីជីថល ដើម្បីលើកកម្ពស់បទពិសោធន៍អតិថិជន និងពង្រឹងការការពារ។ - ចូលរួមជាមួយសហគមន៍ និងលើកកម្ពស់ចំនេះដឹងផ្នែកហិរញ្ញវត្ថុ និងសុខភាព។
 ការវិនិយោគប្រកបដោយចីរភាព	យើងប្តេជ្ញាចិត្តធ្វើការវិនិយោគដោយការទទួលខុសត្រូវ និងបង្កើតគុណតម្លៃយូរអង្វែងសម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង។	- បញ្ចូលកត្តា ESG ទៅក្នុងដំណើរការវិនិយោគ ដើម្បីរៀបចំដើមទុន សម្រាប់គុណតម្លៃ និងប្រាក់ចំណូលយូរអង្វែង។ - គាំទ្រការផ្លាស់ប្តូរទៅរកអនាគតដែលមានការបញ្ចេញកាបូនទាប ដោយផ្តោតលើការវិនិយោគការបញ្ចេញខ្ពស់។
 អភិបាលកិច្ចមានប្រសិទ្ធភាព និងអាជីវកម្មប្រកបដោយចីរភាព	យើងចង់ធានាឱ្យបានអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ ព្រមទាំងទាក់ទាញ និងរក្សាទុកនូវកម្លាំងពលកម្មដែលមានភាពចម្រុះ និងជំនាញកម្រិតខ្ពស់។	- ដំណើរការអាជីវកម្មដោយមានអភិបាលកិច្ចល្អ ការគ្រប់គ្រងហានិភ័យ និងបទដ្ឋានអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ - លើកកម្ពស់សមភាព ការរួមបញ្ចូល និងសុខុមាលភាពតាមរយៈគម្រោងដែលផ្តល់ឱកាសដល់កម្លាំងពលកម្មចម្រុះរបស់យើង។ - ពង្រឹងការពិចារណាកត្តា ESG ក្នុងការសម្រេចចិត្ត លើផ្នែកប្រតិបត្តិការ និងផ្នែកផ្គត់ផ្គង់។

អនុឡោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)

3
GOOD HEALTH AND WELL-BEING


4
QUALITY EDUCATION


8
DECENT WORK AND ECONOMIC GROWTH


9
INDUSTRY, INNOVATION AND INFRASTRUCTURE


10
REDUCED INEQUALITIES


13
CLIMATE ACTION


ការផ្ដោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

យើងគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ យុទ្ធសាស្ត្រ ESG របស់ក្រុមហ៊ុន ស្របតាម SDGs ចំនួន 6 ដែលគ្របដណ្តប់លើវិស័យដែលយើងអាចចូលរួមបង្កើតការរួមចំណែកយ៉ាងសំខាន់បំផុត៖

- SDG 3 (សុខភាពល្អ និងសុខុមាលភាព)
- SDG 4 (ការអប់រំប្រកបដោយគុណភាព)
- SDG 8 (ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច)
- SDG 9 (ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ)
- SDG 10 (ការកាត់បន្ថយ អសមភាព)
- SDG 13 (សកម្មភាពអំពីអាកាសធាតុ)

អភិបាលកិច្ច ESG របស់ក្រុមហ៊ុន

FWD បានបញ្ចូល ESG ទៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចដែលមានស្រាប់ ដើម្បីពង្រឹងអភិបាលកិច្ច ESG និងគ្រប់គ្រងបញ្ហា ESG ជាច្រើនប្រភេទ ដែលមានសារៈសំខាន់ចំពោះយើង និងភាគីពាក់ព័ន្ធរបស់យើង។ ក្រុមប្រឹក្សាភិបាលរបស់ក្រុម FWD បានផ្ទេរសិទ្ធិឱ្យ គណៈកម្មាធិការប្រតិបត្តិ (Group Executive Committee) ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងកំណត់គោលដៅ និងយុទ្ធសាស្ត្រ ESG របស់ FWD វាយតម្លៃលទ្ធផលការអនុវត្ត និងឆ្លើយតបទៅនឹងហានិភ័យ និងឱកាស ESG ដែលកំពុងកើតមានឡើង។ គណៈកម្មាធិការប្រតិបត្តិ ត្រូវបានគាំទ្រដោយក្រុមការងារចំនួនបី ដែលតំណាងឱ្យគោលការណ៍នីមួយៗនៃយុទ្ធសាស្ត្រ ESG របស់យើង។

គណៈកម្មាធិការប្រតិបត្តិ ត្រូវបានដឹកនាំដោយនាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកប្រតិបត្តិ ហើយមានសមាសភាពជាអ្នកគ្រប់គ្រងជាន់ខ្ពស់មកពីផ្នែកផ្សេងៗគ្នា។ នាយកផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ ជាអ្នកគាំទ្រប្រតិបត្តិការ ESG ទូទាំង FWD និងទទួលបានការគាំទ្រពីក្រុមការងារ ESG។ ដើម្បីធានាថាក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានឡើងទៅនូវពេលវេលាអំពីបញ្ហា ESG សំខាន់ៗ គណៈកម្មាធិការប្រតិបត្តិវាយការណ៍តាមរយៈគណៈកម្មាធិការតែងតាំង និងអភិបាលកិច្ចសាជីវកម្ម ជាដើមរាល់ត្រីមាស។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល FWD

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ
ទទួលបន្ទុកលើអត្ថប្រយោជន៍

គណៈកម្មាធិការ
ទទួលបន្ទុកលើការតែងតាំង
និងអភិបាលកិច្ចក្រុមហ៊ុន

គណៈគ្រប់គ្រង

គណៈកម្មាធិការប្រតិបត្តិ
ដឹកនាំដោយនាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD

យុទ្ធសាស្ត្រ ESG របស់ FWD ការសម្រេចលទ្ធផល និងការអនុវត្ត

ក្រុមការងារទទួលបន្ទុកលើការការពារ
Accessible Protection Working Group

ក្រុមការងារផ្នែកវិនិយោគ
ប្រកបដោយចីរភាព

ក្រុមការងារទទួលបន្ទុកលើអភិបាលកិច្ច
ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍ
អាជីវកម្មប្រកបដោយនិរន្តរភាព

ESG របស់ FWD

ប្រធានក្រុមទទួលបន្ទុក ESG ក្នុងទីផ្សារ



ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងគណៈកម្មាធិការថ្នាក់ក្រុមប្រឹក្សាភិបាល



គណៈកម្មាធិការគណៈគ្រប់គ្រង



ក្រុមការងារប្រតិបត្តិការ

សកម្មភាពទំនួលខុសត្រូវសង្គម (CSR) ឆ្នាំ 2025

ក្នុងឆ្នាំ 2025 ក្រុមហ៊ុន FWD Cambodia បានបន្តកិច្ចខិតខំប្រឹងប្រែងសកម្មភាពទំនួលខុសត្រូវសង្គម CSR របស់ខ្លួន ដោយផ្ដោតលើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដែលជាគន្លឹះសម្រាប់ការកសាងភាពធន់ហិរញ្ញវត្ថុ រយៈពេលវែង និងគាំទ្រការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ របស់ FWD យើងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនរកប្រាក់ចំណេញ ស្ថាប័នអប់រំ និងដៃគូអាជីវកម្ម ដើម្បីពង្រឹងការយល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការសន្សំ និងការការពារ ជាពិសេសសម្រាប់យុវជន និងសហគមន៍ដែលមិនទាន់ទទួលបានការគាំទ្រគ្រប់គ្រាន់។

ការអប់រំពីកម្រិតបឋមសិក្សា

FWD Cambodia បានអនុវត្តកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់សិស្សបឋមសិក្សា ដោយផ្ដោតលើការបង្កើតទម្លាប់សន្សំ និងការយល់ដឹងអំពីការគ្រប់គ្រងប្រាក់តាំងពីវ័យក្មេង។ កម្មវិធីនេះមានវគ្គបណ្តុះបណ្តាលសមស្របតាមអាយុ ការផ្តល់សម្ភារៈសិក្សា បង្ហាញក្នុងថ្នាក់ និងកូនជ្រូកសន្សំប្រាក់ សម្រាប់ជម្រុញដល់ទម្លាប់សន្សំ។ សកម្មភាពនេះត្រូវបានអនុវត្តនៅសាលាបឋមសិក្សាវត្តកោះ នៅថ្ងៃទី 26 មករា 2025។



ការពង្រីកការចូលរួមតាមរយៈកិច្ចសហប្រតិបត្តិការ

FWD Cambodia បានពង្រីកវិសាលភាពនៃការអប់រំចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការសហការជាមួយដៃគូស្ថាប័នសាធារណៈ និងឯកជន ដើម្បីបង្កើតផលជះវិជ្ជមានក្នុងកម្រិតទូលំទូលាយ។ កម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា” ដែលបានរៀបចំនៅថ្ងៃទី 1 មិថុនា 2025 គឺជាឧទាហរណ៍សំខាន់នៃកិច្ចសហការនេះ។ ថវិកាដែលប្រមូលបាន ត្រូវបានប្រើសម្រាប់ផលិតកម្មសម្រាប់ដើម្បីផ្សព្វផ្សាយជាសាធារណៈ និងបង្កើនការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ ក្រោមកិច្ចសហការជាមួយដៃគូស្ថាប័នមួយចំនួនដូចជា សមាគមធនាគារកម្ពុជា (ABC) សមាគមធានារ៉ាប់រងកម្ពុជា (IAC) វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) សហព័ន្ធគណនេយ្យករអាស៊ាន (AFA) ACCA កម្ពុជា ធនាគារកាណាឌីយ៉ា OCIC សាលាពាណិជ្ជកម្ម CamEd ធនាគារអភិវឌ្ឍន៍ជនបទ និងដៃគូសហគ្រាស ព្រមទាំងស្ថាប័នផ្សេងៗទៀត។



ការលើកកម្ពស់តួនាទីយុវជន

ដើម្បីពង្រឹងការចូលរួមរបស់យុវជនក្រុមហ៊ុន FWD Cambodia បានរៀបចំកម្មវិធីស៊ីមេតិ “តស៊ូ! សន្សំដើម្បីរស់នៅដោយភាពរីករាយ” រដូវកាលទី 2 ក្នុងកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី 29 វិច្ឆិកា 2025។ កម្មវិធីនេះផ្ដោតលើការអភិវឌ្ឍជំនាញវិភាគ ការស្រាវជ្រាវ និងការបង្ហាញគំនិតរបស់និស្សិត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើផែនការហិរញ្ញវត្ថុ និងការការពារក្នុងបរិបទជាក់ស្ដែង។



ការគាំទ្រដល់កុមារងាយរងគ្រោះ និងចំណេះដឹងហិរញ្ញវត្ថុ

FWD Cambodia ក្រុមហ៊ុនបានផ្តល់ជំនួយសម្ភារៈចាំបាច់ដល់កុមារពិការភាព និងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកថែទាំកុមារ ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ សកម្មភាពនេះរួមមានការបរិច្ចាគសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនមជ្ឈមណ្ឌលទារក និងកុមារ ជាតិ នៅថ្ងៃទី 29 កញ្ញា 2025 និងវគ្គបណ្តុះបណ្តាលអំពីការរៀបចំថវិកា ការសន្សំ និងមូលដ្ឋាននៃការធ្វើផែនការហិរញ្ញវត្ថុ ដោយមាន ការចូលរួមពីបុគ្គលិកដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុន FWD Cambodia ។





របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

អេហ្វដាម់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូអេន (ខេមបូឌា) ម.ក
(លេខចុះបញ្ជី ០០០០១២៣៧)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មអនុលោមតាម
ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ("CIFRSs")
ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 (កិច្ចសន្យាធានារ៉ាប់រង) និង
CIFRS 9 (ឧបករណ៍ហិរញ្ញវត្ថុ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

ព័ត៌មានទូទៅអំពីក្រុមហ៊ុន

នាមករណ៍ក្រុមហ៊ុន៖	អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្តីតុត (ខេមបូឌា) ម.ក
លេខចុះបញ្ជីពាណិជ្ជកម្ម៖	00001237
ការិយាល័យចុះបញ្ជី៖	ជាន់ទី1 និងទី8 អគារស៊ីរី លេខ104 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ I ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ភាគទុនិក៖	ក្រុមហ៊ុន FWD Group Financial Services Pte. Ltd. ក្រុមហ៊ុន Ultimate Cosmos Limited លោក Peter Karl Grimes
ក្រុមប្រឹក្សាភិបាល៖	លោក Peter Karl Grimes - ប្រធានក្រុមប្រឹក្សាភិបាល លោក David John Korunic - អភិបាល លោក John Michael Flanders - អភិបាល លោក Tomas Pokorny - អភិបាលឯករាជ្យ លោកស្រី លី ស៊ីវីទីន - អភិបាលឯករាជ្យ លោក ជឹម គង់ហ៊ុយ - អភិបាល លោក សារ៉ាក់ ដូង - អភិបាលឯករាជ្យ
គណៈគ្រប់គ្រង៖	លោក ជឹម គង់ហ៊ុយ - អគ្គនាយក កញ្ញា ថៃ សុច័ន្ទណា - នាយិកាផ្នែកហិរញ្ញវត្ថុនិងប្រតិបត្តិការ លោក អ៊ុង សុនិកា - នាយកផ្នែកលក់ និងដៃគូអាជីវកម្ម លោក អ៊ាត ឌីម៉ង់ - នាយកផ្នែកឌីជីថល និងបច្ចេកវិទ្យា លោកស្រី ម៉ៅ ពុទ្ធីវត្ត - នាយិកាផ្នែកធនធានមនុស្សនិងទីផ្សារ
កាលបរិច្ឆេទចុះបញ្ជី៖	ថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2016
ធនាគារកម្មវិធី៖	ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
សវនករ៖	អ៊ីនស្ទ័រ អ៊ិន យ៉ាង (ខេមបូឌា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន អេហ្វដេវអិលយូឌី ឡាយហ្វ អ៊ិនសូរ៉េន (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) សូមដាក់ជូនរបាយការណ៍របស់ខ្លួន រួមជាមួយរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងអាយុជីវិត។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ភាគលាភ

ពុំមានការប្រកាស ឬ ការបែងចែកភាគលាភដោយក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ការបោះផ្សាយបណ្ណភាគហ៊ុន និងបណ្ណធានា

បណ្ណភាគហ៊ុនធម្មតាដែលត្រូវបានអនុម័ត និងបោះផ្សាយក្នុងអំឡុងការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ទុនបម្រុង និងសំវិធានធន

រាល់ការបន្ថែម ឬ បន្ថយនូវទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្ម

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃទ្រព្យសកម្មថាមានភាពមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

បំណុលយថាភាព និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- ក. ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ និង
- ខ. បំណុលយថាភាពរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

បំណុលយថាភាព និងបំណុលផ្សេងៗ (តពីទំព័រមុន)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងៗ របស់ក្រុមហ៊ុនដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុល ទាំងនោះដល់កាលកំណត់សងនោះទេ។

ការប្រែប្រួលនៃកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបាន ឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឲ្យ មានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

សមាសធាតុមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ មិនត្រូវបានរងផលប៉ះពាល់ជាសារវន្តដោយសមាសធាតុ ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយបានកើតឡើងនៅចន្លោះពេលរវាង ចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ការបង្ហាញ ដែលនឹងត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍ នេះ រួមមាន៖

ឈ្មោះ	មុខតំណែង
លោក Peter Karl Grimes	ប្រធានក្រុមហ៊ុនប្រឹក្សាភិបាល
លោក David John Korunic	អភិបាល
លោក John Michael Flanders	អភិបាល
លោក Tomas Pokorny	អភិបាល
លោកស្រី លី ស៊ីវឌីន	អភិបាល
លោក ជឹម គង់ហ៊ុយ	អភិបាល
លោក ដូង សាវ៉ាក់	អភិបាល

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដ៏ទុំព័រមុន)

ការកាន់កាប់ភាគហ៊ុនរបស់អភិបាល

ព័ត៌មានអំពីការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនកាន់កាប់ផ្ទាល់ និងអភិបាលក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញនៃរបាយការណ៍នេះរួមមាន៖

ចំនួនភាគហ៊ុន

លោក Peter Karl Grimes

1

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពុំមានការព្រមព្រៀងណាមួយដែលបានកើតមានឡើងមក ដែលក្រុមហ៊ុនជាភាគីដែលមានគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ លិខិតបំណុលពីក្រុមហ៊ុន ឬ ពីអង្គភាពដទៃទៀតទេ។

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬ មានសិទ្ធិទទួលបានផលប្រយោជន៍ តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយក្រុមហ៊ុន ឬ ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬ ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលមានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្តនោះទេ។

សវនករ

ក្រុមហ៊ុន អ៊ីនស្ទ័រ អ៊ិន យ៉ាង (ខេមបូឌា) ជាសវនកររបស់ក្រុមហ៊ុន។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានតួនាទីក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”) ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 (កិច្ចសន្យាធានារ៉ាប់រង) និង CIFRS 9 (ឧបករណ៍ហិរញ្ញវត្ថុ) (“CIFRSs ជាមួយការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9”) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) ដែលអនុញ្ញាតឲ្យមានការពន្យារពេលក្នុងការអនុវត្ត។ ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយគណៈគ្រប់គ្រង ដែលបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការវាស់វែងដោយសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនោះឲ្យបានខ្ជាប់ខ្ជួន។
- អនុវត្តតាម CIFRSs ជាមួយការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ឬ ប្រសិនបើមានគំនិតនៃការអនុវត្ត និងការបង្ហាញនូវភាពពិត ត្រូវធានាថា គម្លាតទាំងនោះ បានលាតត្រដាងជាព័ត៌មាន ពន្យល់ និងកំណត់ជាតួលេខក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ។
- រក្សាកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។

អេហ្វជាប់ប៊ែលយូឌី ឡាយហ្វី អ៊ុនស្ករេន (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែគ្មានជម្រើសសមរម្យណាមួយដែលក្រុមហ៊ុននឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពលើការសម្រេចជាសាធារណៈ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងការអនុវត្ត ហើយត្រូវប្រាកដថាកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។


គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការធានាថា បញ្ជីគណនេយ្យមានភាពសមស្របត្រូវបានរក្សាទុកនឹងលាតត្រដាងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យបានត្រឹមត្រូវ សមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រង ក៏ជាអ្នកទទួលខុសត្រូវក្នុងការការពារថវិកាទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់ និងស្វែងរកការបន្លំ និងភាពមិនប្រក្រតី ផ្សេងៗផងដែរ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមមាត្រា 226 នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

យើងខ្ញុំ Peter Karl Grimes និង John Michael Flanders ដែលតំណាងឲ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដូចមានភ្ជាប់ជាមួយនេះបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ អនុលោមទៅតាម CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9។

បានចុះហត្ថលេខាដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖


Peter Karl Grimes
ប្រធានក្រុមប្រឹក្សាភិបាល


John Michael Flanders
អភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦



Shape the future
with confidence

Ernst & Young (Cambodia) Ltd.
5th Floor, Emerald Building
64 Preah Norodom Boulevard
Corner Street 178, Sangkat Chey Chumneah
Khan Daun Penh, Phnom Penh, Cambodia

Tel: +855 23 860 450/451
Email: eykoc@kh.ey.com
Website: ey.com/en_kh

លេខ: 61680801/69393475

របាយការណ៍របស់សវនករឯករាជ្យ

**ជូនចំពោះ: ភាគទុនិក និងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ
អ៊ិនស្ត្រូន (ខេមបូឌា) ម.ក**

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្ត្រូន (ខេមបូឌា) ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំង របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់មកជាមួយទាំងនេះផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា (“CIFRSs”) ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា “CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9”) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) ដែលអនុញ្ញាតឲ្យ ពន្យារពេលអនុវត្តស្តង់ដារទាំងនេះ។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានឯករាជ្យភាពពិតក្រុមហ៊ុនដោយយោងតាមប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលសមស្របចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃ សហគ្រាសដែលទទួលខុសត្រូវជាសាធារណៈ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមជាមួយ តម្រូវការផ្នែកសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៃ សហគ្រាសដែលទទួលខុសត្រូវជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវ ខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របទៅតាមការតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។





Shape the future
with confidence

ការសន្ទនាផ្ទាល់មាត់

យើងខ្ញុំ សូមទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់លេខ 2 ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលពណ៌នាអំពីការការណែនាំលើការពន្យារពេលអនុវត្តស្តង់ដារ CIFRS 17 និង CIFRS 9។ មតិយោបល់របស់យើងខ្ញុំ មិនត្រូវបានកែប្រែចំពោះបញ្ហានេះទេ។

ព័ត៌មានផ្សេងទៀតក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលយើងខ្ញុំទទួលបាននាការបរិច្ឆេទរបាយការណ៍របស់សវនករមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវលើព័ត៌មានផ្សេងៗទាំងនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុពុំគ្របដណ្តប់លើព័ត៌មានផ្សេងៗទាំងនេះទេ ហើយយើងខ្ញុំក៏មិនបង្ហាញក្នុងទម្រង់ណាមួយនៃសេចក្តីសន្និដ្ឋានបែបធានាអះអាងទៅលើព័ត៌មានផ្សេងៗទាំងនេះដែរ។

ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗទាំងនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងៗទាំងនេះមានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានក្នុងការងារសវនកម្ម ឬថា តើព័ត៌មានផ្សេងៗទាំងនេះមានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗទាំងនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ដំណើរការប្រតិបត្តិការក្រុមហ៊ុន ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវលើការត្រួតពិនិត្យមើលលើដំណើរការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។



ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមទៅតាម CISAs តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬក៏រួមបញ្ចូលគ្នា) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មស្របតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងការដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យ នៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការការពារវង់គណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម តាមវិធានគណនេយ្យ និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាគឺមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ដែលពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះ ពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំ នឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។



Shape the future
with confidence

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកា នៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកនៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Maria Cristina M. Calimbas
Partner

អ៊ិនស៊ូ អ៊ិន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦

អេហ្វាស៊ីប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ទ្រព្យសកម្ម					
ទ្រព្យ និងបរិក្ខារ	6	100,002	401,308	241,225	970,931
ទ្រព្យសកម្មអរូបី	7	858,879	3,446,681	1,209,133	4,866,760
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	8.1	60,980	244,713	107,102	431,086
ប្រាក់តម្កល់តាមច្បាប់	9	700,000	2,809,100	700,000	2,817,500
ទ្រព្យសកម្មផ្សេងៗ	10	648,187	2,601,174	654,009	2,632,386
ប្រាក់បញ្ញើនៅធនាគារ	11	8,600,000	34,511,800	7,400,000	29,785,000
សាច់ប្រាក់នៅធនាគារ		1,954,535	7,843,549	2,395,730	9,642,813
		12,922,583	51,858,325	12,707,199	51,146,476
ទ្រព្យសកម្មសរុប					
មូលធន និងបំណុល					
មូលធន					
ដើមទុន	12	30,890,000	125,900,550	27,890,000	113,876,550
ខាតបង់		(21,642,023)	(88,078,782)	(17,950,671)	(73,272,770)
លម្អៀងបង្កើតការបកប្រែរូបិយប័ណ្ណ		-	(709,636)	-	(597,981)
		9,247,977	37,112,132	9,939,329	40,005,799
មូលធនសរុប					
បំណុល					
ពន្ធ និងកាតព្វកិច្ចតាមច្បាប់	13	67,144	269,449	43,083	173,409
បំណុលកិច្ចសន្យាធានារ៉ាប់រង	14	2,520,733	10,115,702	1,478,377	5,950,467
បំណុលភតិសន្យា	8.2	100,975	405,213	219,000	881,475
បំណុលផ្សេងៗ	15	985,754	3,955,829	1,027,410	4,135,326
		3,674,606	14,746,193	2,767,870	11,140,677
បំណុលសរុប					
		12,922,583	51,858,325	12,707,199	51,146,476
មូលធន និងបំណុលសរុប					

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់លេខ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

អេហ្វាស៊ីវប៊ែលឃ្មុនី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០០១២៣៧)

របាយការណ៍លទ្ធផលការងារ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ លេខ 2.3)		(កំណត់សម្គាល់ លេខ 2.3)
ចំណូលបុព្វលាភធានារ៉ាប់រងដុល		1,901,729	7,627,835	1,634,221	6,652,914
បុព្វលាភធានារ៉ាប់រងបន្តដែលបានផ្ទេរចេញ		(61,937)	(248,429)	(42,425)	(172,712)
បុព្វលាភធានារ៉ាប់រងសុទ្ធ	16	1,839,792	7,379,406	1,591,796	6,480,202
ចំណូលការប្រាក់ និងចំណូលផ្សេងៗ	17	568,268	2,279,323	656,934	2,674,378
ចំណូលសរុប		2,408,060	9,658,729	2,248,730	9,154,580
អត្ថប្រយោជន៍កិច្ចសន្យាធានារ៉ាប់រងសុទ្ធ	18	(1,213,129)	(4,865,860)	(871,753)	(3,548,906)
ចំណាយកម្រៃជើងសារ		(457,662)	(1,835,682)	(630,805)	(2,568,007)
ចំណាយទូទៅ និងរដ្ឋបាល	19	(4,418,816)	(17,723,871)	(4,765,223)	(19,399,223)
ចំណាយការប្រាក់	20	(9,805)	(39,328)	(12,424)	(50,578)
ចំណាយសរុប		(6,099,412)	(24,464,741)	(6,280,205)	(25,566,714)
ខាតមុនគិតពន្ធលើប្រាក់ចំណូល		(3,691,352)	(14,806,012)	(4,031,475)	(16,412,134)
ពន្ធលើប្រាក់ចំណូល	21	-	-	-	-
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(3,691,352)	(14,806,012)	(4,031,475)	(16,412,134)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(111,655)	-	(652,801)
ខាតពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ		(3,691,352)	(14,917,667)	(4,031,475)	(17,064,935)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពិលេខ 1 ដល់លេខ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០០១២៣៧)

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ខាតបង្គរ		លម្អៀងបង្គរពីការ បកប្រែរូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៣)	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៣)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	27,890,000	113,876,550	(17,950,671)	(73,272,770)	(597,981)	9,939,329	40,005,799
ការបន្ថែមដើមទុនក្នុងគ្រា(កំណត់សម្គាល់លេខ ១២)	3,000,000	12,024,000	-	-	-	3,000,000	12,024,000
ខាតពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(3,691,352)	(14,806,012)	(111,655)	(3,691,352)	(14,917,667)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	30,890,000	125,900,550	(21,642,023)	(88,078,782)	(709,636)	9,247,977	37,112,132
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	27,890,000	113,876,550	(13,919,196)	(56,860,636)	54,820	13,970,804	57,070,734
ខាតពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(4,031,475)	(16,412,134)	(652,801)	(4,031,475)	(17,064,935)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	27,890,000	113,876,550	(17,950,671)	(73,272,770)	(597,981)	9,939,329	40,005,799

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់លេខ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

អេហ្វាស៊ីវីតេ ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		កំណត់ សម្គាល់		2025		2024	
				ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សកម្មភាពប្រតិបត្តិការ							
ខាតមុនគិតពន្ធលើប្រាក់ចំណូល				(3,691,352)	(14,806,012)	(4,031,475)	(16,412,134)
ធាតុមិនមែនជាសាច់ប្រាក់ដែលរួមបញ្ចូលក្នុង							
ខាតមុនគិតពន្ធលើប្រាក់ចំណូល៖							
	ចំណូលការប្រាក់	17		(566,573)	(2,272,524)	(655,756)	(2,669,583)
	រំលស់ទ្រព្យប្រើ និងអរូបី	19		497,740	1,996,436	651,752	2,653,283
	អ៊ុមតែមិនលើទ្រព្យសកម្មអរូបី	7, 19		321,800	1,290,740	-	-
	ចំណាយការប្រាក់	20		9,805	39,328	12,424	50,578
	ចំណេញពីការកែប្រែគតិសន្យា			10,579	42,432	(176)	(716)
	ខាតលើការលុបចោលនៃទ្រព្យសកម្ម	6, 7, 19		747	2,996	83,218	338,780
				(3,417,254)	(13,706,604)	(3,940,013)	(16,039,792)
បម្រែបម្រួលលើទ្រព្យសកម្ម និង បំណុលប្រតិបត្តិការ៖							
	ទ្រព្យសកម្មផ្សេងៗ			74,279	297,933	(217,095)	(883,794)
	ពន្ធ និងកាតព្វកិច្ចតាមច្បាប់			24,061	96,509	(14,231)	(57,934)
	បំណុលកិច្ចសន្យាធានារ៉ាប់រង			1,042,356	4,180,890	754,784	3,072,726
	បំណុលផ្សេងៗ			(24,475)	(98,169)	(61,284)	(249,487)
				(2,301,033)	(9,229,441)	(3,477,839)	(14,158,281)
	ការប្រាក់បានទទួល			432,142	1,733,322	701,315	2,855,053
	ការប្រាក់បានបង់			(7,459)	(29,918)	(11,222)	(45,685)
				(1,876,350)	(7,526,037)	(2,787,746)	(11,348,913)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ							
សកម្មភាពវិនិយោគ							
ការទិញនៃ៖							
	ប្រាក់បញ្ញើនៅធនាគារ			(5,100,000)	(20,456,100)	(650,000)	(2,646,150)
	ទ្រព្យ និង បរិក្ខារ	6		(1,073)	(4,304)	(17,497)	(71,230)
	ទ្រព្យសកម្មអរូបី	7		(198,400)	(795,782)	(110,000)	(447,810)
	សាច់ប្រាក់បានពីប្រាក់បញ្ញើនៅធនាគារដល់កាលកំណត់			3,900,000	15,642,900	3,950,000	16,080,450
				(1,399,473)	(5,613,286)	3,172,503	12,915,260
សកម្មភាពហិរញ្ញប្បទាន៖							
	សាច់ប្រាក់បានពីការបន្ថែមដើមទុនក្នុងគ្រា	12		3,000,000	12,024,000	-	-
	ការទូទាត់ចំណែកប្រាក់ដើមនៃបំណុលគតិសន្យា	8.2		(165,372)	(663,308)	(222,079)	(904,085)
				2,834,628	11,360,692	(222,079)	(904,085)
សាច់ប្រាក់សុទ្ធបានពី (ប្រើក្នុង)សកម្មភាពហិរញ្ញប្បទាន							
	(តំហាយ) កំណើនសុទ្ធនៃសាច់ប្រាក់ក្នុងធនាគារ			(441,195)	(1,778,631)	162,678	662,262
	សាច់ប្រាក់នៅធនាគារនាដើមការិយបរិច្ឆេទ			2,395,730	9,642,813	2,233,052	9,122,017
	លម្អៀងពីការបកប្រែប្រែប្រួល			-	(20,633)	-	(141,466)
				1,954,535	7,843,549	2,395,730	9,642,813
សាច់ប្រាក់នៅធនាគារនាចុងការិយបរិច្ឆេទ							

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់លេខ 27 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

1. ព័ត៌មានអំពីក្រុមហ៊ុន

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក (ពីមុនត្រូវបានស្គាល់ជា បាងកក ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ភីអិលស៊ី) (ហៅកាត់ថា “ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណចុះបញ្ជីលេខ 00001237 ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្រុមហ៊ុនក៏បានទទួលអាជ្ញាបណ្ណធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងអាយុជីវិត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលមានសុពលភាពរយៈពេល ៥ឆ្នាំ (ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១)។ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនទទួលបានការបន្តថ្មីនៃអាជ្ញាបណ្ណធានារ៉ាប់រង ជាអាជ្ញាបណ្ណអចិន្ត្រៃយ៍ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់ពីទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនបានប្តូរឈ្មោះពីបាងកក ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ភីអិលស៊ី ទៅជាអេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅអគារស៊ីរី លេខ ១០៤ (ជាន់ទី១ និងជាន់ទី៨) មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ I ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនដែលបានកាន់កាប់ផ្ទាល់ និងក្រុមហ៊ុនមេចុងក្រោយ គឺជាក្រុមហ៊ុន FWD Group Financial Services Pte. Ltd. និង PCGI Holdings Limited, ដែលជាក្រុមហ៊ុនដែលបានបង្កើត និងចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី និងកោះCayman (រៀងគ្នា)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងអាយុជីវិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានបុគ្គលិកចំនួន ៦៨ នាក់ (ឆ្នាំ២០២៤៖ ៧៦នាក់)។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុម័តឲ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រលើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

2.2 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRSs”) ជាមួយការពន្យារពេលលើការអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា “CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9”) ស្របតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលអនុញ្ញាតការពន្យារពេលក្នុងការអនុវត្តស្តង់ដារទាំងនេះ។ ដូចនេះក្រុមហ៊ុនបានអនុវត្ត CIFRS4 កិច្ចសន្យាធានារ៉ាប់រង និង CIAS 39 ឧបករណ៍ហិរញ្ញវត្ថុ ការទទួលស្គាល់ និងការវាស់តម្លៃ ក្នុងគណនេយ្យសម្រាប់កិច្ចសន្យាធានារ៉ាប់រង និងឧបករណ៍ហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ 4) (រៀងគ្នា)។

2.3 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល (“រៀល”)។ ប៉ុន្តែក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានកំណត់ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណវាស់វែង និងរូបិយប័ណ្ណបង្ហាញដោយសារ រូបិយប័ណ្ណនេះឆ្លុះបញ្ចាំងពីព័ត៌មានសេដ្ឋកិច្ចនៃព្រឹត្តិការណ៍សំខាន់ៗ និងស្ថានភាពរបស់ក្រុមហ៊ុន។

រូបិយប័ណ្ណបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបង្ហាញ។ រាល់តម្លៃទាំងអស់ត្រូវបានបង្ក្រាបទៅជាប្រាក់ដុល្លារអាមេរិកឲ្យនៅជិតបំផុតលើកលែងតែករណីដែលបានបញ្ជាក់ផ្សេងពីនេះ។

ការបកប្រែប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

ការបកប្រែប្រាក់ដុល្លារអាមេរិក ទៅជាពាន់រៀល (“ពាន់រៀល”) ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាម ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលដែលមាននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបកប្រែតាមអត្រាចុងគ្រា ដែលមាននៅក្នុងកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ចំណែកចំណូល និងចំណាយដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត ត្រូវបានបកប្រែតាមអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ រាល់ភាពខុសគ្នានៃលទ្ធផលការបកប្រែត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ការបកប្រែអត្រារូបិយប័ណ្ណនេះ មិនត្រូវបានយកទៅបកស្រាយថា ជំនួសទឹកប្រាក់ដុល្លារអាមេរិកបាន ឬកំពុងតែបាន ឬអាចត្រូវបាន បង្កើនទៅជាប្រាក់រៀលក្នុងអត្រានោះ ឬ អត្រាផ្សេងណាមួយនោះទេ។ រាល់តម្លៃជាប្រាក់រៀល ត្រូវបានបង្ក្រាបទៅខ្ទង់ពាន់រៀល (“ពាន់រៀល”) ដែលជិតបំផុត លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

2.3 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណបង្ហាញ (តំណែងមុន)

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀលដោយផ្អែកលើអត្រាប្តូរប្រាក់អនុវត្តក្នុង១ ដុល្លារអាមេរិកដូចខាងក្រោម៖

	2025	2024
អត្រាចុងគ្រា	4,013	4,025
អត្រាមធ្យម	4,011	4,071

2.4 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ។

3. គោលនយោបាយគណនេយ្យជាសារវន្ត

3.1 ស្តង់ដារថ្មី និងការធ្វើវិសោធនកម្ម និងការបកស្រាយ

គោលនយោបាយគណនេយ្យ ដែលបានអនុវត្តគឺស្របគ្នានឹងការិយបរិច្ឆេទហិរញ្ញវត្ថុមុន លើកលែងតែការអនុវត្ត (ដែលអាចអនុវត្តបាន) ចំពោះវិសោធនកម្ម CIFRSs ដែលនឹងមានប្រសិទ្ធភាពនៅ ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ក្រុមហ៊ុនមិនបានអនុវត្តស្តង់ដារផ្សេងៗ ឬវិសោធនកម្មដែលបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនោះទេ។ ការអនុវត្តវិសោធនកម្មស្តង់ដារខាងក្រោមមិនមានផលប៉ះពាល់សំខាន់ទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

- វិសោធនកម្មលើ CIAS 1 ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់នៃបំណុលជាបំណុលចរន្ត និងបំណុលអចរន្ត
- វិសោធនកម្មលើ CIAS 16 ភតិសន្យា - បំណុលភតិសន្យាក្នុងការលក់ និងជួលគ្រលបមកវិញ
- វិសោធនកម្មលើ CIAS 7 និង CIFRS 7 - ការរៀបចំហិរញ្ញប្បទានអ្នកផ្គត់ផ្គង់

3.2 ចំណាត់ថ្នាក់ផលិតផល

ក្រុមហ៊ុនចាត់ថ្នាក់កិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាធានារ៉ាប់រងបន្ត ទៅតាមលក្ខណៈ នៃកិច្ចសន្យានីមួយៗ។ កិច្ចសន្យាធានារ៉ាប់រង គឺជាកិច្ចសន្យា ដែលក្រុមហ៊ុនទទួលយកហានិភ័យធានារ៉ាប់រងជាសារវន្ត ពីភាគីម្ខាងទៀត (“ម្ចាស់បណ្ណសន្យារ៉ាប់រង”) ដោយយល់ព្រមទូទាត់សងជូនម្ចាស់បណ្ណសន្យារ៉ាប់រង ប្រសិនបើមានភាពមិនច្បាស់លាស់នៃព្រឹត្តិការណ៍អនាគតនឹងកើតឡើង (“ហេតុការណ៍ដែលត្រូវបានធានា”) ដែលបង្កឲ្យមានផលប៉ះពាល់ដល់ម្ចាស់បណ្ណសន្យារ៉ាប់រង។

ការកំណត់ថា ហានិភ័យធានារ៉ាប់រងមានសារៈសំខាន់ត្រូវបានទទួលយក ត្រូវផ្អែកលើការប្រៀបធៀបចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលត្រូវទូទាត់ក្រោមកិច្ចសន្យា ប្រសិនបើហេតុការណ៍ ដែលបានធានារ៉ាប់រងកើតឡើង ជាមួយនឹងចំនួនទឹកប្រាក់កាតព្វកិច្ចដែលត្រូវទូទាត់ ប្រសិនបើហេតុការណ៍ដែលបានធានាមិនកើតឡើង។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណែងមុន)

3.2 ចំណាត់ថ្នាក់ផលិតផល (តំណែងមុន)

ប្រសិនបើកិច្ចសន្យាមិនឆ្លងកាត់ការធ្វើតេស្តប្រៀបធៀបដូចដែលបានរៀបរាប់ខាងលើទេ ក្រុមហ៊ុន នឹងចាត់ថ្នាក់វាថាជាកិច្ចសន្យាវិនិយោគ។ កិច្ចសន្យាវិនិយោគ គឺជាប្រភេទកិច្ចសន្យាធានារ៉ាប់រង ដែលមានទម្រង់ជាកិច្ចសន្យាក្នុងទម្រង់ច្បាប់ ដែលផ្ទេរហានិភ័យហិរញ្ញវត្ថុ ប៉ុន្តែមិនមានហានិភ័យ ធានារ៉ាប់រងសំខាន់ណាមួយគួរឲ្យកត់សម្គាល់ទេ។ ហានិភ័យហិរញ្ញវត្ថុគឺជាហានិភ័យអត្រាការប្រាក់ ហានិភ័យអត្រាប្តូរប្រាក់បរទេស ឬ ហានិភ័យតម្លៃ។

នៅពេលកិច្ចសន្យាត្រូវបានចាត់ថ្នាក់ជាកិច្ចសន្យាធានារ៉ាប់រង កិច្ចសន្យានោះនៅតែជាកិច្ចសន្យា ធានារ៉ាប់រង រហូតដល់ចុងនៃអាយុកាលរបស់វា លើកលែងតែសិទ្ធិ និងកាតព្វកិច្ចទាំងអស់ត្រូវបាន បញ្ឈប់ ឬ ផុតកំណត់។ ទោះយ៉ាងណាកិច្ចសន្យាវិនិយោគ អាចត្រូវបានចាត់ថ្នាក់ឡើងវិញថាជា កិច្ចសន្យាធានារ៉ាប់រង បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ប្រសិនបើហានិភ័យនៃការធានារ៉ាប់រងក្លាយ ជាសំខាន់។

ក្រុមហ៊ុនក៏បានចាត់ថ្នាក់វាវាង កិច្ចសន្យាធានារ៉ាប់រងរយៈខ្លី និងកិច្ចសន្យាធានារ៉ាប់រងរយៈវែង ក្នុង គោលបំណងដើម្បី ជ្រើសរើសវិធីសាស្ត្រក្នុងការគណនាទុនបម្រុង។

3.3 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម បន្ទាប់ពីដកចេញនូវរំលស់បង្គរ និង/ឬ ការខាតបង្គរពី អ៊ុយតែរមិន (ប្រសិនបើមាន)។ ថ្លៃដើមនេះរួមបញ្ចូលនូវតម្លៃបញ្ជាទិញ និងថ្លៃដើមដោយផ្ទាល់ក្នុង ការនាំយកទ្រព្យសកម្មទៅលក្ខខណ្ឌ និងទីតាំងដែលអាចដំណើរការបាន ស្របតាមគោល បំណងប្រើប្រាស់ដែលបានរំពឹងទុក។ ចំណាយទាំងនេះ រួមមាន ចំណាយសម្រាប់ការជំនួសផ្នែក មួយនៃទ្រព្យ និងបរិក្ខារនិងចំណាយការខ្ចីប្រាក់ ប្រសិនបើបានបំពេញលក្ខខណ្ឌសម្រាប់ការទទួល ស្គាល់។ ពេលដែលផ្នែកសំខាន់នៃទ្រព្យ និងបរិក្ខារចាំបាច់ត្រូវផ្លាស់ប្តូរក្នុងចន្លោះពេលមួយ ក្រុមហ៊ុនទទួលស្គាល់ផ្នែកទាំងនោះជាទ្រព្យដាច់ដោយឡែកដែលមានអាយុកាលប្រើប្រាស់ជាក់ លាក់មួយ និងការធ្វើរំលស់។ ដូចគ្នានេះដែរ នៅពេលដែលមានការអនុវត្តការត្រួតពិនិត្យសំខាន់ៗ តម្លៃទ្រព្យដាច់ដោយឡែកទាំងនោះត្រូវទទួលស្គាល់នៅក្នុងតម្លៃយោងសុទ្ធនៃបរិក្ខារ ថាជាតម្លៃ ផ្លាស់ប្តូរ ប្រសិនបើបំពេញតាមលក្ខខណ្ឌដែលតម្រូវសម្រាប់ការទទួលស្គាល់។ រាល់ថ្លៃជួសជុល និងថែទាំផ្សេងទៀតដែលបានកើតឡើងត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ទ្រព្យ និងបរិក្ខារនឹងត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ចេញ ឬ នៅពេលមិនមានផល ប្រយោជន៍អនាគតត្រូវបានរំពឹងថានឹងទទួលបានពីការប្រើប្រាស់ ឬ ការលក់ទ្រព្យនោះចេញទេ។ ចំណេញ ឬ ខាតពីការឈប់ទទួលស្គាល់ទ្រព្យ និងបរិក្ខារ (ដែលត្រូវបានគណនាជាចំនួនខុសគ្នា រវាងទឹកប្រាក់ដែលទទួលបានពីការលក់សុទ្ធ និងតម្លៃយោងសុទ្ធរបស់ទ្រព្យនោះ) ត្រូវបានបញ្ចូល នៅក្នុងរបាយការណ៍លទ្ធផលប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យ នោះលែងត្រូវបានទទួល ស្គាល់។

អេហ្វាដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

3.3 ទ្រព្យ និងបរិក្ខារ (តំបន់ព័រមុន)

រំលស់នៃទ្រព្យ និងបរិក្ខារ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ តាមអាយុកាលប្រើប្រាស់នៃប្រភេទទ្រព្យសកម្មនីមួយៗ ដូចខាងក្រោម៖

អាយុកាល (ជាឆ្នាំ)

ការកែលម្អអគារ	5
គ្រឿងសង្ហារឹម និងបរិក្ខារ	5
បរិក្ខារដំណើរការទិន្នន័យអេឡិចត្រូនិក ("EDP")	3 - 5
យានយន្ត	5

តម្លៃសល់នៃទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ត្រូវបានពិនិត្យឡើងវិញ និងកែសម្រួលប្រសិនបើសមស្របនៅដំណាច់ឆ្នាំហិរញ្ញវត្ថុនីមួយៗ និងកែសម្រួលនាអនាគត (ប្រសិនបើសមរម្យ)។

ការត្រួតពិនិត្យទៅលើអ៊ុយត្រេន ត្រូវបានអនុវត្តនៅពេលដែលមានសញ្ញាបង្ហាញថាតម្លៃក្នុងបញ្ជីប្រហែលនឹងមិនអាចយកមកវិញបានទេ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះកើតឡើងដែលបង្ហាញថាតម្លៃក្នុងបញ្ជីលើសពីតម្លៃការវាស់វែងដែលអាចទទួលបានមកវិញ ការខាតបង់ពីអ៊ុយត្រេន ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬ ខាតដោយផ្អែកលើគោលការណ៍គណនេយ្យស្តីពី អ៊ុយត្រេន នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុនៅក្នុងកំណត់សម្គាល់លេខ 3.6។

3.4 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលទិញដោយឡែក ត្រូវបានវាស់តម្លៃលើការទទួលស្គាល់ដំបូងតាមថ្លៃដើម។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបានវាស់វែងតាមថ្លៃដើម បន្ទាប់ពីដកចេញនូវរំលស់បង្គរ និងការខាតអ៊ុយត្រេនបង្គរ។ ទ្រព្យសកម្មអរូបីដែលបង្កើតឡើងនៅក្នុងអង្គភាព ដោយមិនរាប់បញ្ចូលថ្លៃដើម អភិវឌ្ឍន៍មូលធន មិនត្រូវទទួលស្គាល់ជាថ្លៃដើមទ្រព្យសកម្ម ហើយចំណាយទាំងនេះត្រូវបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅក្នុងឆ្នាំដែលចំណាយនេះបានកើតឡើង។

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មអរូបី ត្រូវបានកំណត់ថា ជាអាយុកាលកំណត់ ឬ មិនកំណត់ ។

ទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មានកំណត់ ត្រូវបានបែងចែកជាពីរ៖

(i) បណ្តាញចែកចាយ

បណ្តាញចែកចាយ កើតឡើងពីកិច្ចព្រមព្រៀងចែកចាយផ្តាច់មុខរវាងក្រុមហ៊ុន និងដៃគូចែកចាយជាក់លាក់។ បណ្តាញចែកចាយត្រូវបានរំលស់ទៅតាមរយៈពេលនៃកិច្ចព្រមព្រៀង និងចំនួនរំលស់ប្រចាំឆ្នាំត្រូវបានគណនាដោយយោងទៅលើអត្ថប្រយោជន៍ ដែលបានមកពីភាពជាដៃគូ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណាងឱ្យមុន)

3.4 ទ្រព្យសកម្មអរូបី (តំណាងឱ្យមុន)

(ii) កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រត្រូវបានរំលស់ទៅតាមអាយុកាលប្រើប្រាស់ ដែលមានរយៈពេល 60ខែ នឹងត្រូវកំណត់លើអ៊ុយទ័រមិននៅពេលណាមានសញ្ញាបង្ហាញ ដែលថាទ្រព្យសកម្មអរូបីអាចនឹងត្រូវមានអ៊ុយទ័រមិន។ រយៈពេលរំលស់ និងវិធីសាស្ត្ររំលស់ត្រូវបានពិនិត្យយ៉ាងហោចណាស់រៀងរាល់ចុងឆ្នាំហិរញ្ញវត្ថុនីមួយៗ។

បម្រែបម្រួលនៅក្នុងអាយុកាលប្រើប្រាស់រំពឹងទុក ឬ ទម្រង់រំពឹងទុកនៃការប្រើប្រាស់ នៃអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតនៅក្នុងទ្រព្យសកម្មត្រូវគិតគូរ ដោយផ្លាស់ប្តូររយៈពេល និងវិធីសាស្ត្រ រំលស់តាមភាពសមស្រប ហើយត្រូវចាត់ទុកថាជាការផ្លាស់ប្តូរនៃការវាស់តម្លៃគណនេយ្យ។ ចំណាយរំលស់ ត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល នៅក្នុងចំណាត់ថ្នាក់ចំណាយឲ្យស្របជាមួយតួនាទីនៃទ្រព្យសកម្មអរូបីនោះ។

កម្មវិធីកុំព្យូទ័រដែលបានរំលស់ពេញលេញ និងរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ពេលលក់ ឬ លុបចោល។

កម្មវិធីកុំព្យូទ័រកំពុងអភិវឌ្ឍ ត្រូវបានផ្ទេរទៅថ្នាក់នៃទ្រព្យសកម្មនីមួយៗ នៅពេលដែលកម្មវិធីកុំព្យូទ័របានបញ្ចប់ និងរួចរាល់សម្រាប់ប្រើប្រាស់។ កម្មវិធីកុំព្យូទ័រកំពុងអភិវឌ្ឍ មិនត្រូវបានរំលស់ទេ រហូតដល់ពេលដែលទ្រព្យសកម្មដែលពាក់ព័ន្ធរួចរាល់សម្រាប់ប្រើប្រាស់។

3.5 ភតិសន្យា

ក្រុមហ៊ុនធ្វើការវាយតម្លៃនៅពេលចាប់ផ្តើមនៃកិច្ចសន្យាថាតើកិច្ចសន្យាគឺជា ឬ មានផ្ទុកភតិសន្យា។ ពោលគឺប្រសិនបើកិច្ចសន្យានោះ ផ្ទេរសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់នៃទ្រព្យសកម្ម សម្រាប់ការិយបរិច្ឆេទមួយ ឬជាមួយតម្លៃពិចារណា។

ក្រុមហ៊ុនជាភតិសន្យា៖

ក្រុមហ៊ុនអនុវត្តការទទួលស្គាល់ និងវាស់តម្លៃតែមួយសម្រាប់ការជួល ទាំងអស់លើកលែងតែភតិសន្យារយៈពេលខ្លី និងការជួលទ្រព្យសកម្មដែលមានតម្លៃទាប។ ក្រុមហ៊ុនទទួលស្គាល់បំណុលភតិសន្យាដើម្បីធ្វើការបង់ប្រាក់ជួល និងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មតំណាងឲ្យសិទ្ធិប្រើប្រាស់ទ្រព្យសកម្មជាមូលដ្ឋាន។

(i) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិលើការប្រើប្រាស់ទ្រព្យសកម្មនាការិយបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា (ឧទាហរណ៍ កាលបរិច្ឆេទដែលទ្រព្យសកម្មនោះមានសម្រាប់ប្រើប្រាស់)។ សិទ្ធិលើការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់តម្លៃដោយផ្ទៃដី ដករំលស់បង្គរ និងការខាតលើអ៊ុយទ័រមិន និងកែតម្រូវសម្រាប់ការវាស់តម្លៃឡើងវិញនូវបំណុលភតិសន្យា។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណាងឱ្យមុន)

3.5 ភតិសន្យា (តំណាងឱ្យមុន)

ក្រុមហ៊ុនជាភតិកៈ (តំណាងឱ្យមុន)

(i) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (តំណាងឱ្យមុន)

ថ្លៃដើម នៃសិទ្ធិលើការប្រើប្រាស់ទ្រព្យសកម្មរាប់បញ្ចូលទាំងការទទួលស្គាល់ នៃបំណុល ភតិសន្យា ការចំណាយផ្ទាល់ដំបូងដែលបានកើតឡើង និងការទូទាត់ថ្លៃឈ្នួលភតិសន្យាដែល បានធ្វើនៅកាលបរិច្ឆេទ ឬ មុនកាលបរិច្ឆេទចាប់ផ្តើម ដោយដកចេញអត្ថប្រយោជន៍ពីការលើកទឹក ចិត្តលើភតិសន្យា ដែលបានទទួល។ សិទ្ធិលើការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានរំលស់តាមវិធី សាស្ត្ររំលស់ថេរ ក្នុងរយៈពេលដែលខ្លីជាង រវាងរយៈពេលនៃភតិសន្យា និងការប៉ាន់ស្មានអាយុ កាលប្រើប្រាស់របស់ទ្រព្យសកម្មនោះ។ បើសិនជាម្ចាស់នៃទ្រព្យសកម្មដែលបានជួល បានប្រគល់ ទៅក្រុមហ៊ុននៅក្នុងអាណត្តិនៃការជួល ឬថ្លៃដើមបង្ហាញពីការអនុវត្តជម្រើសទិញនោះ ការរំលស់ ត្រូវបានគណនាដោយប្រើការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម។

(ii) បំណុលភតិសន្យា

នៅថ្ងៃចាប់ផ្តើម នៃការជួលនេះក្រុមហ៊ុនធ្វើការទទួលស្គាល់បំណុលភតិសន្យា ដែលរស់នៅតម្លៃ បច្ចុប្បន្ននៃការទូទាត់ថ្លៃឈ្នួលភតិសន្យា ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលជួល។ ការទូទាត់ថ្លៃ ឈ្នួលភតិសន្យារួមមានការបង់ប្រាក់ថេរ (រួមទាំងការបង់ជួលប្រាក់ថេរជាក់ស្តែង) បន្ទាប់ពីដកអត្ថ ប្រយោជន៍ពីការលើកទឹកចិត្តលើភតិសន្យា ដែលអាចទទួលបាន ការបង់ប្រាក់ជួលអថេរដែលពឹង ផ្អែកលើសន្ទស្សន៍ ឬ អត្រាមួយ ហើយនិងចំនួនប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃ ដែលនៅសល់។ ការទូទាត់ថ្លៃឈ្នួលភតិសន្យានេះក៏រួមបញ្ចូលទាំងតម្លៃដែលអាចអនុវត្ត នៃ ជម្រើសទិញ ដែលមានភាពប្រាកដថាត្រូវអនុវត្តដោយក្រុមហ៊ុន និងការបង់ប្រាក់ពិន័យចំពោះការ បញ្ចប់ការជួលនេះ ប្រសិនបើរយៈពេលជួលនេះបង្ហាញថាក្រុមហ៊ុននឹងអនុវត្តជម្រើស ដើម្បី បញ្ចប់កិច្ចសន្យា។ ការបង់ប្រាក់ជួលអថេរ ដែលមិនពឹងផ្អែកលើសន្ទស្សន៍ ឬអត្រាត្រូវបានទទួល ស្គាល់ថាជាការចំណាយក្នុងរយៈពេលដែលព្រឹត្តិការណ៍ ឬ លក្ខខណ្ឌ ដែលបង្កឱ្យមានការបង់ ប្រាក់កើតឡើង។

ក្នុងការគណនាតម្លៃបច្ចុប្បន្ននៃការបង់ប្រាក់ជួល ក្រុមហ៊ុនប្រើអត្រាខ្ចីកើនឡើងរបស់ខ្លួន កាលបរិច្ឆេទចាប់ផ្តើមជួលពីព្រោះអត្រាការប្រាក់ទាំងស្រុងនៅក្នុងការជួលនេះមិនអាចកំណត់ បាន។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមចំនួនបំណុលភតិសន្យាត្រូវបានកើនឡើងដើម្បីឆ្លុះបញ្ចាំងពី ការកើនការប្រាក់ និងការកាត់បន្ថយការបង់ប្រាក់ជួល ដែលបានធ្វើឡើង។

ក្នុងការគណនាតម្លៃបច្ចុប្បន្ននៃការទូទាត់ថ្លៃឈ្នួលភតិសន្យា ក្រុមហ៊ុនបានប្រើប្រាស់អត្រាការ ប្រាក់កម្ចីកើនឡើង នៅកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា ពីព្រោះអត្រាការប្រាក់ជាក់ស្តែងនៅ ក្នុងភតិសន្យា មិនអាចកំណត់បានភ្លាមៗ។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ចំនួនទឹកប្រាក់នៃ បំណុលភតិសន្យាត្រូវបានកើតឡើង ដើម្បីឆ្លុះបញ្ចាំងពីកំណើននៃការប្រាក់ និងការកាត់បន្ថយការ ទូទាត់ថ្លៃឈ្នួលភតិសន្យា ដែលបានបង់។ កំណើននៃការប្រាក់ ត្រូវបានបង្ហាញនៅក្នុង “ចំណាយហិរញ្ញវត្ថុ” នៃរបាយការណ៍ចំណេញ ឬខាត។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងជំរឿន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណែងជំរឿន)

3.5 ភតិសន្យា (តំណែងជំរឿន)

(ii) បំណុលភតិសន្យា (តំណែងជំរឿន)

លើសពីនេះទៀត តម្លៃយោងនៃបំណុលភតិសន្យា ត្រូវបានវាស់តម្លៃឡើងវិញ ប្រសិនបើមានការកែប្រែ ការផ្លាស់ប្តូរទៅលើរយៈពេលជួល លក្ខខណ្ឌភតិសន្យា ការផ្លាស់ប្តូរការទូទាត់ថ្លៃឈ្នួលភតិសន្យា (ឧទាហរណ៍៖ ការផ្លាស់ប្តូរលើការទូទាត់ថ្លៃឈ្នួលនាពេលអនាគត ដែលបណ្តាលមកពីការផ្លាស់ប្តូរសន្ទស្សន៍ ឬ អត្រាប្រើ ដើម្បីកំណត់ការទូទាត់ថ្លៃឈ្នួលភតិសន្យា) ឬ ការផ្លាស់ប្តូរលើការវាយតម្លៃនៃការអនុវត្តជម្រើសដើម្បីទិញទ្រព្យសកម្មនោះ។

(iii) ការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មតម្លៃទាប

ក្រុមហ៊ុន អនុវត្តការលើកលែងពីការទទួលស្គាល់សម្រាប់កិច្ចសន្យារយៈពេលខ្លី ទៅលើកិច្ចសន្យារយៈពេលខ្លីរបស់ខ្លួន (ឧទាហរណ៍ ការជួល ដែលមានរយៈពេលជួល 12ខែ ឬតិចជាងនេះ រាប់ពីកាលបរិច្ឆេទចាប់ផ្តើម និងមិនមានជម្រើសទិញ)។ ក្រុមហ៊ុនក៏អនុវត្តការលើកលែងពីការទទួលស្គាល់ពីការជួលទ្រព្យសកម្ម ដែលមានតម្លៃទាប ទៅលើការជួលទ្រព្យសកម្ម ដែលត្រូវបានចាត់ទុកថាមានតម្លៃទាបផងដែរ។ ការបង់ប្រាក់ជួលលើការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការ ចំណាយលើមូលដ្ឋានរំលស់ថេរនៃអាណត្តិជួល។

3.6 អ៊ុយកែរមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលស្ថិតនៅក្រោមការរំលស់ និង/ឬ ការកាត់រំលស់ត្រូវបានពិនិត្យឡើងវិញសម្រាប់អ៊ុយកែរមិននៅពេល ដែលព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរក្នុងកាលៈទេសៈណាមួយដែលបង្ហាញថាតម្លៃយោងនឹងមិនអាចប្រមូលមកវិញបានទេ។ ការខាតលើអ៊ុយកែរមិនលើទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយចំនួនក្នុងបញ្ជីលើសចំនួន ដែលអាចស្តារបាន។ តម្លៃ ដែលអាចប្រមូលមកបានវិញ គឺជាចំនួនខ្ពស់ជាង រវាងតម្លៃសមស្របរបស់ទ្រព្យសកម្ម ដកតម្លៃលក់ និងតម្លៃ ប្រើប្រាស់របស់វា។

ការខាតលើអ៊ុយកែរមិនណាមួយ ត្រូវបានបង្ហាញក្នុងប្រាក់ចំណេញ ឬ ខាត ក្នុងការិយបរិច្ឆេទដែលការខាតបង់នោះបានកើតឡើង។ ការបញ្ជ្រាសមកវិញនៃការខាតអ៊ុយកែរមិនត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬ ខាតបង់ក្នុងកម្រិតមួយដែលតម្លៃយោងនៃទ្រព្យសកម្មមិនលើសពីតម្លៃយោង ដែលត្រូវបានកំណត់ក្រោយការដករំលស់ទ្រព្យប្រើ ឬ អរូបី ដែលមិនមានការខាតអ៊ុយកែរមិនបានទទួលស្គាល់ពីមុនមក។

3.7 ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ គឺស្មើនឹង10% នៃដើមទុនអប្បបរមា របស់ក្រុមហ៊ុនដែលតម្កល់ទុកនៅ ធនាគារជាតិ នៃកម្ពុជា (“NBC”) អនុលោមតាមមាត្រា 53 នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រងចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី22 ខែតុលា ឆ្នាំ2001 និងមាត្រា 1 នៃសារាចរណ៍ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ 009 ចុះថ្ងៃទី9 ខែធ្នូ ឆ្នាំ2002។ ប្រាក់តម្កល់នេះ មិនមាន ការប្រាក់ នឹងអាចទទួលបានមកវិញនៅពេល ដែលក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

3.8 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានគេចាត់ទុកថាជាប្រាក់បញ្ញើ ចំណូលការប្រាក់បង្គរ ប្រាក់តម្កល់ការជួល និង ឥណទានពន្ធដែលត្រូវបានអនុវត្តតាមតម្លៃដែលអាចរំពឹងទុក។ ការវាស់តម្លៃត្រូវបានធ្វើឡើងសម្រាប់ការខាតបង់អ៊ីម៉ែត្រ ដោយផ្អែកលើការពិនិត្យឡើងវិញនូវចំនួនទឹកប្រាក់ ដែលនៅសល់ទាំងអស់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនៃកាលបរិច្ឆេទ។

3.9 ការវាស់វែងតម្លៃសមស្រប

ក្រុមហ៊ុនធ្វើ ការវាស់តម្លៃឧបករណ៍ហិរញ្ញវត្ថុមួយចំនួន តាមតម្លៃសមស្របនាការិយបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ។

តម្លៃសមស្របគឺជា តម្លៃដែលគួរបានទទួលពីការលក់ទ្រព្យសកម្មមួយ ឬ បង់ថ្លៃដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលំដាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទការវាយតម្លៃ (មានដូចជាតម្លៃដែលមាន)។ ការវាស់ស្ទង់តម្លៃសមស្របគឺផ្អែកលើការសន្មតថាប្រតិបត្តិការដើម្បីលក់ទ្រព្យសកម្ម ឬ ផ្ទេរការបំណុលត្រូវកើតឡើងណាមួយនេះ

- ក្នុងគោលការណ៍ទីផ្សារ សម្រាប់ទ្រព្យសកម្ម ឬបំណុល ឬ
- អវត្តមានគោលការណ៍ទីផ្សារ ដែលមានប្រយោជន៍បំផុតសម្រាប់ទ្រព្យសកម្ម ឬបំណុល ទ្រព្យសកម្ម និងបំណុលទាំងអស់ដែលត្រូវបានការវាស់តម្លៃសមស្របត្រូវបានវាស់វែង ឬបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងតម្លៃសមស្រប ដែលបានរៀបរាប់នៅក្នុងកំណត់សម្គាល់លេខ 24។

3.10 ទ្រព្យសកម្មហិរញ្ញវត្ថុ

3.10.1 ការទទួលស្គាល់ និងការតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ CIAS 39 ត្រូវបានចាត់ទុកជាទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របក្នុងរបាយការណ៍ចំណេញ ឬខាត ឥណទាន និងគណនីត្រូវទទួលការវិនិយោគហិរញ្ញវត្ថុរហូតដល់កាលកំណត់ ទ្រព្យសកម្មហិរញ្ញវត្ថុមានសម្រាប់លក់។ ក្រុមហ៊ុន បានចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន នៅពេលទទួលស្គាល់លើកដំបូង។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប ក្នុងកំណត់សម្គាល់ប្រតិបត្តិការពាក់ព័ន្ធផ្ទាល់ (ក្នុងករណីការវិនិយោគដែលមិនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត)។

ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ អាស្រ័យទៅលើគោលបំណង នៃការវិនិយោគដែលបានធ្វើឡើង ឬកើតចេញ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់នៅតម្លៃសមស្របតាមរយៈចំណេញ ឬ ខាត នៅពេលឯកសារយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន បានចែងថា ក្រុមហ៊ុននឹងគ្រប់គ្រងការ វិនិយោគហិរញ្ញវត្ថុរបស់ខ្លួនតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ពីព្រោះបំណុលដែលពាក់ព័ន្ធក៏ត្រូវបានគ្រប់គ្រងតាមវិធីសាស្ត្រនេះដែរ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណាងឱ្យ)

3.10 ទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងឱ្យ)

3.10.1 ការទទួលស្គាល់ និងការវាស់តម្លៃ (តំណាងឱ្យ)

ទ្រព្យសកម្មហិរញ្ញវត្ថុមានសម្រាប់លក់ និងការ វិនិយោគមានកាលកំណត់ ត្រូវបានប្រើប្រាស់នៅពេលដែលបំណុលពាក់ព័ន្ធ (រួមបញ្ចូលទាំងមូលនិធិម្ចាស់ភាគហ៊ុន) ត្រូវបានគ្រប់គ្រង និង/ឬកត់ត្រាតាមរំលស់ថ្លៃដើម។

ទ្រព្យសកម្មហិរញ្ញវត្ថុរួមបញ្ចូលសាច់ប្រាក់ រួមបញ្ចូលសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅធនាគារ គណនីធានារ៉ាប់រងត្រូវទទួល ការប្រាក់ត្រូវទទួល និងប្រាក់តម្កល់ថ្លៃជួល (រួមបញ្ចូលនៅក្នុងចំណាយបង់មុន និងទ្រព្យសកម្មផ្សេងៗ) ដែលត្រូវបានចាត់ទុកជា ឥណទាន និងគណនីត្រូវទទួល។

ឥណទាន និងគណនីត្រូវទទួល

ទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនកិច្ចសន្យានិស្សន្ទ (non-derivative financial assets) ដែលមានការ ទូទាត់សងថេរ ឬ អាចកំណត់ការទូទាត់បាន ដែលមិនបានស្រង់តម្លៃតាមទីផ្សារសកម្ម ត្រូវបានចាត់ទុកជាប្រភេទឥណទាន និងគណនីត្រូវទទួល។ ការវិនិយោគទាំងនេះ ត្រូវបានទទួលស្គាល់ដំបូងនៅថ្លៃដើមដែលជាតម្លៃសមស្របនៃតម្លៃបច្ចុប្បន្នដែលបានទូទាត់ នៅពេលទិញ នៃការវិនិយោគនោះ។

រាល់ចំណាយប្រតិបត្តិការ ដែលពាក់ព័ន្ធផ្ទាល់ទាំងអស់ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងថ្លៃដើមនៃការវិនិយោគផងដែរ។ បន្ទាប់ពីការវាស់តម្លៃដំបូង ឥណទាន និងគណនីត្រូវទទួលត្រូវបានវាស់តម្លៃជាបន្តបន្ទាប់តាមមូលដ្ឋានរំលស់ថ្លៃដើម ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ហើយដកអ៊ីមតែរមិន។ ចំណេញ និងខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលឥណទាន និងគណនីត្រូវទទួលត្រូវបានឈប់ទទួលស្គាល់ ឬមានអ៊ីមតែរមិន ព្រមទាំងតាមរយៈដំណើរការនៃរំលស់។

3.10.2 អ៊ីមតែរមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ

នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ក្រុមហ៊ុនធ្វើការវាយតម្លៃថា តើមានភស្តុតាង ជាក់លាក់ណាមួយ ដែលបង្ហាញថាមានអ៊ីមតែរមិន លើទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមណាមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុដែរ ឬទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្គាល់តាមថ្លៃដើមរំលស់

ប្រសិនបើមានភស្តុតាងជាក់លាក់ណាមួយ ដែលការខាតបង់អ៊ីមតែរមិនកើតមានឡើង ទៅលើឥណទាន និងគណនីត្រូវទទួល ដែលវាស់តម្លៃតាមរំលស់ថ្លៃដើម ចំនួននៃការខាតបង់នោះ នឹងត្រូវបានវាស់វែងជាលម្អៀង រវាងតម្លៃពិតគណនេយ្យទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ពីការវាស់តម្លៃនាពេលអនាគត ដែលធ្វើអប្បបរមាទៅតាមអត្រាការប្រាក់ប្រសិទ្ធភាពដើម (ឧទាហរណ៍ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានគណនាពេលទទួលស្គាល់លើកដំបូង) របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្ម នឹងត្រូវបានបន្ថយចុះតាមរយៈការប្រើគណនីសំវិធានធន។ ចំនួននៃការខាតបង់នឹងត្រូវបានកត់ត្រានៅក្នុងគណនីចំណេញ ឬ ខាត។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណាងឱ្យ)

3.10 ទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងឱ្យ)

3.10.2 អ៊ីមតែរមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងឱ្យ)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទទួលស្គាល់តាមផ្លូវដើមរំលស់ (តំណាងឱ្យ)

នៅគ្រាបន្តបន្ទាប់ ប្រសិនបើចំនួននៃការខាតបង់ទៅលើអ៊ីមតែរមិន មានការថយចុះ ហើយការថយចុះនោះ អាចពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ដែលកើតឡើង ក្រោយពីអ៊ីមតែរមិននោះត្រូវបានទទួលស្គាល់ នោះចំនួននៃការខាតបង់ទៅលើអ៊ីមតែរមិន ដែលទទួលស្គាល់ពីមុននោះនឹងត្រូវកាត់ត្រាបញ្ជ្រាសមកវិញ ដល់កម្រិតមួយ ដែលតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនោះមិនលើសពីតម្លៃរំលស់នៅកាលបរិច្ឆេទកាត់ត្រាបញ្ជ្រាសនោះទេ។ ការកាត់ត្រាបញ្ជ្រាសបន្តបន្ទាប់នៃការខាតបង់ទៅលើអ៊ីមតែរមិននោះ នឹងត្រូវទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។

3.10.3 ការរាយបំពេញទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុមួយ (ឬ ផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុស្រដៀងគ្នារបស់ក្រុមហ៊ុន) ត្រូវបានរាយបំពេញទទួលស្គាល់នៅពេល៖

- សិទ្ធិ ទទួលបានលំហូរសាច់ប្រាក់ ពីទ្រព្យសកម្មបានផុតកំណត់
- ក្រុមហ៊ុនបានផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ មានកាតព្វកិច្ចត្រូវបង់ចំនួនសរុបនៃលំហូរសាច់ប្រាក់ដែលទទួលបានពីទ្រព្យសកម្មទៅឲ្យភាគីទីបីទៀត ដោយមិនមានការយឺតយ៉ាវ ដែលការរៀបចំនេះស្ថិតនៅក្រោមបែបបទ (“ឆ្លងកាត់”) ឬ
- ក្នុងចំណោម (ក) ក្រុមហ៊ុនបានផ្ទេរនូវហានិភ័យ និងអត្ថប្រយោជន៍របស់ទ្រព្យសកម្មភាគច្រើន ឬ (ខ) ក្រុមហ៊ុនមិនបានផ្ទេរ ឬ រក្សាទុកនូវហានិភ័យ និងអត្ថប្រយោជន៍របស់ទ្រព្យសកម្មភាគច្រើនទេ ប៉ុន្តែបានផ្ទេរការគ្រប់គ្រងទ្រព្យសកម្មចេញ។

នៅពេល ដែលក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ បានព្រមព្រៀងក្នុងការរៀបចំបែបបទ (“ឆ្លងកាត់”) ហើយមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងអត្ថប្រយោជន៍ភាគច្រើននៃទ្រព្យសកម្មនោះទេ ហើយក៏មិនបានផ្ទេរការគ្រប់គ្រងទ្រព្យសកម្មនោះដែរ ទ្រព្យសកម្មត្រូវបានទទួលស្គាល់ដល់ទំហំនៃការបន្តចូលរួមរបស់ក្រុមហ៊ុនក្នុងទ្រព្យសកម្ម។ ការបន្តចូលរួមដែលមានទម្រង់ជាការធានាលើទ្រព្យសកម្ម ដែលបានផ្ទេរ ត្រូវបានវាស់វែងនូវតម្លៃទាបជាងរវាងតម្លៃពិតគណនេយ្យដើម នៃទ្រព្យសកម្ម និងចំនួនទឹកប្រាក់អតិបរមា នៃតម្លៃតបស្នងដែលក្រុមហ៊ុនអាចតម្រូវឲ្យធ្វើការទូទាត់។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

3.11 បំណុលហិរញ្ញវត្ថុ

3.11.1 ការទទួលស្គាល់ និងការវាស់តម្លៃ

បំណុលហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ CIAS 39 ត្រូវបានចាត់ថ្នាក់ជាបំណុល ហិរញ្ញវត្ថុតាមតម្លៃសមស្របតាមរយៈចំណេញ ឬ ខាត ឥណទាន និងកម្ចី ឬ កិច្ចសន្យាធានា ហិរញ្ញវត្ថុ។ ទាំងនេះមិនរាប់បញ្ចូលនូវបំណុលលើកិច្ចសន្យាធានារ៉ាប់រង និងភតិសន្យា។ ក្រុមហ៊ុន បានចាត់ថ្នាក់នៃបំណុលហិរញ្ញវត្ថុរបស់ខ្លួន នៅពេលទទួលស្គាល់លើកដំបូង។

រាល់បំណុលហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប និងដកចេញនូវ ចំណាយប្រតិបត្តិការពាក់ព័ន្ធផ្ទាល់សម្រាប់ឥណទាន និងកម្ចីនោះ។

បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមាន គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ។ ក្រុមហ៊ុន ទទួលស្គាល់ដំបូងតាមតម្លៃសមស្រប និងត្រូវបានវាស់តម្លៃជាបន្តបន្ទាប់ តាមរំលស់ថ្លៃដើម ដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

3.11.2 ការឈប់ទទួលស្គាល់

បំណុលហិរញ្ញវត្ថុនឹងត្រូវបានឈប់ទទួលស្គាល់ នៅពេលកាតព្វកិច្ចស្ថិតនៅក្រោមបំណុលនោះត្រូវ បានទូទាត់ លុបចោល ឬ ផុតកំណត់។ នៅពេលដែលបំណុលហិរញ្ញវត្ថុ ដែលមានស្រាប់មួយត្រូវ បានជំនួសដោយបំណុលមួយផ្សេងទៀតពីម្ចាស់បំណុលតែមួយ ដោយលក្ខខណ្ឌខុសគ្នាជាសារវន្ត ឬលក្ខខណ្ឌនៃបំណុលដែលមានស្រាប់ត្រូវបានកែប្រែជាសារវន្ត ការផ្លាស់ប្តូរ ឬ ការកែប្រែនេះ នឹង ត្រូវបានចាត់ទុកថាជាការឈប់ទទួលស្គាល់នូវបំណុលដើម និងត្រូវទទួលស្គាល់នូវបំណុលថ្មីមួយ ហើយលម្អៀងដែលកើតចេញពីតម្លៃពិតគណនេយ្យ ត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ ឬខាត។

3.12 ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនឹងត្រូវយកមកកាត់កងគ្នា ហើយតម្លៃសុទ្ធនឹងត្រូវបានបង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែមានសិទ្ធិស្របច្បាប់ដែលអាចអនុវត្តបាននាពេល បច្ចុប្បន្ន ក្នុងការកាត់កងចំនួនដែលត្រូវបានទទួលស្គាល់ និងលុះត្រាតែមានបំណងធ្វើការទូទាត់ ដោយផ្អែកលើតម្លៃសុទ្ធ ដែលត្រូវបានកាត់កងរួច ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់ បំណុលក្នុងពេលដំណាលគ្នា។

3.13 ប្រាក់បញ្ញើនៅធនាគារ

ប្រាក់បញ្ញើនៅធនាគារមានបញ្ញើមានកាលកំណត់រយៈពេលវែង ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដែល មានកាលកំណត់ដើមលើសពី បីខែ។ ប្រាក់បញ្ញើ ត្រូវបានទទួលស្គាល់នៅតម្លៃដើមរំលស់ ដោយ វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណាងឱ្យ)

3.14 សាច់ប្រាក់នៅធនាគារ

គណនីនេះមានប្រាក់បញ្ញើចរន្ត និងប្រាក់សន្សំដែលរក្សាជាមួយធនាគារក្នុងស្រុកដែលទទួលបានការប្រាក់ តាមអត្រាការប្រាក់បញ្ញើរបស់ធនាគារ។

3.15 មូលធន

3.15.1 ដើមទុន

ដើមទុន ត្រូវបានទទួលស្គាល់ថា បានបោះផ្សាយ នៅពេលដែលភាគហ៊ុនត្រូវបានបង់ក្រោមកិច្ចព្រមព្រៀងដែលបានចង ហើយត្រូវបានវាស់វែងតាមតម្លៃថាវិកា។ នៅពេលដែលភាគហ៊ុនត្រូវបានលក់ក្នុងតម្លៃបុព្វលាភ លម្អៀងរវាងប្រាក់បានទទួល និងតម្លៃថាវិកាត្រូវបានបញ្ចូលទៅក្នុងដើមទុនដែលបានបង់បន្ថែម។

ការចំណាយលើការបោះផ្សាយភាគហ៊ុន ដែលកើតឡើង ជាផ្នែកចាំបាច់ក្នុងការបញ្ចប់ប្រតិបត្តិការភាគហ៊ុន ត្រូវបានគណនាជាផ្នែកនៃប្រតិបត្តិការនោះ ហើយត្រូវបានចាត់ទុកថាជាការកាត់បន្ថយពីដើមទុនដែលបានបង់បន្ថែមពីការបោះផ្សាយភាគហ៊ុនមុនៗ។ ប្រសិនបើគណនីដើមទុនដែលបានបង់បន្ថែមមិនគ្រប់គ្រាន់ នោះចំនួនលើសត្រូវបានកាត់ចេញពីប្រាក់ចំណេញរក្សាទុក។

3.15.2 ខាតបង់រង

ខាតបង់រង តំណាងឱ្យសមតុល្យបង់រងនៃខាតសុទ្ធតាមការិយបរិច្ឆេទរបស់ក្រុមហ៊ុន។

3.16 ពន្ធ

3.16.1 ពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូល ជាទ្រព្យសកម្ម ឬ បំណុល សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទ មុនត្រូវបានវាស់វែងជាទឹកប្រាក់ដែលរំពឹងទុកថានឹងប្រមូលបានមកវិញ ឬ ត្រូវបានទូទាត់ឱ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់សារពើពន្ធ ដែលត្រូវបានយកមកប្រើប្រាស់ដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រានិង ច្បាប់សារពើពន្ធដែលបានអនុម័ត ឬ អនុម័តឱ្យប្រើប្រាស់មួយភាគធំនាកាលបរិច្ឆេទរបាយការណ៍នោះ។

ពន្ធលើប្រាក់ចំណូលពាក់ព័ន្ធនឹងធាតុដែលទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន នឹងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍បម្រែបម្រួលមូលធន ប៉ុន្តែមិនមែននៅក្នុងរបាយការណ៍លទ្ធផលពេញលេញនោះទេ។ គណៈគ្រប់គ្រង នឹងធ្វើការវាយតម្លៃជាប្រចាំ ទៅលើគោលជំហររបស់ខ្លួនទៅលើការអនុវត្តការប្រកាសពន្ធ ដែលទាក់ទងនឹងស្ថានភាពដែលច្បាប់សារពើពន្ធ អាស្រ័យទៅលើការបកស្រាយផ្សេងៗគ្នា និងបង្កើតនូវសំវិធានធនដែលសមស្រប។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

3.16 ពន្ធ (តំបន់ព័រមុន)

3.16.2 ពន្ធពន្យារ

ពន្ធពន្យារត្រូវបានគណនា ដោយប្រើវិធីសាស្ត្រតារាងតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ន នាការិយបរិច្ឆេទ នៃតារាងតុល្យការ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុលសម្រាប់ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃ នៃពន្ធ (ចំនួនទឹកប្រាក់) ដែលត្រូវបានប្រើសម្រាប់ គោលបំណងពន្ធដារ។ តម្លៃនៃពន្ធពន្យារ ដែលបានគណនានោះ គឺផ្អែកលើការរំពឹងទុក នៃ លក្ខណៈក្នុងការទទួលស្គាល់ ឬ ការទូទាត់នៃតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្ម ឬ បំណុល ដោយយកអត្រាពន្ធដែលអនុម័តឲ្យប្រើប្រាស់ក្នុងតារាងតុល្យការ។

ពន្ធពន្យារត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុល លើលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋាន គិតពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងសម្រាប់គោលបំណងនៃការរាយការណ៍ របាយការណ៍ហិរញ្ញវត្ថុ នាចុងការិយបរិច្ឆេទរាយការណ៍។

ពន្ធពន្យារដែលជាបំណុល ត្រូវបានទទួលស្គាល់ សម្រាប់លម្អៀងជាប់ពន្ធបណ្តោះអាសន្ន ទាំងអស់ លើកលែងតែករណីដែលពន្ធពន្យារជាបំណុល បានកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុល នៅក្នុងប្រតិបត្តិការមួយ ដែលមិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញ គណនេយ្យ ឬ ប្រាក់ចំណេញ ឬ ខាតដែលត្រូវគិតពន្ធ។

ពន្ធពន្យារដែលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើ លម្អៀងជាប់ពន្ធបណ្តោះអាសន្ន ដែលអាច កាត់កងបាន តម្លៃយោងទៅមុខនៃឥណទានពន្ធ និងខាតតាមគិតពន្ធ ដែលពុំទាន់បានប្រើប្រាស់ រហូតដល់ទំហំមួយ ដែលទំនងថាប្រាក់ចំណេញជាប់ពន្ធ នឹងអាចមានដើម្បីកាត់កងជាមួយ លម្អៀងបណ្តោះអាសន្ន និងតម្លៃយោងទៅមុខនៃឥណទានពន្ធ និងខាតតាមគិតពន្ធ ដែលពុំទាន់ បានប្រើប្រាស់នោះ ដែលអាចប្រើប្រាស់បាន លើកលែងតែ នៅពេលពន្ធពន្យារជាទ្រព្យសកម្ម ទាក់ទងនឹងលម្អៀងបណ្តោះអាសន្នជាប់ពន្ធ ដែលអាចកាត់កងបាននោះ កើតឡើងពីការទទួល ស្គាល់នាគ្រាដំបូង នៃទ្រព្យសកម្ម ឬ បំណុល នៃប្រតិបត្តិការមួយ ដែលមិនមានឥទ្ធិពលដល់ប្រាក់ ចំណេញគណនេយ្យ ឬប្រាក់ចំណេញ ឬខាតគិតតាមពន្ធ។

តម្លៃពិតគណនេយ្យនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញ នាចុងការិយបរិច្ឆេទរាយ ការណ៍នីមួយៗ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលមិនទំនងថាមានប្រាក់ចំណេញជាប់ ពន្ធគ្រប់គ្រាន់នឹងអាចយកមកកាត់កងនូវផ្នែកទាំងអស់ ឬ មួយផ្នែកនៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្ម ដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបាន វាយតម្លៃឡើងវិញនាចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់ត្រឹមតែទំហំ មួយ ដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្ម នោះ អាចត្រូវបានប្រមូលមកវិញបាន។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណែងធុរកិច្ច)

3.16 ពន្ធ (តំណែងធុរកិច្ច)

3.16.2 ពន្ធពន្យារ (តំណែងធុរកិច្ច)

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានវាយតម្លៃផ្អែកលើអត្រាពន្ធដែលរំពឹងថានឹងយកមកប្រើប្រាស់សម្រាប់ឆ្នាំ ដែលទ្រព្យសកម្មត្រូវបានទទួលស្គាល់ ឬ បំណុលត្រូវបានទូទាត់ ដោយពឹងផ្អែកលើអត្រាពន្ធ (និងច្បាប់សារពើពន្ធ) ដែលបានអនុម័ត ឬ ត្រូវបានអនុម័តមួយភាគធំ នៅក្នុងអំឡុងពេលការិយបរិច្ឆេទរបាយការណ៍។ ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានធ្វើការកាត់កងគ្នាប្រសិនបើមានសិទ្ធិអនុវត្តស្របច្បាប់ ដើម្បីកាត់កងពន្ធពន្យារជាទ្រព្យសកម្ម ក្នុងគ្រា ជាមួយនឹងពន្ធពន្យារជាបំណុលក្នុងគ្រា និងពន្ធពន្យារ ទាក់ទងនឹងអង្គភាពជាប់ពន្ធតែមួយ និងអាជ្ញាធរ ពន្ធដារតែមួយ។

3.17 បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រងលើផលិតផលធានារ៉ាប់រងសាមញ្ញ ដែលរួមបញ្ចូលនូវប្រាក់បម្រុងគណិតវិទ្យា ទុនបម្រុងសម្រាប់បុព្វលាភរ៉ាប់រងមិនទាន់ទទួលស្គាល់ និងទុនបម្រុងសម្រាប់សំណងមិនទាន់ទូទាត់ត្រូវបានគណនាដោយអនុលោមតាមគោលការណ៍គណនាហានិភ័យ ដែលបានទទួលស្គាល់ជាទូទៅ។

ប្រាក់បម្រុងគណិតវិទ្យា សម្រាប់កិច្ចសន្យាធានារ៉ាប់រងរយៈពេលវែងត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃបុព្វលាភធានារ៉ាប់រងដុល ដោយមិនត្រូវមានតម្លៃតិចជាងតម្លៃបោះបង់កិច្ចសន្យាធានារ៉ាប់រង នៅពេលកិច្ចសន្យាធានារ៉ាប់រងត្រូវបានលុបចោល ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវបានផ្អែកលើមូលដ្ឋានក្រុមនៃកិច្ចសន្យាធានារ៉ាប់រងដែលមានគោលដៅវិនិយោគដូចគ្នា។

បុព្វលាភរ៉ាប់រងមិនទាន់ទទួលស្គាល់ គឺជាសំវិធានធនសម្រាប់ចំណូលមិនទាន់បានបំពេញសេវាដែលបានពីការបង់បុព្វលាភរ៉ាប់រងដែលបានទូទាត់រួច នាការិយបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានគណនាសម្រាប់សមតុល្យកិច្ចសន្យាទាំងអស់ នាការិយបរិច្ឆេទនៃរបាយការណ៍។ វិធីសាស្ត្រនេះអនុវត្តសម្រាប់កិច្ចសន្យាធានារ៉ាប់រងរយៈពេលខ្លី។

ប្រាក់បម្រុងសំណងធានារ៉ាប់រង ជាសំវិធានធនសម្រាប់សំណងដែលកើតឡើង ប៉ុន្តែមិនទាន់ទទួលបានរបាយការណ៍នាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការធ្វើតេស្តភាពគ្រប់គ្រាន់ ត្រូវបានតម្រូវដើម្បីកំណត់ ថាតើបំណុលធានារ៉ាប់រងដែលទទួលស្គាល់មានគ្រប់គ្រាន់ ឬអត់។ ការគណនានេះប្រើការប៉ាន់ប្រមាណបច្ចុប្បន្ន នៃលំហូរសាច់ប្រាក់កិច្ចសន្យាធានារ៉ាប់រងអនាគត ដែលកើតឡើងក្រោមកិច្ចសន្យាធានារ៉ាប់រង រួមទាំងការទាមទារសំណងដោះស្រាយផ្ទៃដើម។ ប្រសិនបើការប៉ាន់ប្រមាណបច្ចុប្បន្នថា តម្លៃយោងនៃបំណុលកិច្ចសន្យាធានារ៉ាប់រងមិនមានគ្រប់គ្រាន់ ឱនភាពនោះនឹងត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ប្រាក់ចំណេញឬខាត ដោយការរៀបចំទុកជាភារកិច្ចសម្រាប់ភាពគ្រប់គ្រាន់នៃកាតព្វកិច្ច ។ ទោះបីជាយ៉ាងណាការធ្វើតេស្តលើភាពគ្រប់គ្រាន់ក្នុងការសងបំណុល មិនត្រូវបានតម្រូវឡើយ សម្រាប់ក្រុមហ៊ុនដោយសារតែទុនបម្រុងត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃបុព្វលាភធានារ៉ាប់រងដុល។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណែងធុរកិច្ច)

3.18 បំណុលផ្សេងៗ

បំណុលផ្សេងៗទៀតត្រូវបានទទួលស្គាល់នៅពេលដល់កាលកំណត់ នឹងត្រូវបានវាស់តម្លៃលើការទទួលស្គាល់ដំបូងតាមតម្លៃសមស្រប នៃប្រាក់សំណងដែលបានទទួល។ បន្ទាប់មកការទទួលស្គាល់ដំបូង បំណុលទាំងនេះត្រូវបានវាស់ ដោយតម្លៃវិសាលភាពដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ដែលមានប្រសិទ្ធភាព។

3.19 ការទទួលស្គាល់ចំណូល

ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជនត្រូវបានទទួលស្គាល់ពេល ដែលសេវាកម្មត្រូវបានផ្ទេរទៅអតិថិជនតាមចំនួនទឹកប្រាក់សំណង ដែលក្រុមហ៊ុននឹងបានទទួល ឬ រំពឹងថានឹងមានសិទ្ធិទទួលបាន ជំនួសសម្រាប់សេវាកម្មទាំងនោះ។

ក្រុមហ៊ុននឹងវាយតម្លៃការរៀបចំចំណូលរបស់ខ្លួនជាមួយនឹងលក្ខខណ្ឌជាក់លាក់ ដើម្បីកំណត់ថាតើវា កំពុងដើរតួជាអ្នកផ្តល់សេវាចម្បង ឬភ្នាក់ងារ។ ក្រុមហ៊ុនបានសន្និដ្ឋានថាខ្លួនកំពុងដើរតួជាអ្នកផ្តល់សេវាចម្បងក្នុងការរៀបចំ ចំណូលទាំងអស់របស់ខ្លួន។

ខាងក្រោមនេះជាលក្ខខណ្ឌ នៃការទទួលស្គាល់ជាក់លាក់ដែលត្រូវបំពេញមុនពេលចំណូលត្រូវបានទទួលស្គាល់ស្របតាមវិសាលភាពរបស់ CIFRS 15 ចំណូលពីកិច្ចសន្យាជាមួយអតិថិជន៖

ចំណូលផ្សេងៗ

ចំណូលផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ តាមមូលដ្ឋានបង្កនៅពេលដែលមានកម្រិតនៃភាពប្រាកដសមស្រប ក្នុងការប្រមូលទឹកប្រាក់បាន។

ចំណូលក្រៅវិសាលភាពរបស់ CIFRS 15

(i) បុព្វលាភ

ជាទូទៅប្រាក់ចំណូល ពីបុព្វលាភត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទ ចាប់ផ្តើមនៃ ហានិភ័យ។ ក្នុងករណីដែលលក្ខខណ្ឌជាក់លាក់ និង/ឬ លក្ខខណ្ឌនៅ កំពុងតែត្រូវបានបញ្ចប់ មុនពេលដែលអាចចេញបញ្ជីធានារ៉ាប់រងនោះ ប្រាក់ចំណូលនឹងត្រូវបានទទួលស្គាល់នៅថ្ងៃចេញកិច្ចសន្យាធានារ៉ាប់រង។

សម្រាប់បញ្ញត្តិធានារ៉ាប់រងឆ្នាំដំបូង បុព្វលាភត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលនៅកាលបរិច្ឆេទចេញបញ្ញត្តិធានារ៉ាប់រង។ បុព្វលាភធានារ៉ាប់រងដុលដែលកើតឡើងបន្តជាប្រចាំលើកិច្ចសន្យា អាយុជីវិតត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅពេល ដែលដល់កំណត់ទទួលប្រាក់ពីម្ចាស់បញ្ញត្តិធានារ៉ាប់រង។

បុព្វលាភធានារ៉ាប់រងបន្តដុលលើកិច្ចសន្យាអាយុជីវិត ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅពេលដែលបុព្វលាភនោះដល់ពេលត្រូវទូទាត់។

(ii) ចំណូលការប្រាក់ពីសកម្មភាពធនាគារ

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬ ខាត លើមូលដ្ឋានបង្កដោយប្រើអត្រាការប្រាក់ដែលមានប្រសិទ្ធភាព។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

3.20 ការទទួលស្គាល់ចំណាយ

(i) បម្រែបម្រួលបំណុលកិច្ចសន្យាធានារ៉ាប់រងដុល

ទុនបម្រុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ត្រូវបានគណនាដោយអនុលោមតាម វិធីសាស្ត្រនៃការគណនាបុព្វលាភធានារ៉ាប់រង (Actuarial Method) ដោយផ្អែកលើការសន្មតសម្មតិកម្មបច្ចុប្បន្ន ឬលើការសន្មតសម្មតិកម្ម ដែលត្រូវបានកំណត់នៅពេលកិច្ចសន្យាធានារ៉ាប់រងផ្តើមមានសុពលភាព នេះឆ្លុះបញ្ចាំងពីរបៀបនៃការប៉ាន់ស្មានល្អបំផុត (Best Estimate) បូកផ្សំគ្នាជាមួយការព្យាករណ៍កម្រិតនៃការសន្មតហានិភ័យសមស្រប (MfAD)។ ការសន្មតសម្មតិកម្មសំខាន់ៗរួមមានជាអាទិ៍ អត្រាមរណភាព អត្រាជំងឺ អត្រាទីយានុភាព អត្រានៃការបោះបង់បណ្ណសន្យារ៉ាប់រង ការចំណាយ និងអត្រាបញ្ចុះ (Discount Rate)។ បម្រែបម្រួលទុនបម្រុងកិច្ចសន្យាធានារ៉ាប់រង ត្រូវបានចាត់ទុកជាចំណាយប្រចាំឆ្នាំ។

(ii) ចំណាយកម្រៃជើងសារ

ចំណាយកម្រៃជើងសារ កើតឡើងពីថ្លៃសេវា ដែលត្រូវទូទាត់ទៅអន្តរការី ដែលបានណែនាំអតិថិជនទៅកាន់ក្រុមហ៊ុន គណនាដោយផ្អែកលើចំណូលបុព្វលាភដុល ដែលបានកត់ត្រា ឬមូលដ្ឋានសមហេតុផលផ្សេងទៀត ហើយនិង ត្រូវបានគណនាដោយប្រើមូលដ្ឋានបង្គរ។

(iii) ចំណាយហិរញ្ញប្បទាន

ចំណាយហិរញ្ញប្បទានរួមមានការចំណាយការប្រាក់ ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការ និងបានគណនា ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(iv) ចំណាយទូទៅ និងរដ្ឋបាល

ចំណាយទូទៅ និងរដ្ឋបាលលើកលែងតែចំណាយជួលត្រូវបានទទួលស្គាល់ជាការចំណាយនាពេលដែលចំណាយទាំងនោះបានកើតឡើង។

3.21 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ច តាមផ្លូវច្បាប់នាពេលបច្ចុប្បន្នដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាតម្រូវឲ្យមានលំហូរចេញ នៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយធ្វើអប្បបរមា លើតម្លៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលរំពឹងទុកតាមអត្រាមុនកំណត់ពន្ធផ្គុំបញ្ចូល ការវាយតម្លៃពីទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់ និងហានិភ័យ ចំពោះកាតព្វកិច្ចបំណុលតាមការសមស្រប។

អេហ្វដាប់ប៊ែលឃ្មឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

3. គោលនយោបាយគណនេយ្យជាសារវន្ត (តំណែងធុរកិច្ច)

3.22 ប្រតិបត្តិការជាប្រចាំប្រចាំឆ្នាំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញជាដុល្លារអាមេរិក ដែលជាប្រភេទប្រាក់ប័ណ្ណមុខងារ។ ប្រតិបត្តិការជាប្រចាំប្រចាំឆ្នាំត្រូវបានកត់ត្រាដំបូង តាមអត្រាប្តូរប័ណ្ណគោលចេញនៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។ ទ្រព្យ និងបំណុលរូបិយវត្ថុជាប្រចាំប្រចាំឆ្នាំត្រូវបានប្តូរទៅជាប្រាក់ប័ណ្ណគោលវិញ តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទចេញរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ហើយភាពលំអៀងនៃប្រាក់ប័ណ្ណទាំងនោះនឹងត្រូវបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផល។ ធាតុមិនមែនរូបិយវត្ថុដែលវាស់វែងតាមថ្លៃដើមជាប្រចាំប្រចាំឆ្នាំត្រូវបានប្តូរវិញ ដោយប្រើអត្រាប្តូរប្រាក់ទៅតាមកាលបរិច្ឆេទ នៃប្រតិបត្តិការដំបូងនីមួយៗ។

3.23 ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ព្រឹត្តិការណ៍ក្រោយចុងការិយបរិច្ឆេទ ដែលនឹងផ្តល់ព័ត៌មានបន្ថែមអំពី ស្ថានភាពរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ (ព្រឹត្តិការណ៍តម្រូវឲ្យកែសម្រួល) ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ព្រឹត្តិការណ៍ក្រោយចុងការិយបរិច្ឆេទ ដែលមិនមែនជាព្រឹត្តិការណ៍តម្រូវឲ្យកែសម្រួល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុនៅពេលមានភាពសារវន្ត។

4. ស្តង់ដារដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន

ស្តង់ដារ និងវិសោធនកម្មដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព រហូតដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម។ ស្តង់ដារ និងការបកស្រាយទាំងនេះសំដៅទៅលើ CIFRSs ដែលចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព នឹងមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់យ៉ាងសំខាន់ណាមួយមកលើរបាយការណ៍ហិរញ្ញវត្ថុ ឬការអនុវត្តរបស់ក្រុមហ៊ុននោះទេ។

មានប្រសិទ្ធភាពចាប់ផ្តើមនៅ ឬ បន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

- (i) វិសោធនកម្មលើ CIAS 9 និង CIAS 7 - ការចាត់ថ្នាក់ និងការវាស់តម្លៃ លើឧបករណ៍ហិរញ្ញវត្ថុ
- (ii) ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារគណនេយ្យ CIFRS - ភាគ 11
- (iii) វិសោធនកម្ម CIAS 9 និង CIAS 7 - កិច្ចសន្យាដែលយោងទៅលើអត្ថិសនីដែលអាស្រ័យលើលក្ខខណ្ឌធម្មជាតិ

មានប្រសិទ្ធភាពចាប់ផ្តើមនៅ ឬ បន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

- (i) CIFRS 18 ការបង្ហាញ និងការលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (ii) CIFRS 19 ក្រុមហ៊ុនបុគ្គលិកដោយគ្មានការលាតត្រដាងគណនេយ្យភាពសាធារណៈ
- (iii) វិសោធនកម្ម CIAS 21 ការបកប្រែទៅជាប្រាក់ប័ណ្ណបង្ហាញអតិផរណាខ្ពស់

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. ស្តង់ដារដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន (តំបន់ព័រមុន)

មានប្រសិទ្ធភាពចាប់ផ្តើមនៅ ឬ បន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨

(i) CIFRS 17 កិច្ចសន្យាធានារ៉ាប់រង

(ii) CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ

ស្តង់ដារ វិសោធនកម្មនិងការបកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន ហើយដែលត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

CIFRS 17

នៅខែឧសភា ឆ្នាំ២០១៧ IASB បានចេញផ្សាយនូវ IFRS 17 កិច្ចសន្យាធានារ៉ាប់រង ជំនួសឱ្យ IFRS 4 កិច្ចសន្យាធានារ៉ាប់រង ដែលត្រូវបានបង្ហាញគោលការណ៍សម្រាប់ការទទួលស្គាល់ ការវាស់វែង ការបង្ហាញ និងការលាតត្រដាងនៃកិច្ចសន្យាធានារ៉ាប់រងក្នុងវិសាលភាពនៃ IFRS 17។ IFRS 17 បានចូលជាធរមានសម្រាប់ការរាយការណ៍ប្រចាំឆ្នាំ នា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងការអនុវត្តតាមអនុវត្តមុន ជាមួយ IFRS 9 ក៏ត្រូវបានប្រើផងដែរ។ IFRSs ដែលបានចូលជាធរមានចេញដោយ IASB ត្រូវបានអនុម័តក្នុងពេលដំណាលគ្នាក្នុងប្រទេសកម្ពុជា ជាមួយនឹង CIFRSs ដែលមានតម្លៃស្មើ តាំងពី ឆ្នាំ២០១៩ លុះត្រាតែនិយ័តករគណនេយ្យ និងសវនកម្មកម្ពុជា (“ន.គ.ស”) ធ្វើការសម្រេចចិត្តផ្សេងទៀត។ CIFRS 17 អនុវត្តចំពោះកិច្ចសន្យាធានារ៉ាប់រងគ្រប់ប្រភេទ (ដូចជា ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងដោយផ្ទាល់ និងធានារ៉ាប់រងបន្ត) ដោយមិនគិតពីប្រភេទនៃអង្គភាព ដែលចេញផ្សាយនូវកិច្ចសន្យាធានារ៉ាប់រង ក៏ដូចជាការធានាជាក់លាក់ និងឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសនៃការចូលរួមដោយឆន្ទានុសិទ្ធិ។

ការលើកលែងវិសាលភាពមួយចំនួននឹងត្រូវបានអនុវត្ត។ គោលបំណងរួមអនុវត្ត CIFRS 17 គឺដើម្បីផ្តល់នូវគំរូគណនេយ្យសម្រាប់កិច្ចសន្យាធានារ៉ាប់រងដែលមានប្រយោជន៍ជាង និងសង្គតភាពសម្រាប់អ្នកធានារ៉ាប់រង។

ផ្ទុយពីតម្រូវការក្នុង CIFRS 4 ដែលភាគច្រើនពឹងផ្អែកលើគោលនយោបាយគណនេយ្យក្នុងស្រុកពីមុន។ CIFRS 17 ផ្តល់នូវគំរូដ៏ទូលំទូលាយសម្រាប់កិច្ចសន្យាធានារ៉ាប់រង ដែលគ្របដណ្តប់ទៅលើគ្រប់ទិដ្ឋភាពគណនេយ្យដែលពាក់ព័ន្ធ។ សូមអនុវត្ត CIFRS 17 គឺគំរូទូទៅដែលបន្ថែមដោយ៖

- ការសម្របខ្លួនជាក់លាក់មួយសម្រាប់កិច្ចសន្យា ដែលមានលក្ខណៈពិសេសនៃការចូលរួមដោយផ្ទាល់ (វិធីសាស្ត្រថ្លៃអចេរ)។
- វិធីសាស្ត្រសាមញ្ញ (វិធីសាស្ត្របែងចែកបុព្វលាភ) ជាចម្បងសម្រាប់កិច្ចសន្យារយៈពេលខ្លី។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ និយ័តករគណនេយ្យ និងសវនកម្មកម្ពុជា (“ន.គ.ស”) បានចេញសេចក្តីជូនដំណឹង ដែលអនុញ្ញាតឱ្យមានការពន្យារពេលក្នុងការអនុវត្តកាតព្វកិច្ចអនុវត្ត CIFRS 17 និង CIFRS 9 សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងឱ្យចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ នា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. ស្តង់ដារដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាន (តំបន់ព័រមុន)

CIFRS 17 (តំបន់ព័រមុន)

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ និយ័តករគណនេយ្យ និងសវនកម្មកម្ពុជា (“ន.គ.ស”) បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដែលអនុញ្ញាតឲ្យមានការពន្យារពេលក្នុងការអនុវត្តកាតព្វកិច្ចអនុវត្ត CIFRS 17 និង CIFRS 9 សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងឲ្យចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ នា ឬ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៨។ ក្នុងអំឡុងពេលនៃការពន្យារពេលក្រុមហ៊ុនធានារ៉ាប់រងត្រូវបន្តអនុវត្ត CIFRSs ដែលមានប្រសិទ្ធភាព។

ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការវាយតម្លៃកម្រិតខ្ពស់លើផលប៉ះពាល់អនុវត្ត CIFRS 17 និង CIFRS 9 ដាក់ស្នើទៅ “ន.គ.ស” នូវផែនទីបង្ហាញផ្លូវ CIFRS 9 និង CIFRS 17 ដើម្បីរៀបចំក្នុងការអនុវត្ត។ ក្រុមហ៊ុន បានរំពឹងទុកថាស្តង់ដារថ្មីនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើ គោលនយោបាយគណនេយ្យសម្រាប់កិច្ចសន្យាធានារ៉ាប់រង និងទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រាក់ចំណេញ ឬខាត និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

CIFRS 9

CIFRS 9 បានជំនួស CIAS 39 ឧបករណ៍ហិរញ្ញវត្ថុ៖ ការទទួលស្គាល់ និងការវាស់តម្លៃ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានជ្រើសរើស វិសោធនកម្មនៃ CIFRS 4 ដើម្បីអនុវត្តការលើកលែងបណ្តោះអាសន្នពី CIFRS 9 ដោយពន្យារពេលកាលបរិច្ឆេទនៃការដាក់ពាក្យដំបូងនៃ CIFRS 9 ដើម្បីស្របតាមអនុវត្ត CIFRS 17។ ក្រុមហ៊ុនបានសន្និដ្ឋានថាវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងបណ្តោះអាសន្នពី CIFRS 9 ដោយសារតែសកម្មភាពរបស់វាត្រូវបានភ្ជាប់យ៉ាងសំខាន់ជាមួយនឹងការធានារ៉ាប់រង ហើយមិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងសកម្មភាពរបស់ក្រុមហ៊ុននោះទេ។

5. ការវិនិច្ឆ័យ និង ការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ

ក្រុមហ៊ុនធ្វើការសន្មត និងការវាស់តម្លៃដែលមានឥទ្ធិពលលើចំនួនតួរលេខ នៃទ្រព្យសកម្ម និងបំណុលដែលបានរាយការណ៍ នៃឆ្នាំសារពើពន្ធបន្ទាប់។ ការវិនិច្ឆ័យ និងការវាស់វែងត្រូវបានវាយតម្លៃបន្តបន្ទាប់ និងអនុលោមតាមបទពិសោធន៍ពីមុន និងកត្តាផ្សេងទៀត រួមទាំងការរំពឹងទុកនៃព្រឹត្តិការណ៍ អនាគតដែលត្រូវបានជឿជាក់ថាសមហេតុផលតាមកាលៈទេសៈ។

(i) ចំណាត់ថ្នាក់ផលិតផល

ជាគោលការណ៍ណែនាំទូទៅក្រុមហ៊ុនកំណត់ថាគឺមានហានិភ័យធានារ៉ាប់រង សំខាន់ដោយប្រៀបធៀបផលប្រយោជន៍ត្រូវទូទាត់ ទៅលើការកើតឡើង ប្រសិនបើព្រឹត្តិការណ៍ធានារ៉ាប់រងជាមួយផលប្រយោជន៍ត្រូវទូទាត់ប្រសិនបើព្រឹត្តិការណ៍ធានាមិនបានកើតឡើង។ ក្រុមហ៊ុនបានកំណត់ថាគោលនយោបាយធានារ៉ាប់រងដែលក្រុមហ៊ុនបានចេញផ្សាយ មានហានិភ័យធានារ៉ាប់រងសំខាន់ ដូច្នេះហើយបានបំពេញនិយមន័យកិច្ចសន្យាធានារ៉ាប់រងនិងត្រូវបានរាប់បញ្ចូលផងដែរ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

5. ការវិនិច្ឆ័យ និង ការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ (តំណែងមុន)

(ii) ការវាស់វែងបំណុលកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត

ក្រុមហ៊ុនធ្វើការវាស់វែងពាក់ព័ន្ធនឹងអត្រាមរណៈភាព អត្រាជម្ងឺ អត្រាអាយុវែង ផលចំណូលវិនិយោគ ចំណាយ អត្រាអស់សុពលភាព អត្រាបោះបង់ និងអត្រាអប្បហារ សម្រាប់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត។ ការសន្មតលើការចំណាយនាពេលអនាគតត្រូវបានយោងទៅតាមបទពិសោធន៍របស់ក្រុមហ៊ុន និងការគិតទុកមុននៃកម្រិតចំណាយនាពេលអនាគត។ ការវាស់វែងទាំងនេះបង្កើតជាការសន្មតដែលបានយកមកប្រើប្រាស់ដើម្បីគណនាបំណុល ដែលកើតឡើងពីកិច្ចសន្យាទាំងនេះ ដោយយោងតាមគោលការណ៍គណនាវាយតម្លៃហានិភ័យទទួលស្គាល់ជាទូទៅ ដែលអនុវត្តតាមសេចក្តីប្រកាសលេខ ០៦៣ លើនីតិវិធី និងវិធីសាស្ត្រនៃការបម្រុងទុកបច្ចេកវិទ្យាធានារ៉ាប់រងចេញផ្សាយដោយ និយ័តករធានារ៉ាប់រងកម្ពុជា (IRC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

(iii) ភតិសន្យា

ការប៉ាន់ប្រមាណអត្រាប្រាក់កម្ចីកើតឡើង ("IBR") សម្រាប់បំណុលភតិសន្យា

ក្រុមហ៊ុនមិនអាចកំណត់បាន នូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យាឡើយ ដូច្នេះក្រុមហ៊ុនប្រើអត្រាការប្រាក់បន្ថែមរបស់ខ្លួន ដើម្បីវាស់បំណុល ដែលមាននៅក្នុងភតិសន្យា។ IBR គឺជាអត្រាការប្រាក់ ដែលក្រុមហ៊ុនត្រូវចំណាយដើម្បីខ្ចី ក្នុងរយៈពេលស្រដៀងគ្នាហើយដោយមានសុវត្ថិភាពប្រហាក់ប្រហែលគ្នា មូលនិធិចាំបាច់ដើម្បីទទួលបានទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហាក់ប្រហែលនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មក្នុងសេដ្ឋកិច្ចស្រដៀងគ្នា។ ដូច្នេះ IBR ឆ្លុះបញ្ចាំងពីអ្វីដែលក្រុមហ៊ុន "នឹងត្រូវបង់" ដែលតម្រូវឲ្យមានការវាស់វែងនៅពេលដែលមិនមានអត្រាអង្កេតដែលអាចរកបាន (ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនចូលក្នុងប្រតិបត្តិការហិរញ្ញប្បទាន) ឬ នៅពេលដែលពួកគេត្រូវការកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌ និងភតិសន្យា។ ក្រុមហ៊ុនប៉ាន់ប្រមាណ IBR ដោយប្រើធាតុចូលដែលអាចសង្កេតបាន (ដូចជាអត្រាការប្រាក់ទីផ្សារ) នៅពេលដែលមាន ហើយធ្វើ ការកែតម្រូវជាក់លាក់របស់អង្គភាព (ដូចជាការរីករាលដាលឥណទានសម្រាប់អត្រាឥណទានឯកត្តជន ឬ ឆ្លុះបញ្ចាំងពីលក្ខខណ្ឌ នៃភតិសន្យា)

(iv) ពន្ធ

ប្រព័ន្ធពន្ធ ត្រូវបានកំណត់ដោយពន្ធជាច្រើន និងប្រព័ន្ធច្បាប់ដែលមានការផ្លាស់ប្តូរជាញឹកញាប់ ដែលជារឿយៗមិនមានភាពច្បាស់លាស់ ផ្ទុយគ្នា និងតាមការបកស្រាយផ្សេងៗគ្នា។ ជារឿយៗមានការបកស្រាយខុសៗគ្នា ក្នុងចំណោមអាជ្ញាធរពន្ធដារជាច្រើន។

ពន្ធត្រូវបានពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានផ្តល់សិទ្ធិអំណាចដោយច្បាប់ក្នុងការដាក់ពិន័យការគិតការប្រាក់ និងការប្រាក់ពិន័យ។ កត្តាទាំងនេះអាចបង្កើតឲ្យមានហានិភ័យនៃពន្ធយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន។ អភិបាលរបស់ក្រុមហ៊ុន ជឿជាក់ថាពួកគេបានយល់អំពីបទបញ្ញត្តិស្តីពីពន្ធដារពាក់ព័ន្ធ និងបំណុលពន្ធត្រូវបានកត់ត្រាដោយសមស្រប ផ្អែកលើការបកស្រាយរបស់ខ្លួន ទៅលើច្បាប់ពន្ធដារបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នាហើយផលប៉ះពាល់អាចនឹងមានសក្តានុពល។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

5. ការវិនិច្ឆ័យ និង ការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ (តំណាងឱ្យ)

(v) ការទទួលស្គាល់ ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារដែលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខុសគ្នាបណ្តោះអាសន្នដែលអាចកាត់បន្ថយបានទាំងអស់ ក្នុងកម្រិតដែលមានប្រូបាប៊ីលីតេថា ប្រាក់ចំណូលដែលត្រូវជាប់ពន្ធនាពេលអនាគត នឹងមានគ្រប់គ្រាន់ ដើម្បីអាចយកទៅកាត់កងជាមួយនិង ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់បន្ថយបាននោះ។

ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង ត្រូវបានកំណត់ ដើម្បីកំណត់ចំនួននៃពន្ធពន្យារដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលាដែលអាចកើតមាន និងកម្រិតនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតរួមជាមួយយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគតរបស់ក្រុមហ៊ុន។

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វី អ៊ុនស្ត្រុន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ទ្រព្យ និងបរិក្ខារ

	ការកែលម្អអគារ	គ្រឿងសង្ហារឹម និង បរិក្ខារ	ឧបករណ៍ EDP	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី1 ខែមករា ឆ្នាំ2025	248,277	195,208	153,932	67,000	664,417
ការទិញបន្ថែម	-	1,073	-	-	1,073
ការលុបចោល	-	(4,067)	(299)	-	(4,356)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	248,277	192,214	153,633	67,000	661,124
រំលស់បង្គរ					
នាថ្ងៃទី1 ខែមករា ឆ្នាំ2025	163,509	123,586	89,326	46,771	423,192
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 19)	58,663	39,008	30,478	13,400	141,549
ការលុបចោល	-	(3,442)	(177)	-	(3,619)
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	222,172	159,152	119,627	60,171	561,122
តម្លៃពិតគណនេយ្យ	26,105	33,062	34,006	6,829	100,002
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	104,759	132,678	136,466	27,405	401,308

ក្រុមហ៊ុនបានលុបចោលទ្រព្យ និងបរិក្ខារ ដែលមានតម្លៃយោងសរុបចំនួន 747 ដុល្លារអាមេរិក ឬ 2,996 ពាន់រៀល និងទទួលស្គាល់ការខាតបង់នៃចំនួនទឹកប្រាក់ដូចគ្នានៅក្នុងប្រាក់ចំណេញ ឬការខាត។ ប្រាក់ចំណេញ ឬការខាតបង់លើការលក់ និងការលុបចោលទ្រព្យ និងបរិក្ខារ ត្រូវបានបង្ហាញនៅក្នុងការចំណាយទូទៅ និងរដ្ឋបាលថាជា 'ខាតលើការលុបចោលនៃទ្រព្យសកម្ម' (កំណត់សម្គាល់លេខ 19)។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

6. ទ្រព្យ និងបរិក្ខារ (តំពីទំព័រមុន)

	ការកែលម្អអគារ	គ្រឿងសង្ហារឹម និង បរិក្ខារ	ឧបករណ៍ EDP	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	307,941	204,126	157,936	6,7000	737,003
ការទិញបន្ថែម	15,161	-	2,336	-	17,497
ការលុបចោល	(74,825)	(8,918)	(6,340)	-	(90,083)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	248,277	195,208	153,932	67,000	664,417
រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	150,040	90,290	60,581	33,373	334,284
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 19)	63,370	40,329	31,980	13,398	149,077
ការលុបចោល	(49,901)	(7,033)	(3,235)	-	(60,169)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	163,509	123,586	89,326	46,771	423,192
តម្លៃពិតគណនេយ្យ	84,768	71,622	64,606	20,229	241,225
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	341,191	288,279	260,039	81,422	970,931

ក្រុមហ៊ុនបានលុបចោលទ្រព្យ និងបរិក្ខារ ដែលមានតម្លៃយោងសរុបចំនួន 29,914 ដុល្លារអាមេរិក ឬ 121,780 ពាន់រៀល និងទទួលស្គាល់ការខាតបង់នៃចំនួន ទឹកប្រាក់ដូចគ្នានៅក្នុងប្រាក់ចំណេញ ឬការខាត។ ប្រាក់ចំណេញ ឬការខាតបង់លើការលក់ និងការលុបចោលទ្រព្យ និងបរិក្ខារ ត្រូវបានបង្ហាញនៅក្នុងការ ចំណាយទូទៅ និងរដ្ឋបាលថាជា 'ខាតលើការលុបចោលនៃទ្រព្យសកម្ម' (កំណត់សម្គាល់លេខ 19)។

អេហ្វាស៊ីវីលឃ្មុនី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០០១២៣៧)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនើប)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

7. ប្រកាសកម្មវិធី

	បណ្តាញ		
	កម្មវិធី	ចែកចាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	897,453	1,054,039	1,951,492
ការទិញបន្ថែម	198,400	-	198,400
អ៊ុយត្រែម	-	(321,800)	(321,800)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1,095,853	732,239	1,828,092
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	617,619	124,740	742,359
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 19)	199,504	27,350	226,854
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	817,123	152,090	969,213
តម្លៃពិតប្រាកដ	278,730	580,149	858,879
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	1,118,543	2,328,138	3,446,681

	បណ្តាញ		
	កម្មវិធី	ចែកចាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	897,453	1,107,343	2,004,796
ការលុបចោល	-	(53,304)	(53,304)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	897,453	1,054,039	1,951,492
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	438,128	42,213	480,341
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 19)	179,491	82,527	262,018
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	617,619	124,740	742,359
តម្លៃពិតប្រាកដ	279,834	929,299	1,209,133
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	1,126,332	3,740,428	4,866,760

អេហ្វាដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ភតិសន្យា

8.1 សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ក្រុមហ៊ុន (ជា "ភតិកៈ") បានចុះកិច្ចសន្យាជួលមួយចំនួនសម្រាប់ការជួលការិយាល័យកណ្តាល អគារ និងទីធ្លាការិយាល័យសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនដែលមានរយៈពេលជួល ពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

សម្រាប់ការជួល ដែលមានលក្ខខណ្ឌរយៈពេល ១២ខែ ឬ តិចជាងនេះ និងទ្រព្យសកម្មមានតម្លៃទាប ក្រុមហ៊ុនអនុវត្តការលើកលែងការទទួលស្គាល់ "ភតិសន្យារយៈពេលខ្លី" និង "ភតិសន្យាទ្រព្យមានតម្លៃទាប" (រៀងគ្នា)។

ការកំណត់ខាងក្រោមនេះ គឺជាតម្លៃយោង នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ដែលត្រូវបានទទួលស្គាល់ និងបម្រែបម្រួលក្នុងអំឡុងការិយបរិច្ឆេទ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	834,018	3,356,922	1,039,845	4,247,767
ការវាស់វែងឡើងវិញ	1,118	4,484	(205,827)	(837,922)
ការបន្ថែម	62,510	250,728	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(9,881)	-	(52,923)
នាថ្ងៃទី 31 ខែធ្នូ	897,646	3,602,253	834,018	3,356,922
រំលស់បង្ក				
នាថ្ងៃទី១ ខែមករា	726,916	2,925,837	595,065	2,430,841
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 19)	129,337	518,771	240,657	979,715
ការវាស់វែងឡើងវិញ	(19,587)	(78,563)	(108,806)	(442,949)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(8,505)	-	(41,771)
នាថ្ងៃទី 31 ខែធ្នូ	836,666	3,357,540	726,916	2,925,836
តម្លៃពិតប្រាកដ	60,980	244,713	107,102	431,086

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ភតិសន្យា (តំបន់ព័រមុន)

8.2 បំណុលភតិសន្យា

ការកំណត់ខាងក្រោមនេះ គឺជាចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលត្រូវបានទទួលស្គាល់ និងបម្រែបម្រួលក្នុងអំឡុងក្នុងការិយបរិច្ឆេទ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី 1 ខែមករា	219,000	881,475	532,738	2,176,235
ការបន្ថែម	17,181	68,913	223,150	908,444
ការវាស់វែងឡើងវិញ	30,166	120,996	(314,809)	(1,281,587)
កំណើននៃការប្រាក់	7,459	29,918	11,222	45,685
ការទូទាត់លើប្រាក់ដើម	(165,372)	(663,308)	(222,079)	(904,085)
ការទូទាត់លើការប្រាក់	(7,459)	(29,918)	(11,222)	(45,685)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(2,863)	-	(17,532)
នាថ្ងៃទី 31 ខែធ្នូ	100,975	405,213	219,000	881,475

ការជួលអប្បបរមាត្រូវបង់នាពេលអនាគត ក្រោមភតិសន្យា ដែលមិនអាចលុបចោលបានមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ការវិភាគកាលសន្យា - លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនបានធ្វើអប្បបរមា				
ក្នុងរយៈពេលមួយឆ្នាំ	101,621	407,805	172,705	695,138
ចាប់ពីមួយឆ្នាំ ទៅប្រាំឆ្នាំ	-	-	52,160	209,944
បំណុលភតិសន្យាសរុប ដែលមិនបានធ្វើអប្បបរមា	101,621	407,805	224,865	905,082

តម្លៃបច្ចុប្បន្នសរុបនៃបំណុលភតិសន្យា នៅថ្ងៃទី៣១ ខែធ្នូ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ក្នុងរយៈពេលមួយឆ្នាំ	100,975	405,213	161,483	649,969
លើសពីមួយឆ្នាំ	-	-	57,517	231,506
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា	100,975	405,213	219,000	881,475

អេហ្វជាន់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ភតិសន្យា (តំបន់ព័រមុន)

8.2 បំណុលភតិសន្យា (តំបន់ព័រមុន)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត មានដូចខាងក្រោមនេះ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណាយរំលស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	129,337	518,771	240,657	979,715
ចំណាយការប្រាក់លើបំណុលភតិសន្យា	7,459	29,918	11,222	45,685
តម្លៃសរុបទទួលស្គាល់ក្នុងចំណេញ ឬខាត	136,796	548,689	251,879	1,025,400

ក្រុមហ៊ុនមានលំហូរចេញទឹកប្រាក់សរុបសម្រាប់ការជួល 172,831 ដុល្លារអាមេរិក ឬ 693,226 ពាន់រៀល (ឆ្នាំ២០២៤៖ ចំនួន 233,301 ដុល្លារអាមេរិក ឬ 949,770 ពាន់រៀល)។

9. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ 700,000 ដុល្លារអាមេរិក ឬ 2,809,100 ពាន់រៀល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ឆ្នាំ២០២៤៖ 700,000 ដុល្លារអាមេរិក ឬ 2,817,500 ពាន់រៀល) ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាដោយអនុលោមតាមមាត្រា 53 នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា១ នៃសារាចរលេខ ០០៩ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២។

ប្រាក់តម្កល់នេះត្រូវមានសមតុល្យស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីដំបូង ដោយមិនទទួលបានការប្រាក់ទេ ហើយអាចសងវិញបានលុះត្រា តែក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អេហ្វាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

10. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ឥណទានពន្ធកាត់ទុក និងពន្ធលើប្រាក់ចំណូល	194,709	781,367	154,873	623,364
បង្គរការប្រាក់ត្រូវទទួល	187,737	753,389	120,424	484,707
ចំណាយបង់មុន	97,475	391,167	120,391	484,574
ធានារ៉ាប់រងដែលត្រូវទទួល	75,097	301,364	140,975	567,424
ប្រាក់តម្កល់លើការជួល	66,411	266,507	70,702	284,576
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម	13,778	55,291	31,374	126,280
ប្រាក់ត្រូវទទួលពីសម្ព័ន្ធម្នាតិ (កំណត់សម្គាល់លេខ 24)	2,797	11,224	3,682	14,820
ផ្សេងៗ	10,183	40,865	11,588	46,641
	648,187	2,601,174	654,009	2,632,386

ចំណាយបង់មុន ដែលរួមមានការទូទាត់ជាមុន ដែលធ្វើឡើងដោយក្រុមហ៊ុនសម្រាប់ការធានារ៉ាប់រង អាជ្ញាបណ្ណ និងថ្លៃសមាជិកភាព ថ្លៃវិជ្ជាជីវៈ ថ្លៃបុគ្គលិក និងសេវាកម្មផ្សេងទៀត។

ការប្រាក់ត្រូវទទួលសំដៅពីការប្រាក់បង្គរ ដែលកើតឡើងពីប្រាក់បញ្ញើមាននៅធនាគារ។

ប្រាក់តម្កល់ថ្លៃជួល គឺទាក់ទងនឹងចំនួនទឹកប្រាក់ដែលរំពឹងថានឹងប្រគល់ជូនក្រុមហ៊ុនវិញដោយភតិបត្តិនៅចុងបញ្ចប់នៃរយៈពេលភតិសន្យា។

ផ្សេងៗរួមមានគណនីត្រូវទទួលពីភ្នាក់ងារ និងប្រាក់តម្កល់ថ្លៃទឹកភ្លើង។

11. ប្រាក់បញ្ញើនៅធនាគារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ក្នុងរយៈពេលមួយឆ្នាំ	8,600,000	34,511,800	3,450,000	13,886,250
លើសពីមួយឆ្នាំ	-	-	3,950,000	15,898,750
	8,600,000	34,511,800	7,400,000	29,785,000

អេហ្វឌីហ្វឌីហ្វឌីហ្វឌី ហ្វឌីហ្វឌីហ្វឌី (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនិញ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

12. ដើមទុន

ព័ត៌មានលម្អិតនៃការចុះបញ្ជី និងដើមទុនបានទូទាត់មានដូចខាងក្រោម៖

2025				
	ចំនួនភាគហ៊ុន	%	ដើមទុនដែលបានចុះបញ្ជី ដុល្លារអាមេរិក	ដើមទុនបានទូទាត់ ដុល្លារអាមេរិក
FWD Group Financial Service Pte. Ltd.	1,235,598	99.98%	30,889,950	30,889,950
Ultimate Cosmos Limited	1	0.01%	25	25
Peter Karl Grimes	1	0.01%	25	25
	1,235,600	100.00%	30,890,000	30,890,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)			125,900,550	125,900,550

2024				
	ចំនួនភាគហ៊ុន	%	ដើមទុនដែលបានចុះបញ្ជី ដុល្លារអាមេរិក	ដើមទុនបានទូទាត់ ដុល្លារអាមេរិក
FWD Group Financial Service Pte. Ltd.	1,115,598	99.98%	27,889,950	27,889,950
Ultimate Cosmos Limited	1	0.01	25	25
Peter Karl Grimes	1	0.01	25	25
	1,115,600	100.00%	27,890,000	27,890,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)			113,876,550	113,876,550

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តបង្កើនដើមទុនដែលបានចុះបញ្ជីពី 27,890,000 ដុល្លារអាមេរិក ទៅ 30,890,000 ដុល្លារអាមេរិក និងព្រមទាំងបានចុះបញ្ជីភាគហ៊ុន ចំនួន 1,115,600ភាគហ៊ុន ទៅ 1,235,600ភាគហ៊ុន។ ដើមទុនថ្មីត្រូវបានដាក់ទាំងអស់ដោយក្រុមហ៊ុន FWD Group Financial Services Pte. Ltd.។ ម្ចាស់ភាគហ៊ុន បានធ្វើការបន្ថែមដើមទុនចំនួន 3,000,000 ដុល្លារអាមេរិក ឬ 12,024,000 ពាន់រៀល។

នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនបានទទួលការយល់ព្រមពី និយ័តករធានារ៉ាប់រង កម្ពុជា ("ន.ធា.ក") និង ក្រសួងពាណិជ្ជកម្ម សម្រាប់ការបង្កើនដើមទុនដែលបានចុះបញ្ជីរហូតដល់ 30,890,000 ដុល្លារអាមេរិក ឬ 123,900,550 ពាន់រៀល។

អេហ្វាស៊ីវប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

13. ពន្ធ និងកាតព្វកិច្ចតាមច្បាប់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ពន្ធកាត់ទុកត្រូវបង់	52,727	211,594	34,846	140,255
អាករលើតម្លៃបន្ថែម សម្រាប់សេវាប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក	14,417	57,855	8,237	33,154
សរុប	67,144	269,449	43,083	173,409

ពន្ធត្រូវបង់តំណាងដោយពន្ធអាករលើតម្លៃបន្ថែមត្រូវបង់សម្រាប់សេវា ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

14. បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រង រួមមានបំណុលសរុបសម្រាប់បណ្តុំសន្យារ៉ាប់រងដែលមានប្រសិទ្ធភាពនាការបរិច្ឆេទរបាយការណ៍ ដែលបានបង្កើតឡើង ស្របតាមគោលការណ៍គណនាយតម្លៃហានិភ័យទទួលស្គាល់ជាទូទៅ។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ទុនបម្រុងបច្ចេកទេសរយៈពេលវែង	2,510,359	10,074,071	1,462,807	5,887,798
បំណុលកិច្ចសន្យាធានារ៉ាប់រងផ្សេងៗ	10,374	41,631	15,570	62,669
សរុប	2,520,733	10,115,702	1,478,377	5,950,467

15. បំណុលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណាយលើការចែកចាយ និងគណនីធានារ៉ាប់រងត្រូវទូទាត់	603,195	2,420,621	554,070	2,230,132
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដែល ពាក់ព័ន្ធត្រូវបង់	205,203	823,480	310,632	1,250,294
ចំណាយបង្គរ	125,203	502,440	150,378	605,271
ផ្សេងៗ	52,153	209,288	12,330	49,629
សរុប	985,754	3,955,829	1,027,410	4,135,326

ចំណាយបង្គរ រួមមាន ចំណាយវិជ្ជាជីវៈ ការផ្សាយពាណិជ្ជកម្ម កម្រៃជើងសារ និងថ្លៃទឹកភ្លើង។
ផ្សេងៗ រួមមាន ថ្លៃកម្សាន្តផ្សេងៗ និងធានារ៉ាប់រងបុគ្គលិក។

អេហ្វាស៊ីវីលឃ្មុនី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

16. បុព្វលាភធានារ៉ាប់រងសុទ្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
បុព្វលាភដុល - ធានារ៉ាប់រងអាយុជីវិត	1,901,729	7,627,835	1,634,221	6,652,914
បុព្វលាភធានារ៉ាប់រងបន្តដែលផ្ទេរចេញ - កិច្ចសន្យាធានារ៉ាប់រងបន្ត	(61,937)	(248,429)	(42,425)	(172,712)
	1,839,792	7,379,406	1,591,796	6,480,202

17. ចំណូលការប្រាក់ និងចំណូលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណូលការប្រាក់ លើប្រាក់បញ្ញើជាមួយ ធនាគារ (កំណត់សម្គាល់លេខ 11)	564,650	2,264,811	653,721	2,661,298
កំណើនការប្រាក់ នៃប្រាក់កក់ការជួល	1,923	7,713	2,035	8,285
ចំណូលពីកម្រៃជើងសារ	1,695	6,799	1,178	4,795
	568,268	2,279,323	656,934	2,674,378

18. អត្ថប្រយោជន៍កិច្ចសន្យាធានារ៉ាប់រងសុទ្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សំណងនិងអត្ថប្រយោជន៍ធានារ៉ាប់រងដែលផ្ទេរទៅ អ្នកធានារ៉ាប់រងបន្ត	15,077	60,474	8,462	34,449
សំណងនិងអត្ថប្រយោជន៍បានកើតឡើង	(185,852)	(745,452)	(125,429)	(510,621)
បម្រែបម្រួលបំណុលនៃកិច្ចសន្យាធានារ៉ាប់រង	(1,042,354)	(4,180,882)	(754,786)	(3,072,734)
	(1,213,129)	(4,865,860)	(871,753)	(3,548,906)

អេហ្វាស៊ីវប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីទេន (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

19. ចំណាយទូទៅ និងរដ្ឋបាល

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់បៀវត្ស និងចំណាយពាក់ព័ន្ធ	2,556,135	10,252,657	2,695,925	10,975,111
សម្ភារៈការិយាល័យ	522,948	2,097,544	643,922	2,621,406
រំលស់ទ្រព្យរូបី និងអរូបី	497,740	1,996,436	651,752	2,653,283
សំវិធានធនសំរាប់អ៊ុយត្រែម	321,800	1,290,740	-	-
ចំណាយវិជ្ជាជីវៈ	214,982	862,293	248,856	1,013,093
ការផ្សាយពាណិជ្ជកម្ម និងទីផ្សារ	190,887	765,648	288,371	1,173,958
ចំណាយការបណ្តុះបណ្តាល	52,909	212,218	57,800	235,304
ចំណាយការធ្វើដំណើរ និងការកម្សាន្ត	45,983	184,438	78,586	319,924
ខាតលើការលុបចោលនៃទ្រព្យសកម្ម	747	2,996	83,218	338,780
ផ្សេងៗ	14,685	58,901	16,793	68,364
	4,418,816	17,723,871	4,765,223	19,399,223

ផ្សេងៗរួមមាន ចំណាយលើការបរិច្ចាគ កម្រៃសេវាធនាគារ, ពន្ធ ខាតពីអត្រាប្តូរប្រាក់ និងសម្ភារៈការិយាល័យ និងការបោះពុម្ព។

ព័ត៌មានលម្អិតនៃរំលស់មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ទ្រព្យសកម្មអរូបី (កំណត់សម្គាល់លេខ 7)	226,854	909,911	262,018	1,066,675
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 8.1)	129,337	518,771	240,657	979,715
ទ្រព្យ និង បរិក្ខារ (កំណត់សម្គាល់លេខ 6)	141,549	567,754	149,077	606,893
	497,740	1,996,436	651,752	2,653,283

អេហ្វាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

20. ចំណាយការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
បំណុលភតិសន្យា (កំណត់សម្គាល់លេខ 8.2)	7,459	29,918	11,222	45,685
ចំណាយលើការចែកចាយត្រូវទូទាត់ (កំណត់សម្គាល់លេខ 15)	2,346	9,410	1,202	4,893
	9,805	39,328	12,424	50,578

21. ពន្ធលើប្រាក់ចំណូល

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការជាច្រើនប្រភេទងាយនឹងមានការបកស្រាយខុសគ្នាចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

អត្រាពន្ធដែលអាចអនុវត្តបាន

អនុលោមតាមច្បាប់ថ្មីស្តីពីសារពើពន្ធ ដែលបានធ្វើវិសោធនកម្មអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៧ សម្រាប់សកម្មភាពធានារ៉ាប់រងអាយុជីវិត ឬធានារ៉ាប់រងបន្តដែលមានលក្ខណៈសន្សំ និងសកម្មភាពធានារ៉ាប់រងផ្សេងៗ លើកលែងតែការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬ ធានារ៉ាប់រងហានិភ័យ នោះពន្ធលើប្រាក់ចំណូលត្រូវបានគិតនៅអត្រា 20% នៃប្រាក់ចំណូលជាប់ពន្ធ ឬពន្ធអប្បបរមានៅអត្រា 1ភាគរយ នៃចំណូលប្រចាំឆ្នាំ ដោយយកតម្លៃណាមួយដែលខ្ពស់ជាង។

ពន្ធអប្បបរមាត្រូវបានគណនាតាមអត្រា 1% នៃចំណូលប្រចាំឆ្នាំ (បុព្វលាភធានារ៉ាប់រងអាយុជីវិត និងប្រាក់ចំណូលពាក់ព័ន្ធ និងប្រាក់ចំណូលពីសកម្មភាពអាជីវកម្មផ្សេងទៀត)។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់បញ្ជាក់ការគណនេយ្យត្រឹមត្រូវ ដែលមានសុពលភាពពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥។ ការទទួលបាន វិញ្ញាបនបត្របញ្ជាក់ការគណនេយ្យត្រឹមត្រូវបានធ្វើឲ្យក្រុមហ៊ុនទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមា។

លើសពីនេះទៅទៀត យោងតាមសេចក្តីជូនដំណឹងលេខ 6715 ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) ស្តីពីការអនុវត្តប្រមូលពន្ធលើប្រាក់ចំណូលសម្រាប់ ក្រុមហ៊ុនធានារ៉ាប់រងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឬ ក្រុមហ៊ុនធានារ៉ាប់រងបន្ត បានបង់ពន្ធលើប្រាក់រំដោះលើប្រាក់ចំណូល 1% នៃបុព្វលាភដុលដោយគ្មានការបែងចែកផលិតផល។

ក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខាតពន្ធ ដូចនេះក្រុមហ៊ុនមិនបានទទួលស្គាល់ចំណាយពន្ធលើប្រាក់ចំណូលទេ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ

22.1 ក្របខណ្ឌអភិបាលកិច្ច

កម្មវត្ថុចម្បង នៃក្របខណ្ឌគ្រប់គ្រងហានិភ័យ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺការពារភាគទុនិករបស់ខ្លួនពីព្រឹត្តិការណ៍ ដែលរារាំងដល់ការសម្រេចកម្មវត្ថុហិរញ្ញវត្ថុប្រកបដោយចីរភាព។

ក្រុមហ៊ុនទទួលស្គាល់សារៈសំខាន់នៃប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងហានិភ័យដែល មានស្រាប់។ ក្រុមហ៊ុនអនុវត្តតាមគោលនយោបាយ ការអនុវត្ត និងគោលការណ៍ណែនាំអំពីការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនមេ។ ហានិភ័យនិងគោលនយោបាយសំខាន់ៗ ត្រូវបានអនុម័ត ត្រួតពិនិត្យ និងគ្រប់គ្រងដោយក្រុមហ៊ុនមេ។

កម្មវត្ថុនិងយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ដែលក្រុមហ៊ុនបានបង្កើតនិងរំពឹងថានឹងអនុវត្តនៅពេលដែលខ្លួនចាប់ផ្តើមប្រតិបត្តិការធានារ៉ាប់រងត្រូវបានសង្ខេបដូចខាងក្រោម៖

22.2 កម្មវត្ថុ គោលនយោបាយ និងដំណើរការនៃការគ្រប់គ្រងហានិភ័យសម្រាប់ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង

សកម្មភាពធានារ៉ាប់រងចម្បងអនុវត្តដោយក្រុមហ៊ុន គឺជាការទទួលយកហានិភ័យនៃការខាតពីបុគ្គលដែលទទួលរងហានិភ័យផ្ទាល់។ ហានិភ័យនោះអាចទាក់ទងនឹងអាយុជីវិត គ្រោះថ្នាក់សុខភាព ហិរញ្ញវត្ថុ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗដែលអាចកើតឡើងពីព្រឹត្តិការណ៍ដែលអាចធានាបាន។ ដូចនេះ ក្រុមហ៊ុនត្រូវប្រឈមនឹងភាពមិនច្បាស់លាស់ជុំវិញពេលវេលា និងទំហំនៃសំណងក្រោមកិច្ចសន្យាទាំងនោះ។ ក្រុមហ៊ុនក៏ទទួលរងឥទ្ធិពលផងដែរនូវ ហានិភ័យទីផ្សារតាមរយៈសកម្មភាពធានារ៉ាប់រងនិងការវិនិយោគរបស់ខ្លួន។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យធានារ៉ាប់រងរបស់ខ្លួន តាមរយៈកម្រិត នៃការវាយតម្លៃហានិភ័យគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃហានិភ័យ កម្រិតនៃសិទ្ធិអំណាច នីតិវិធីក្នុងការអនុញ្ញាតសម្រាប់ផលិតផលថ្មីឬហានិភ័យលើសពីការកំណត់ការបែងចែកហានិភ័យ គោលការណ៍កំណត់ថ្លៃធានារ៉ាប់រងបន្តនីតិវិធីក្នុងការអនុម័តធានារ៉ាប់រងបន្តនិងការត្រួតពិនិត្យ នៃបញ្ហាដែលលេចឡើង។

ក្រុមហ៊ុនប្រើប្រាស់វិធីសាស្ត្រជាច្រើនដើម្បីវាយតម្លៃ និងត្រួតពិនិត្យការទទួលរងហានិភ័យទាំងសម្រាប់ប្រភេទឯកតាហានិភ័យដែលត្រូវបានធានា និងហានិភ័យជារួម។ វិធីសាស្ត្រទាំងនេះរួមមានការត្រួតពិនិត្យហានិភ័យសរុបនៃអាយុជីវិតនីមួយៗ ការត្រួតពិនិត្យកម្រិត និងការបែងចែកអាជីវកម្មតាមកត្តាផ្សេងៗដូចជា ការវិភាគផលប៉ះពាល់នៃការប្រែប្រួល ការវិភាគលំដាប់នៃព្រឹត្តិការណ៍ ការធ្វើតេស្តភាពតានតឹង (stress testing) និងការប្រឈមហានិភ័យពាក់ព័ន្ធផ្សេងៗ។

ទ្រឹស្តីនៃប្រូបាប៊ីលីតេ ត្រូវបានប្រើចំពោះការកំណត់ថ្លៃ និងការធ្វើសំវិធានធន សម្រាប់សំណុំត (Portfolio) នៃកិច្ចសន្យាធានារ៉ាប់រង។ ហានិភ័យចម្បង គឺនៅពេលដែលការទាមទារ សំណងញឹកញាប់លើសពីការរំពឹងទុក។ ជាធម្មតា ព្រឹត្តិការណ៍ធានារ៉ាប់រងមានលក្ខណៈជាការចៃដន្យ ហើយចំនួនពិតនៃព្រឹត្តិការណ៍ក្នុងអំឡុងឆ្នាំណាមួយ ដែលអាចនឹងមានចំនួនខុសគ្នាពីព្រឹត្តិការណ៍ការរំពឹងដោយប្រើប្រាស់បច្ចេកទេសស្ថិតិ។

អេហ្វាស៊ីវប៊ែរលីមីតធីត ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០០១២៣៧)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនិញ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ (តំបន់ទំនិញ)

22.3 ការគ្រប់គ្រងដើមទុន និងក្របខណ្ឌបទប្បញ្ញត្តិ

និយ័តករធានារ៉ាប់រងកម្ពុជា (“ន.ធា.ក”) តម្រូវឱ្យប្រើកម្រិតសាធារណៈ និងដើមទុនតម្រូវ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ន.ធា.ក បានចេញប្រកាសលេខ ០៦១ ស្តីពីកម្រិតសាធារណៈ ដែលណែនាំពីវិធីសាស្ត្រក្នុងការគណនាសាធារណៈតម្រូវ ផ្អែកលើ 25% នៃ បុព្វលាភសុទ្ធ ឬ 50% នៃបុព្វលាភដុល និងវិធីសាស្ត្រសំណងធានារ៉ាប់រងសុទ្ធ និងវិធីសាស្ត្របុព្វលាភធានារ៉ាប់រងសុទ្ធ ដែលមានចំនួនអប្បបរមាត្រូវបានកំណត់នៅ 50% នៃ មូលធនអប្បបរមា 7 លានដុល្លារអាមេរិក ឬ 3.5 លានដុល្លារអាមេរិក។ កម្រិតសាធារណៈអប្បបរមាគឺ 120% ដែលត្រូវបានគណនាជាអនុបាតនៃទ្រព្យសកម្មសុទ្ធ លើសាធារណៈតម្រូវ ដែលត្រូវបានកំណត់ដោយ ន.ធា.ក។ បន្ថែមពីនេះទៀត វាត្រូវបានបញ្ជាក់ពីការបែងចែកមូលធនតម្រូវសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។

សាធារណៈតម្រូវ គឺជាចំនួន 4% នៃ NMR និង 0.3% នៃ NSAR ដែលមានចំនួនអប្បបរមាត្រូវបានកំណត់នៅ 50% នៃមូលធនអប្បបរមា។

តារាងខាងក្រោមសង្ខេបពីកម្រិតសាធារណៈបទប្បញ្ញត្តិអប្បបរមារបស់ក្រុមហ៊ុន និង មូលធនសាធារណៈដែលមាន៖

	2025	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សាធារណៈតម្រូវ		
NMR	100,414	402,762
NSAR	62,546	250,873
សរុប (ក)	162,960	653,635
ដើមទុនអប្បបរមានៃលទ្ធភាពសងបំណុល (ខ)	3,500,000	14,038,500
ទ្រព្យសកម្មសុទ្ធ	8,080,789	32,412,043
តម្រូវការរបស់សាធារណៈ (ក ឬ ខ មួយណាខ្ពស់ជាង)	3,500,000	14,038,500
កម្រិតសាធារណៈ	231%	

អេហ្វាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ (តំបន់ព័រមុន)

22.4 ការគ្រប់គ្រងដើមទុន និងក្របខណ្ឌបទប្បញ្ញត្តិ (តំបន់ព័រមុន)

	2024	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សាធារណភាពតម្រូវ		
NMR	58,512	235,511
NSAR	60,633	244,048
សរុប (ក)	119,145	479,559
ដើមទុនអប្បបរមានៃលទ្ធភាពសងបំណុល (ខ)	3,500,000	14,087,500
ទ្រព្យសកម្មសុទ្ធ	8,440,044	34,359,421
តម្រូវការរបស់សាធារណភាព (ក ឬ ខ មួយណាខ្ពស់ជាង)	3,500,000	14,087,500
កម្រិតសាធារណភាព	241%	

ការបែងចែកនៃដើមទុន, តាមប្រកាស តម្រូវឲ្យ 10% នៃដើមទុនអប្បបរមា ជាប្រាក់តម្កល់នៅក្នុងគណនីរបស់ ("ន.ធា.ក ") ជាមួយនឹងធនាគារជាតិកម្ពុជា 50% នៃដើមទុនអប្បបរមា ជាមួយធនាគារពាណិជ្ជកម្មក្នុងស្រុក ដោយមិនឲ្យលើស 30% ក្នុងធនាគារពាណិជ្ជកម្ម និងនៅសល់ 40% ទៀត ជាសាច់ប្រាក់ ឬអចលនទ្រព្យប្រើប្រាស់ផ្ទាល់ក្នុងក្រុមហ៊ុនដូចជាទ្រព្យ និងបរិក្ខារ ដែលត្រូវស្នើសុំការអនុញ្ញាតជាមុនពី ("ន.ធា.ក ")។

22.5 យុទ្ធសាស្ត្រធានារ៉ាប់រង

យុទ្ធសាស្ត្រការទទួលធានារ៉ាប់រងរបស់ក្រុមហ៊ុន មានគោលបំណងបង្កើតភាពចម្រុះ ដើម្បីធានាបាននូវការលាយបញ្ចូលដែលមានគុណភាពនៃផលប៉ះពាល់គ្រោះថ្នាក់ ហើយផ្អែកលើផលប៉ះពាល់ធំៗនៃហានិភ័យដែលមានលក្ខណៈស្រដៀងគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយហេតុនេះធ្វើឲ្យការប្រែប្រួលនៃលទ្ធផលត្រូវបានកាត់បន្ថយ។

22.6 យុទ្ធសាស្ត្រធានារ៉ាប់រងបន្ត

ក្រុមហ៊ុនធានារ៉ាប់រងបន្តមួយផ្នែកនៃហានិភ័យធានារ៉ាប់រង ដែលខ្លួនបានធានារ៉ាប់រងដើម្បីគ្រប់គ្រងការប៉ះពាល់របស់ខ្លួនទៅលើការខាតបង់ និងការពារដើមទុនរបស់ខ្លួនតាមរយៈការរៀបចំកិច្ចសន្យាធានារ៉ាប់រងបន្ត ។ កិច្ចព្រមព្រៀងធានារ៉ាប់រងបន្តទាំងនេះផ្ទេរផ្នែកមួយ នៃហានិភ័យនិងកំណត់ការប៉ះពាល់ពីការធានារ៉ាប់រងនីមួយៗ។ ចំនួននៃហានិភ័យនីមួយៗដែលបានរក្សាទុកគឺអាស្រ័យលើការវាយតម្លៃរបស់ក្រុមហ៊ុនលើហានិភ័យជាក់លាក់ ដែលស្ថិតនៅក្នុងកាលៈទេសៈជាក់លាក់ទៅលើដែនកំណត់អតិបរមាដោយផ្អែកលើលក្ខណៈនៃការគ្របដណ្តប់។

អេហ្វាដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនិញមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

22. ក្រុមបណ្តុះបណ្តាលនៃការគ្រប់គ្រងហានិភ័យ (តំបន់ទំនិញមុន)

22.6 យុទ្ធសាស្ត្រធានារ៉ាប់រងបន្ត (តំបន់ទំនិញមុន)

យោងតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានារ៉ាប់រងបន្តយល់ព្រមសង ចំនួនដែលបានផ្ទេរចេញនៅក្នុងករណី ដែលសំណងនេះត្រូវបានបង់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែទទួលខុសត្រូវចំពោះអ្នកកាន់បណ្តុះបណ្តាលធានារ៉ាប់រង ពាក់ព័ន្ធនឹងការធានារ៉ាប់រង ដែលបានផ្ទេរចេញ ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងបន្តណាមួយមិនបានបំពេញកាតព្វកិច្ចដែលខ្លួនបានសន្មត។

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ

ក្រុមហ៊ុនលក់កិច្ចសន្យាដែលផ្ទេរហានិភ័យធានារ៉ាប់រង ឬ ហានិភ័យហិរញ្ញវត្ថុ ឬទាំងពីរ។ ខាងក្រោមនេះផ្តល់នូវព័ត៌មានលម្អិតអំពីផលិតផលសំខាន់ៗ របស់ក្រុមហ៊ុន និងវិធីសាស្ត្រនៃការគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីកិច្ចសន្យាទាំងនោះ។

23.1 ហានិភ័យធានារ៉ាប់រង

ហានិភ័យចម្បងដែលក្រុមហ៊ុនប្រឈមមុខ ក្រោមកិច្ចសន្យាធានារ៉ាប់រងគឺថាការទាមទារសំណងជាក់ស្តែង និងការទូទាត់ប្រាក់អត្ថប្រយោជន៍ឬពេលវេលាកំណត់ ដែលខុសគ្នាពីការរំពឹងទុក។ ការវាស់វែងបំណុលទាំងនេះ អាស្រ័យលើកត្តាជាចម្បង រួមមានភាពញឹកញាប់នៃសំណង កម្រិតធ្ងន់ធ្ងរនៃសំណង ប្រាក់អត្ថប្រយោជន៍ដែលបានបង់ជាក់ស្តែង និងការវិវត្តបន្តនៃសំណងរយៈពេលវែង។ ដោយឡែកពីនេះ គោលបំណងសំខាន់របស់ក្រុមហ៊ុន គឺធានាឱ្យមានទុនបម្រុងគ្រប់គ្រាន់ដើម្បីគ្របដណ្តប់បំណុលដែលពាក់ព័ន្ធ។

ការប្រឈមមុខនឹងហានិភ័យត្រូវបានកាត់បន្ថយ ដោយការធ្វើពិពិធកម្មលើផលប៉ះពាល់ ក្នុងកិច្ចសន្យាធានារ៉ាប់រង។ បម្រែបម្រួលនៃហានិភ័យ ក៏ត្រូវប្រសើរឡើងដោយការជ្រើសរើសដោយប្រុងប្រយ័ត្ន និងការអនុវត្តគោលការណ៍ណែនាំយុទ្ធសាស្ត្រធានារ៉ាប់រង ក៏ដូចជាការប្រើប្រាស់ការរៀបចំធានារ៉ាប់រងបន្ត។

23.1.1 ផលិតផលប្រពៃណី

លក្ខណៈនៃផលិតផល - លក្ខណៈមូលដ្ឋាននៃអាជីវកម្មធានារ៉ាប់រងបែបប្រពៃណីរយៈពេលវែងគឺដើម្បីផ្តល់នូវ អត្ថប្រយោជន៍មរណភាព ដែលត្រូវបានកំណត់ ពេលបណ្តុះបណ្តាលមានសុពលភាព។ សម្រាប់ផលិតផលធានារ៉ាប់រងដែលមានធាតុសន្សំ ការធានាបណ្តុះបណ្តាលតាមកាលកំណត់ ការបញ្ចប់កិច្ចសន្យា និងអត្ថប្រយោជន៍ដល់កាលកំណត់ត្រូវបានផ្តល់ជូនជាធម្មតា។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.1 ហានិភ័យធានារ៉ាប់រង (តំបន់ព័រមុន)

23.1.1 ផលិតផលប្រពៃណី (តំបន់ព័រមុន)

ហានិភ័យចម្បងដែលក្រុមហ៊ុនត្រូវប្រឈមគឺមានដូចខាងក្រោម៖

- ហានិភ័យនៃមរណភាព - ហានិភ័យនៃការបាត់បង់ដែលកើតឡើងដោយសារតែបទពិសោធន៍នៃការស្លាប់របស់ម្ចាស់បណ្ណធានារ៉ាប់រងគឺខុសពីការរំពឹងទុក
- ហានិភ័យនៃសុខភាព - ហានិភ័យនៃការបាត់បង់ដែលកើតឡើងដោយសារតែបទពិសោធន៍សុខភាពរបស់ម្ចាស់បណ្ណធានារ៉ាប់រងគឺខុសពីការរំពឹងទុក
- ហានិភ័យលើអាយុកាល - ហានិភ័យនៃការបាត់បង់ដែលកើតឡើងដោយសារការរស់នៅមានអាយុវែងជាងការរំពឹងទុក
- ហានិភ័យនៃផលវិនិយោគ - ហានិភ័យនៃការបាត់បង់ដែលកើតឡើងពីប្រាក់ចំណូលពិតប្រាកដខុសគ្នាពីការរំពឹងទុក
- ហានិភ័យចំណាយ - ហានិភ័យនៃការបាត់បង់ដែលកើតឡើងពីបទពិសោធន៍ចំណាយខុសគ្នាពីការរំពឹងទុក
- ហានិភ័យនៃការសម្រេចចិត្តរបស់ម្ចាស់បណ្ណធានារ៉ាប់រង - ហានិភ័យនៃការបាត់បង់ដែលកើតឡើងដោយសារបទពិសោធន៍របស់ម្ចាស់បណ្ណធានារ៉ាប់រង (ការផុតសុពលភាព និងការលះបង់បណ្ណធានារ៉ាប់រង) ខុសពីការរំពឹងទុក។

ហានិភ័យទាំងនេះ មិនមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ អាស្រ័យលើទីតាំងក្នុងប្រទេសកម្ពុជា នៃហានិភ័យដែលក្រុមហ៊ុនបានធានារ៉ាប់រង ប្រភេទហានិភ័យដែលបានធានារ៉ាប់រង ឬតាមវិស័យឡើយ។

ហានិភ័យនៃមរណភាពត្រូវបានគ្រប់គ្រងតាមរយៈការអនុវត្តយុទ្ធសាស្ត្រទទួលបានធានារ៉ាប់រងត្រឹមត្រូវ។ ចំពោះកិច្ចសន្យាដែលមានមរណភាព ឬ ពិការភាព ជាហានិភ័យដែលត្រូវបានធានារ៉ាប់រង កត្តាសំខាន់ដែលអាចបង្កើនភាពញឹកញាប់នៃការទាមទារសំណង គឺការរីករាលដាល ការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៃរបៀបរស់នៅ និងគ្រោះមហន្តរាយធម្មជាតិ ដែលបណ្តាលឲ្យមានការទាមទារសំណងមុនឬច្រើនជាងការរំពឹងទុក។

ការធានារ៉ាប់រងដំណើរការដោយផ្អែកលើគោលការណ៍នៃចំនួនធំ (law of large numbers)។ ដូច្នេះ ប្រសិនបើផលប៉ះពាល់ធានារ៉ាប់រងមានទំហំតូច ការប្រែប្រួលនៃសំណងរវាងរយៈពេលនីមួយៗ នឹងត្រូវបានរំពឹងថាមានកម្រិតខ្ពស់ជាង។

អេហ្វដាប៊ែលយូធី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.1 ហានិភ័យធានារ៉ាប់រង (តំបន់ព័រមុន)

23.1.1 ផលិតផលប្រពៃណី (តំបន់ព័រមុន)

យុទ្ធសាស្ត្រទទួលបានរ៉ាប់រងរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ដើម្បីធានាថាហានិភ័យត្រូវបានធ្វើពិពិធកម្មបានយ៉ាងល្អតាមប្រភេទហានិភ័យនិងកម្រិតនៃអត្ថប្រយោជន៍ធានារ៉ាប់រង។ ការអនុវត្តនេះ ត្រូវបានសម្រេចជាចម្បង តាមរយៈការប្រើប្រាស់ការត្រួតពិនិត្យសុខភាព ដើម្បីធានាថា ការកំណត់តម្លៃធានារ៉ាប់រង ឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពបច្ចុប្បន្ន និងប្រវត្តិសុខភាពគ្រួសារ រួមទាំងការពិនិត្យឡើងវិញជាប្រចាំលើបទពិសោធន៍សំណងពិតប្រាកដ និងការកំណត់តម្លៃផលិតផលព្រមទាំងនីតិវិធីដោះស្រាយសំណងដែលមានភាពលម្អិត និងតឹងរឹង។ លើសពីនេះទៀត ក្រុមហ៊ុនបានកំណត់កម្រិតទទួលបានរ៉ាប់រង (underwriting limits) ដើម្បីអនុវត្តលក្ខខណ្ឌនៃការជ្រើសរើសហានិភ័យឲ្យបានសមស្រប។

ហានិភ័យ នៃការវិនិយោគត្រូវបានគ្រប់គ្រងតាមរយៈការផ្គុំផ្គង់ទ្រព្យសកម្ម និងបំណុល។ យុទ្ធសាស្ត្រវិនិយោគត្រូវបានកំណត់ដោយផ្អែកលើគោលបំណង ក្នុងការផ្តល់នូវផលចំណេញវិនិយោគគ្រប់គ្រាន់ដើម្បីបំពេញតាមការរំពឹងទុកយ៉ាងសមហេតុផលរបស់ម្ចាស់បណ្ណធានារ៉ាប់រង។

23.1.2 ការសន្មត

ដំណើរការដែលប្រើដើម្បីកំណត់ការសន្មត

ដំណើរការដែលត្រូវបានប្រើដើម្បីកំណត់ការសន្មតគឺ មានគោលបំណងធ្វើឲ្យមានការវាស់វែងលទ្ធផលនាពេលអនាគតដែលមានស្ថេរភាពនិងប្រុងប្រយ័ត្ន។ នេះត្រូវបានសម្រេចដោយការទទួលយកការសន្មតដែលមានលក្ខណៈអភិរក្សនិយមដែលអាចទប់ទល់នឹងចន្លោះសមហេតុផលនៃការផ្លាស់ប្តូរនៃបទពិសោធន៍ជាក់ស្តែង។ ការពិនិត្យឡើងវិញប្រចាំឆ្នាំ នៃបទពិសោធន៍ពាក់ព័ន្ធត្រូវបានអនុវត្តដើម្បីធានាបាននូវមានមាត្រដ្ឋានរវាងការសន្មត ដែលបានអនុម័តនិងការវាស់វែងដែលសមហេតុផលបំផុតនៃលទ្ធផលនាពេលអនាគត។ ការសន្មតដែលត្រូវបានពិចារណារួមមានប្រូបាប៊ីលីតេនៃការទាមទារសំណងនិងផលចំណាយនៃការវិនិយោគ។

សម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិតបែបប្រពៃណី ទុនបម្រុងបណ្ណធានារ៉ាប់រង ជាទូទៅត្រូវបានគណនាដោយផ្អែកលើវិធីសាស្ត្រ Gross Premium Valuation។ វិធីសាស្ត្រនេះ គណនាដោយយកមកគិតតម្លៃបច្ចុប្បន្ននៃអត្ថប្រយោជន៍ និងចំណាយនាពេលអនាគត ហើយដកចេញនូវតម្លៃបច្ចុប្បន្ននៃបុព្វលាភសរុបនាពេលអនាគត ដែលកើតឡើងពីបណ្ណធានារ៉ាប់រង ដោយបញ្ចុះតម្លៃតាមអត្រាការប្រាក់វាយតម្លៃ។ ដើម្បីពិចារណាលើទុនបម្រុងសម្រាប់ភាពបែរទៅអវិជ្ជមាន (provision for adverse deviation) មាត្រដ្ឋានបន្ថែមមួយ ត្រូវបានបន្ថែមលើការសន្មតប៉ាន់ស្មានល្អបំផុត (best estimate assumption)។ លើសពីនេះទៅទៀត ទុនបម្រុងអវិជ្ជមាន (negative provisions) មិនត្រូវបានអនុញ្ញាតឱ្យមានឡើយ។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ (តពីទំព័រមុន)

23.1 ហានិភ័យធានារ៉ាប់រង (តពីទំព័រមុន)

23.1.2 ការសន្មត (តពីទំព័រមុន)

ការសន្មតដ៏សំខាន់ដែលផ្អែកលើការគណនានៃសំវិធានធនអាជីវកម្មរយៈពេលវែងគឺ៖

(i) អត្រាមរណៈភាព និង ជម្ងឺ

អត្រាមរណៈភាព ត្រូវបានកំណត់ដោយប្រើប្រាស់ស្ថិតិដែលមានសំរាប់ប្រទេសកម្ពុជាដូចជា អាយុកាលដើម្បីធ្វើការកែតម្រូវទៅលើតារាងមរណភាព នៃឧស្សាហកម្មសកលដើម្បីទទួលបានតារាងមរណភាពសមស្របសំរាប់ប្រទេសកម្ពុជា។ អត្រាមរណៈភាព ទាំងនោះឆ្លុះបញ្ចាំងពីបទពិសោធន៍ប្រវត្តិសាស្ត្រថ្មីៗ ហើយត្រូវបានកែតម្រូវនៅពេលសមស្របដើម្បីឆ្លុះបញ្ចាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

ការសន្មតត្រូវបានបែងចែកតាមអាយុ ចំណាត់ថ្នាក់ធានារ៉ាប់រង និងប្រភេទកិច្ចសន្យា។

ការកើនឡើងនៃអត្រានេះនឹងនាំឲ្យមានការសន្មតនៃការទាមទារសំណងកាន់តែច្រើន (និងការទាមទារសំណងអាចកើតឡើងឆាប់ជាងការរំពឹងទុក) ដែលនឹងបង្កើនការចំណាយនិងកាត់បន្ថយប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុន។

(ii) អត្រាអប្បហារ

បំណុលត្រូវបានកំណត់ជាផលសរុបនៃអត្ថប្រយោជន៍រំពឹងទុកដែលធ្វើអប្បហារបូកជាមួយនឹងចំណាយរដ្ឋបាលនាពេលអនាគតដែលទាក់ទងដោយផ្ទាល់នឹងកិច្ចសន្យា ដកតម្លៃអប្បហារនៃបុព្វលាភតាមទ្រឹស្តី ដែលរំពឹងទុក ហើយនឹងចាំបាច់មានដើម្បីឆ្លើយតបនឹងលំហូរចេញនៃសាច់ប្រាក់នាពេលអនាគត។ អត្រាអប្បហារ គឺអាស្រ័យលើអត្រាហានិភ័យស្តង់ដាររបស់ឧស្សាហកម្មបច្ចុប្បន្ន ដែលត្រូវបាន កែសម្រួលសម្រាប់ឆ្លុះបញ្ចាំងពីកម្រិតហានិភ័យផ្ទាល់របស់ក្រុមហ៊ុន។

ការថយចុះអត្រាអប្បហារ នឹងបង្កើនតម្លៃនៃបំណុលធានារ៉ាប់រង ដូច្នេះហើយប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុននឹងត្រូវកាត់បន្ថយ។

23.2 ហានិភ័យហិរញ្ញវត្ថុ

ប្រតិបត្តិការឧបករណ៍ហិរញ្ញវត្ថុ អាចជាលទ្ធផលនៅក្នុងការសន្និដ្ឋានហានិភ័យហិរញ្ញវត្ថុក្រុមហ៊ុន។ ហានិភ័យហិរញ្ញវត្ថុ រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ហានិភ័យហិរញ្ញវត្ថុនីមួយៗ ត្រូវបានពិពណ៌នាដូចខាងក្រោមជាមួយនឹងសេចក្តីសង្ខេបនៃវិធីដែលក្រុមហ៊ុនគ្រប់គ្រងហានិភ័យទាំងនេះ។

23.2.1 ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលនៃអត្រាការប្រាក់ ថ្លៃមូលធន និងអត្រាប្តូរប្រាក់បរទេស។

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ (តំណាងឱ្យ)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យ)

23.2.1 ហានិភ័យទីផ្សារ (តំណាងឱ្យ)

(i) ហានិភ័យអត្រាការប្រាក់

ការប្រឈមហានិភ័យទីផ្សាររបស់ក្រុមហ៊ុន ដោយការប្រែប្រួលអត្រាការប្រាក់ត្រូវបានផ្តុំនៅក្នុងផលប៉ះពាល់ត្រូវនិយោគ។ ក្រុមហ៊ុនតាមដានការប្រឈមហានិភ័យនេះតាមរយៈការត្រួតពិនិត្យជាទៀងទាត់នៃស្ថានភាពទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។ ការវាស់តម្លៃលើលំហូរសាច់ប្រាក់ ក៏ដូចជាឥទ្ធិពលនៃបម្រែបម្រួលអត្រាការប្រាក់ទាក់ទងទៅនឹងផលប៉ះពាល់ត្រូវនិយោគ និងទុនបម្រុងធានារ៉ាប់រងត្រូវបានសិក្សា និងត្រួតពិនិត្យយ៉ាងទៀងទាត់ ដើម្បីធានាបាននូវភាពសមស្រប។ កម្មវត្ថុនៃយុទ្ធសាស្ត្រវិនិយោគ គឺដើម្បីកាត់បន្ថយការផ្លាស់ប្តូរសុទ្ធនៃតម្លៃទ្រព្យសកម្ម និងបំណុល ដែលកើតឡើងដោយសារការប្រែប្រួលអត្រាការប្រាក់។

(ii) ហានិភ័យនៃរូបិយប័ណ្ណបរទេស

ហានិភ័យនៃរូបិយប័ណ្ណបរទេស គឺជាហានិភ័យនៃការខាតបង់ ដែលកើតចេញពីបម្រែបម្រួលអត្រាប្តូរប្រាក់លើរូបិយប័ណ្ណ ដែលមិនមែនជាប្រាក់ដើមរបស់ខ្លួន។ ការប្រែប្រួលនៃអត្រាប្តូរប្រាក់រវាងដុល្លារអាមេរិកដែលជាប្រាក់ប័ណ្ណបរទេស និងរូបិយប័ណ្ណដទៃទៀត ដែលក្រុមហ៊ុនប្រកបអាជីវកម្មអាចជះឥទ្ធិពលទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ។ ហានិភ័យពេលបច្ចុប្បន្នដែលក្រុមហ៊ុនប្រឈម ភាគច្រើនបណ្តាលពីបម្រែបម្រួល នៃអត្រាប្តូរប្រាក់ដុល្លារអាមេរិក/រៀល។

ក្រុមហ៊ុន ព្យាយាមកំណត់ហានិភ័យរូបិយប័ណ្ណរបស់ខ្លួនដោយការកាត់បន្ថយអប្បបរមា នូវស្ថានភាពរូបិយប័ណ្ណបរទេសសុទ្ធរបស់ខ្លួន។ មួយផ្នែកធំ នៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺជាប្រាក់ដុល្លារអាមេរិក ដែលជាប្រាក់ប័ណ្ណបរទេស ដែលអាចកាត់បន្ថយហានិភ័យលើរូបិយប័ណ្ណបរទេសបាន។ ទ្រព្យសកម្មដែលជាប្រាក់ប័ណ្ណផ្សេងទៀត ភាគច្រើនជាប្រាក់រៀល។

23.2.2 ហានិភ័យឥណទាន

ផលប៉ះពាល់របស់ក្រុមហ៊ុនដែលជាការរៀបចំប្រាក់បញ្ញើជាមួយធនាគារពាណិជ្ជកម្ម អាចប្រឈមនឹងហានិភ័យឥណទាន។ ហានិភ័យឥណទានមានន័យថាជាការខាតបង់ធ្ងន់ធ្ងរនៃតម្លៃទីផ្សារ ដែលបណ្តាលមកពីការប្រែប្រួលខ្លាំង នៃសមត្ថភាពក្នុងការសងបំណុលរបស់អ្នកខ្ចីប្រាក់ ឬ សមភាគី។ កម្មវត្ថុរបស់ក្រុមហ៊ុន គឺរកចំណូលឲ្យបានខ្ពស់ដោយធ្វើការវិនិយោគលើផលប៉ះពាល់ត្រូវនិយោគច្រើនផ្សេងៗពីគ្នា។ ហានិភ័យឥណទាន នៃវិនិយោគនីមួយៗរួមបញ្ចូលប្រាក់បញ្ញើជាមួយធនាគារពាណិជ្ជកម្ម ត្រូវបានពិចារណានិងវិភាគយ៉ាងច្បាស់លាស់។ ដែនកំណត់ត្រូវបានបង្កើតដើម្បីគ្រប់គ្រងគុណភាពឥណទាន និងការប្រមូលផ្តុំហានិភ័យ។

អេហ្វាស៊ីវប៊ែលឃ្មុំឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០០១២៣៧)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង និងហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2.2 ហានិភ័យឥណទាន (តំបន់ព័រមុន)

ព័ត៌មានលម្អិតនៃគុណភាពឥណទាន ដោយប្រភេទទ្រព្យសកម្មសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលប្រឈមនឹងហានិភ័យឥណទាននាការិយបរិច្ឆេទបញ្ចប់ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
	ហួសកាលកំណត់		មាន	
	មិនទាន់ដល់កាលកំណត់	ប៉ុន្តែមិនមានអ៊ីមតែមិនរៀងខ្លួន	អ៊ីមតែមិនរៀងខ្លួន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការប្រាក់បង្គរត្រូវទទួល (*)	187,737	-	-	187,737
ប្រាក់តម្កល់លើការជួល (*)	66,411	-	-	66,411
គណនីធានារ៉ាប់រងត្រូវទទួល (**)	72,466	-	-	72,466
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម (***)	13,778	-	-	13,778
ប្រាក់បញ្ញើនៅធនាគារ	8,600,000	-	-	8,600,000
សាច់ប្រាក់នៅធនាគារ	1,954,535	-	-	1,954,535
សរុប	10,894,927	-	-	10,894,927
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	43,721,342	-	-	43,721,342

(*) បានរួមបញ្ចូលក្នុងទ្រព្យសកម្មផ្សេងៗ

(**) មិនរួមបញ្ចូលធានារ៉ាប់រងត្រូវទទួល

(***) មិនរួមបញ្ចូលចំណាយបង់មុនលើបុព្វលាភ និងការផ្ទេរធានារ៉ាប់រងបន្តជាទ្រព្យសកម្ម

អេហ្វធីស៊ីសប៊ី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី ០០០១២៣៧)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងការធានារ៉ាប់រង (តំបន់ព័រមុន)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2.2 ហានិភ័យឥណទាន (តំបន់ព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ហួសកាលកំណត់		មាន	សរុប
	មិនទាន់ដល់	ប៉ុន្តែមិនមាន		
	កាលកំណត់	អ៊ីមតែរមិនរៀងខ្លួន	អ៊ីមតែរមិនរៀងខ្លួន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ការប្រាក់បង្គរត្រូវទទួល (*)	120,424	-	-	120,424
ប្រាក់តម្កល់លើការជួល (*)	70,702	-	-	70,702
គណនីធានារ៉ាប់រងត្រូវទទួល (**)	138,214	-	-	138,214
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម (***)	9,307	-	-	9,307
ប្រាក់បញ្ញើនៅធនាគារ	7,400,000	-	-	7,400,000
សាច់ប្រាក់នៅធនាគារ	2,395,730	-	-	2,395,730
សរុប	10,134,377	-	-	10,134,377
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	40,790,867	-	-	40,790,867

(*) បានរួមបញ្ចូលក្នុងទ្រព្យសកម្មផ្សេងៗ

(**) មិនរួមបញ្ចូលធានារ៉ាប់រងត្រូវទទួល

(***) មិនរួមបញ្ចូលចំណាយបង់មុនលើបុព្វលាភ និងការផ្ទេរធានារ៉ាប់រងបន្តជាទ្រព្យសកម្ម

មិនទាន់ដល់កាលកំណត់៖ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ឬប្រាក់ដើមទូទាត់ មិនទាន់ហួសកាលកំណត់ហើយមិនមានភស្តុតាងបញ្ជាក់ពីអ៊ីមតែរមិន។

ហួសកាលកំណត់ប៉ុន្តែមិនមានអ៊ីមតែរមិនរៀងខ្លួន៖ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ និងប្រាក់ដើមទូទាត់ហួសកាលកំណត់ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាមិនមានអ៊ីមតែរមិនឡើយ។ ក្រុមហ៊ុនមានទំនុកចិត្តលើភាពសាកសមឥណទានរបស់អតិថិជននិងការកែលម្អឥណទានផ្សេងទៀត។

អ៊ីមតែរមិនរៀងខ្លួន៖ ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនចាត់ទុកថាការប្រាក់និងប្រាក់ដើមមិនអាចទទួលបានមកវិញក្រោមលក្ខខណ្ឌនៃកិច្ចសន្យា។

23.2.3 ហានិភ័យសន្ទនីយ

ហានិភ័យសន្ទនីយ គឺជាហានិភ័យដែលក្រុមហ៊ុននឹងជួបប្រទះការលំបាកនៅក្នុងការ បំពេញកាតព្វកិច្ចហិរញ្ញវត្ថុដោយសារតែកង្វះខាតមូលនិធិ។

អេហ្វាដាប់ប៊ែលឃ្មុនី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងការធានារ៉ាប់រង (តំបន់ព័រមុន)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2.3 ហានិភ័យសន្ទនីយ (តំបន់ព័រមុន)

ក្រុមហ៊ុនត្រូវតែបំពេញតាមតម្រូវការប្រចាំថ្ងៃលើធនធានសាច់ប្រាក់ ដោយសារសំណងដែលកើតឡើងលើកិច្ចសន្យាធានារ៉ាប់រង និង ការលះបង់បណ្តាធានារ៉ាប់រងមុនកាលកំណត់ ដើម្បីទទួលបានតម្លៃលះបង់បណ្តាធានារ៉ាប់រង។ ដូច្នេះវាមានហានិភ័យដែលសាច់ប្រាក់នឹងមិនមានគ្រប់គ្រាន់ដើម្បីដោះស្រាយបំណុលនៅពេលដែលត្រូវចំណាយក្នុងតម្លៃសមស្រប។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយការត្រួតពិនិត្យនិងកំណត់កម្រិតមូលនិធិប្រតិបត្តិការសមស្រប ដើម្បីដោះស្រាយបំណុលទាំងនេះ។ ផលប៉ះពាល់និយោគក៏ត្រូវបានរៀបចំឡើង ដោយគិតគូរពីតម្រូវការសាច់ប្រាក់ នៃមូលនិធិនីមួយៗ ហើយការពិន័យលើការលះបង់បណ្តាធានារ៉ាប់រងមុនកាលកំណត់ និងការកែតម្រូវតាមទិដ្ឋភាពត្រូវបានប្រើដើម្បីបន្ថយចំណាយ ដែលកើតឡើងនៃតម្រូវការសាច់ប្រាក់ដែលមិនបានរំពឹងទុក។

កាលកំណត់តាមកិច្ចសន្យា

ទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចរកប្រាក់ចំណូលបាន ទម្រង់កាលកំណត់តាមកិច្ចសន្យា នាការបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
	រហូតដល់ 1ឆ្នាំ	1 - 3 ឆ្នាំ	3 - 5 ឆ្នាំ	គ្មានកាល កំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
ការប្រាក់បង្កត្រូវទទួល (*)	187,737	-	-	-	187,737
ប្រាក់តម្កល់លើការជួល (*)	66,411	-	-	-	66,411
គណនីធានារ៉ាប់រងត្រូវទទួល(**)	72,466	-	-	-	72,466
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម(***)	13,778	-	-	-	13,778
ប្រាក់បញ្ញើនៅធនាគារ (*)	9,077,266	-	-	-	9,077,266
សាច់ប្រាក់នៅធនាគារ	-	-	-	1,954,535	1,954,535
សរុប	9,417,658	-	-	1,954,535	11,372,193
ពាន់រៀល					
(កំណត់សម្គាល់លេខ 2.3)	37,793,062	-	-	7,843,549	45,636,611

(*) បានរួមបញ្ចូលក្នុងទ្រព្យសកម្មផ្សេងៗ

(**) មិនរួមបញ្ចូលធានារ៉ាប់រងត្រូវទទួល

(***) មិនរួមបញ្ចូលចំណាយបង់មុនលើបុព្វលាភ និងការផ្ទេរធានារ៉ាប់រងបន្តជាទ្រព្យសកម្ម

អេហ្វាដាប់ប៊ែលឃុដឺ ឡាយហ្វឺ អ៊ុនស្តូរេន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងការធានារ៉ាប់រង (តំបន់ព័រមុន)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2.3 ហានិភ័យសន្ទនីយ (តំបន់ព័រមុន)

កាលកំណត់តាមកិច្ចសន្យា (តំបន់ព័រមុន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
	គ្មានកាល				
រហូតដល់១ឆ្នាំ	1 - 3 ឆ្នាំ	3 - 5 ឆ្នាំ	កំណត់	សរុប	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
ការប្រាក់បង្គរត្រូវទទួល (*)	120,424	-	-	-	120,424
ប្រាក់តម្កល់លើការជួល (*)	-	70,702	-	-	70,702
គណនីធានារ៉ាប់រងត្រូវទទួល(**)	138,214	-	-	-	138,214
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម(***)	9,307	-	-	-	9,307
ប្រាក់បញ្ញើនៅធនាគារ (*)	3,778,646	4,119,142	-	-	7,897,788
សាច់ប្រាក់នៅធនាគារ	-	-	-	2,395,730	2,395,730
	4,046,591	4,189,844	-	2,395,730	10,632,165
សរុប					
ពាន់រៀល					
(កំណត់សម្គាល់លេខ 2.3)	16,287,529	16,864,122	-	9,642,813	42,794,464

(*) បានរួមបញ្ចូលក្នុងទ្រព្យសកម្មផ្សេងៗ

(**) មិនរួមបញ្ចូលធានារ៉ាប់រងត្រូវទទួល

(***) មិនរួមបញ្ចូលចំណាយបង់មុនលើបុព្វលាភ និងការផ្ទេរធានារ៉ាប់រងបន្តជាទ្រព្យសកម្ម

តារាងខាងក្រោមនេះបង្ហាញពីកាលកំណត់តាមកិច្ចសន្យានៃបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (លើមូលដ្ឋានដែលមិនបានធ្វើអប្បបរមា)។

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025				
	រហូតដល់ 1ឆ្នាំ	1 - 3 ឆ្នាំ	3 - 5 ឆ្នាំ	គ្មានកាល កំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ					
បំណុលកិច្ចសន្យា					
ធានារ៉ាប់រង	-	-	-	10,374	10,374
បំណុលភតិសន្យា (*)	101,621	-	-	-	100,621
បំណុលផ្សេងៗ (**)	511,850	165,000	275,000	-	951,850
សរុប	613,471	165,000	275,000	10,374	1,063,845
ពាន់រៀល					
(កំណត់សម្គាល់លេខ 2.3)	2,461,861	662,145	1,103,575	41,631	4,269,212

(*) ផ្អែកលើការទូទាត់កិច្ចសន្យាដែលនៅសល់

(**) រួមបញ្ចូលការប្រាក់នាពេលអនាគត

អេហ្វាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតូ (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

23. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងការធានារ៉ាប់រង (តំបន់ព័រមុន)

23.2 ហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

23.2.3 ហានិភ័យសន្ទនីយ (តំបន់ព័រមុន)

កាលកំណត់តាមកិច្ចសន្យា (តំបន់ព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	រហូតដល់			គ្មានកាល	សរុប
	1ឆ្នាំ	1-3 ឆ្នាំ	3-5 ឆ្នាំ	កំណត់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ					
បំណុលកិច្ចសន្យា					
ធានារ៉ាប់រង	-	-	-	15,570	15,570
បំណុលកតិសន្យា (*)	172,705	52,160	-	-	224,865
បំណុលផ្សេងៗ (**)	600,336	165,000	275,000	-	1,040,336
សរុប	773,041	217,160	275,000	15,570	1,280,771
ពាន់រៀល					
(កំណត់សម្គាល់លេខ 2.3)	3,111,490	874,069	1,106,875	62,669	5,155,103

(*) ផ្អែកលើការទូទាត់កិច្ចសន្យាដែលនៅសល់

(**) រួមបញ្ចូលការប្រាក់នាពេលអនាគត

24. ការលាតត្រដាងនៃតាមពាក់ព័ន្ធ

ប្រតិបត្តិការសំខាន់ៗ ជាមួយភាគីពាក់ព័ន្ធ

សម្ព័ន្ធអ្នាគី	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)
សម្ព័ន្ធអ្នាគី				
ថ្លៃសេវាវិជ្ជាជីវៈ*	121,924	489,038	113,098	460,422
បុរេប្រទាន**	6,277	25,177	13,348	54,340
ប្រាក់បៀវត្ស និងចំណាយពាក់ព័ន្ធ ***	40,794	163,625	19,961	80,343
ក្រុមហ៊ុនមេផ្ទាល់				
ប្រាក់បៀវត្ស និងចំណាយពាក់ព័ន្ធ***	-	-	-	-

* តំណាងឲ្យសេវាកម្មចែករំលែកជាមួយសម្ព័ន្ធអ្នាគី

** តំណាងឲ្យការទូទាត់ជំនួសជាមួយសម្ព័ន្ធអ្នាគី

*** តំណាងឲ្យការចែករំលែកតាមការទូទាត់

អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ អ៊ិនស្តីតុត (ខេមបូឌា) ប.ក

(លេខចុះបញ្ជី ០០០១២៣៧)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

24. ការលាតត្រដាងនៃភាគីពាក់ព័ន្ធ (តំបន់ទំព័រមុន)

សមតុល្យ ជាមួយភាគីពាក់ព័ន្ធ

សម្ព័ន្ធហិរញ្ញវត្ថុ	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2)
ទឹកប្រាក់ត្រូវទទួលពីសម្ព័ន្ធហិរញ្ញវត្ថុ	2,797	11,224	3,682	14,820

អេហ្វាដាប់ប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការវិភាគពីការវិនិយោគសាច់ប្រាក់សកម្ម និងបំណុល

តារាងខាងក្រោមបង្ហាញពីការវិភាគនៃកាលសាច់ប្រាក់សកម្ម និងបំណុលយោងទៅតាមពេលវេលាដែលគេរំពឹងថានឹងត្រូវបានមកវិញឬទូទាត់៖

	2025			
	ក្នុងរយៈពេល 1 ឆ្នាំ		សរុប	
	លើសពី 1 ឆ្នាំ	លើសពី 1 ឆ្នាំ	សរុប	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់លេខ 2.3)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់តម្កល់លើការជួល	66,411	-	66,411	266,507
ការប្រាក់បង្គរដែលត្រូវទទួល	187,737	-	187,737	753,389
គណនីធានារ៉ាប់រងដែលទទួល	72,466	-	72,466	290,806
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម	13,778	-	13,778	55,291
ប្រាក់បញ្ញើនៅធនាគារ	8,600,000	-	8,600,000	34,511,800
សាច់ប្រាក់នៅធនាគារ	1,954,535	-	1,954,535	7,843,549
	10,894,927	-	10,894,927	43,721,342
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ទ្រព្យ និងបរិក្ខារ	-	661,124	661,124	2,653,091
ទ្រព្យសកម្មអរូបី	-	1,828,092	1,828,092	7,336,133
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	897,646	897,646	3,602,253
ប្រាក់បញ្ញើតម្កល់តាមច្បាប់	-	700,000	700,000	2,809,100
ទ្រព្យសកម្មផ្សេងៗ	307,795	-	307,795	1,235,181
	307,795	4,086,862	4,394,657	17,635,758
	11,202,722	4,086,862	15,289,584	61,357,100
ដក៖ រំលស់បង្គរ			(2,367,001)	(9,498,775)
ទ្រព្យសកម្មសរុប			12,922,583	51,858,325
បំណុលហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	10,374	-	10,374	41,631
បំណុលគតិសន្យា	100,975	-	100,975	405,213
បំណុលផ្សេងៗ	553,596	398,254	951,850	3,819,773
	664,945	398,254	1,063,199	4,266,617
បំណុលមិនមែនហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	-	2,510,359	2,510,359	10,074,071
ពន្ធ និងកាតព្វកិច្ចតាមច្បាប់	67,144	-	67,144	269,449
បំណុលផ្សេងៗ	33,904	-	33,904	136,056
	101,048	2,510,359	2,611,407	10,479,576
បំណុលសរុប	765,993	2,908,613	3,674,606	14,746,193

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្ត្រូន (ខេមបូឌា) ប.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

25. ការវិភាគពីការវិនិយោគបន្តប្រកបដោយសកម្មភាព និងបំណុល (តំបន់ទំនាក់ទំនង)

	2024			
	ក្នុងរយៈពេល ១ឆ្នាំ		សរុប	
	ដុល្លារអាមេរិក	លើសពី ១ឆ្នាំ	ដុល្លារអាមេរិក	លើសពី ១ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
				(កំណត់សម្គាល់លេខ 2.3)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់តម្កល់លើការជួល	-	70,702	70,702	284,576
ការប្រាក់បង្គរដែលត្រូវទទួល	120,424	-	120,424	484,707
គណនីធានារ៉ាប់រងដែលទទួល	138,214	-	138,214	556,311
ធានារ៉ាប់រងបន្តជាទ្រព្យសកម្ម	9,307	-	9,307	37,461
ប្រាក់បញ្ញើនៅធនាគារ	3,450,000	3,950,000	7,400,000	29,785,000
សាច់ប្រាក់នៅធនាគារ	2,395,730	-	2,395,730	9,642,813
	6,113,675	4,020,702	10,134,377	40,790,868
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ទ្រព្យ និងបរិក្ខារ	-	664,417	664,417	2,674,278
ទ្រព្យសកម្មអរូបី	-	1,951,492	1,951,492	7,854,756
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	834,018	834,018	3,356,922
ប្រាក់បញ្ញើតម្កល់តាមច្បាប់	-	700,000	700,000	2,817,500
ទ្រព្យសកម្មផ្សេងៗ	315,362	-	315,362	1,269,332
	315,362	4,149,927	4,465,289	17,972,787
	6,429,037	8,170,629	14,599,666	58,763,655
ដក៖ រំលស់បង្គរ			(1,892,467)	(7,617,179)
ទ្រព្យសកម្មសរុប			12,707,199	51,146,476
បំណុលហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	-	15,570	15,570	62,669
បំណុលកតិកាសន្យា	161,483	57,517	219,000	881,475
បំណុលផ្សេងៗ	600,336	395,909	996,245	4,009,886
	761,819	468,996	1,230,815	4,954,030
បំណុលមិនមែនហិរញ្ញវត្ថុ				
បំណុលកិច្ចសន្យាធានារ៉ាប់រង	-	1,462,807	1,462,807	5,887,798
ពន្ធ និងកាតព្វកិច្ចតាមច្បាប់	43,083	-	43,083	173,409
បំណុលផ្សេងៗ	31,165	-	31,165	125,440
	74,248	1,462,807	1,537,055	6,186,647
បំណុលសរុប	1,231,976	1,535,894	2,767,870	11,140,677

អេហ្វដាប៊ែលយូឌី ឡាយហ្វី អ៊ិនស្តីតុត (ខេមបូឌា) ម.ក

(លេខចុះបញ្ជី 00001237)

កំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

26. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

សាច់ប្រាក់នៅធនាគារ ប្រាក់បញ្ញើនៅធនាគារ ការប្រាក់បង្គរត្រូវទទួល ធានារ៉ាប់រងត្រូវទទួល ប្រាក់តម្កល់លើការជួល ប្រាក់ត្រូវទទួលពីសម្ព័ន្ធព្យាតិ ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សម្ព័ន្ធព្យាតិ ត្រូវបង់ ចំណាយលើការចែកចាយត្រូវទូទាត់ ធានារ៉ាប់រងត្រូវទូទាត់ បង្ករកម្រៃជើងសារ និងការចំណាយបង្ករ។

តម្លៃពិតគណនេយ្យមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមរម្យដោយសារ កាលកំណត់មានរយៈពេលខ្លីនៃគណនីទាំងនេះ។

27. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍នៃរបាយការណ៍

ក្រៅពីព្រឹត្តិការណ៍ ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មិនមានព្រឹត្តិការណ៍សំខាន់ណាមួយកើតឡើងបន្ទាប់ពីរយៈពេលរាយការណ៍ ដែលនឹងតម្រូវឲ្យមានការកែសម្រួល ឬ ការបង្ហាញដែលនឹងត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

Celebrate living[®]